

ការអង្កេតប្រជាសាស្ត្រ និង សុខភាពកម្ពុជាឆ្នាំ 2010

ក្រសួងសុខាភិបាល
 វិទ្យាស្ថានជាតិស្ថិតិ

ការវាយតម្លៃ

ក្រសួងសុខាភិបាល
 អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល

ព័ត៌មានសំគាល់				
កំបស់	<table border="1" style="width: 100%; height: 20px;"> <tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr> </table>			
ឈ្មោះមេត្រីសារ _____				
រាជធានី / ខេត្ត _____	<table border="1" style="width: 100%; height: 20px;"> <tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr> </table>			
ស្រុក / ក្រុង / ខណ្ឌ _____	<table border="1" style="width: 100%; height: 20px;"> <tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr> </table>			
ឃុំ / សង្កាត់ _____	<table border="1" style="width: 100%; height: 20px;"> <tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr> </table>			
ភូមិ _____	<table border="1" style="width: 100%; height: 20px;"> <tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr> </table>			
លេខមណ្ឌលអង្កេត	<table border="1" style="width: 100%; height: 20px;"> <tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr> </table>			
លេខត្រួតសារ	<table border="1" style="width: 100%; height: 20px;"> <tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr> </table>			
ឈ្មោះនិងលេខបន្ទាត់ស្ត្រី _____	<table border="1" style="width: 100%; height: 20px;"> <tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr> </table>			

ព័ត៌មានអំពីការចុះសំគាល់								
	1	2	3	ការសំគាល់ចុងក្រោយ				
កាលបរិច្ឆេទ ឈ្មោះអ្នកចុះសំគាល់ លទ្ធផល *	_____ _____ _____	_____ _____ _____	_____ _____ _____	ថ្ងៃ ខែ ឆ្នាំ <table border="1" style="display: inline-table; vertical-align: middle;"> <tr><td style="width: 20px; height: 20px; text-align: center;">2</td><td style="width: 20px; height: 20px; text-align: center;">0</td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr> </table> លេខអ្នកចុះសំគាល់ លទ្ធផល *	2	0		
2	0							
ការចុះសំគាល់បន្ទាប់៖ កាលបរិច្ឆេទ ម៉ោង	_____ _____	_____ _____		ចំនួនសរុបនៃ ការចុះសំគាល់				
* លេខកូដលទ្ធផល 1 បានបំពេញចប់ទាំងស្រុង 4 បដិសេធ 2 មិននៅផ្ទះ 5 បានបំពេញផ្នែកខ្លះ 7 ផ្សេងៗ _____ 3 ពន្យារពេល 6 ពុំមានសមត្ថភាពឆ្លើយ (បញ្ជាក់)								
ភាសានៃការរាយការណ៍ ភាសាសំគាល់ ភាសាកំណើត ភាសាខ្មែរ 1 ផ្សេងៗ _____ 2 (បញ្ជាក់)			ប្រើអ្នកបកប្រែ មាន 1 ទេ 2					
អ្នកត្រួតពិនិត្យ ឈ្មោះ _____ កាលបរិច្ឆេទ _____	អ្នកកែនៅមូលដ្ឋាន ឈ្មោះ _____ កាលបរិច្ឆេទ _____	អ្នកកែនៅការិយាល័យ _____	បញ្ជូលទិន្នន័យដោយ _____					

ផ្នែក 1 - ប្រមាណសំណួរឆ្លើយ

សេចក្តីផ្តើម និង គិច្ចប្រារម្ភ

គិច្ចប្រារម្ភ

ជំរាបសួរ ខ្ញុំចាត់ទុកខ្លួនឈ្មោះ _____ បំរើការងារនៅក្រសួងសុខាភិបាល/ ក្រសួងផែនការ ។ យើងខ្ញុំកំពុងធ្វើអង្កេតអំពីសុខភាពថ្នាក់ជាតិ នៅទូទាំងប្រទេសកម្ពុជា។ ព័ត៌មានដែលយើងខ្ញុំប្រមូលបាន នឹងជួយដល់រាជរដ្ឋាភិបាលក្នុងការធ្វើផែនការសេវាសុខាភិបាល។ គ្រួសារ របស់អ្នកត្រូវបានជ្រើសរើស ចូលរួមក្នុងការធ្វើអង្កេតនេះ។ ការសំភាសន៍នេះជាទូទៅចំណាយពេលប្រហែល 30 ទៅ 60 នាទី។

រាល់ចំណេះដឹងដែលអ្នកបានធ្វើត្រូវបានរក្សាទុកជាសំងាត់ និង មិនមានអ្នកដទៃ ក្រៅពីក្រុមការងារអង្កេតរបស់យើងខ្ញុំដឹងឡើយ ។ អ្នកអាចមិនចូលរួមក្នុង ការអង្កេតនេះ ប៉ុន្តែយើងខ្ញុំស្នើមុខអ្នកនឹងយល់ព្រមចូលរួមដើម្បីធ្វើយន្តការណ៍ទាំងឡាយ ដោយអ្នកយល់ថាទស្សនៈរបស់អ្នកមានសារៈសំខាន់ណាស់។ ប្រសិនបើខ្ញុំសួរអ្នកនូវសំណួរណាមួយ ហើយអ្នកមិនចង់ឆ្លើយ សូមមេត្តាប្រាប់ខ្ញុំ ហើយខ្ញុំនឹងសួរគ្រូទៅសំណួរផ្សេងទៀត ឬមួយក៏អ្នកអាចបញ្ចប់ការសំភាសន៍បានគ្រប់ពេល។ ក្នុងករណីដែលអ្នកចង់ដឹងព័ត៌មានបន្ថែមអំពីការអង្កេតនេះ អ្នកអាចទាក់ទងជាមួយអ្នកដែលមានឈ្មោះនៅក្នុងប័ណ្ណដែលបានប្រគល់ជូនទៅអោយគ្រួសារ របស់អ្នករួចហើយ។

តើអ្នកមានចំណង់អ្វីចង់សួរអំពីការអង្កេតនេះឬទេ? តើខ្ញុំអាចចាប់ផ្តើមការសំភាសន៍ឥឡូវនេះបានទេ ?

ហត្ថលេខាអ្នកសំភាសន៍ _____ កាលបរិច្ឆេទ _____

អ្នកឆ្លើយតបយល់ព្រមអោយសំភាសន៍ 1 អ្នកឆ្លើយតបមិនព្រមអោយសំភាសន៍ 2 → បញ្ចប់

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង								
101	កត់ត្រាពេលវេលា	ម៉ោង នាទី	<table border="1"><tr><td></td><td></td></tr><tr><td></td><td></td></tr></table>								
102	តើអ្នកកើតនៅខែណា ឆ្នាំណា ? បើអ្នកឆ្លើយតបមិនចាំបាច់ ឆ្នាំ កំណើតជាខែ និង ឆ្នាំសកលទេស្ស រកខែ និង ឆ្នាំខ្មែរ (បញ្ជាក់ ខែ និង ឆ្នាំកំណើត ខ្មែរ) បន្ទាប់មកប្រើតារាងបង្វែរ អាយុ ដើម្បីរក ខែ ឆ្នាំសកល	ខែសកល មិនចាំខែ 98 ឆ្នាំសកល មិនចាំឆ្នាំ 9998	<table border="1"><tr><td></td><td></td></tr><tr><td></td><td></td></tr><tr><td></td><td></td></tr><tr><td></td><td></td></tr></table>								
103	តើអ្នកមានអាយុពេញប៉ុន្មានឆ្នាំ មកដល់ខួបកំណើតចុងក្រោយបង្អស់? បើខែឆ្នាំសកលមានកត់ត្រាក្នុងសំណួរ 102 ចូរប្រៀបធៀបអាយុ និងឆ្នាំកំណើត ហើយកែចំលើយក្នុងសំណួរ 102 និង ឬ 103 បើមិនស៊ីគ្នា ។	អាយុគិតជាឆ្នាំពេញលេញ	<table border="1"><tr><td></td><td></td></tr></table>								
104	តើអ្នកធ្លាប់ចូលរៀន ឬទេ?	ធ្លាប់ 1 ទេ 2	→ 108								
105	តើអ្នករៀនខ្ពស់បំផុតបានកំរិតណា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ឬលើ វិទ្យាល័យ ?	បឋមសិក្សា 1 អនុវិទ្យាល័យ 2 វិទ្យាល័យ 3 លើវិទ្យាល័យ 4									
106	តើអ្នកបានរៀនបញ្ចប់ថ្នាក់ខ្ពស់បំផុត ថ្នាក់ទីប៉ុន្មាននៅកំរិតសិក្សាខាងលើ ? បើរៀនបានតិចជាង មួយឆ្នាំនៅកំរិតសិក្សានោះ សូមកត់ត្រា "00"	ថ្នាក់ទី	<table border="1"><tr><td></td><td></td></tr></table>								

107	សូមពិនិត្យសំណួរ 105 បឋមសិក្សា <input type="checkbox"/>	អនុវិទ្យាល័យ ឬ វិទ្យាល័យ <input type="checkbox"/> ឬ លើវិទ្យាល័យ	→ 110
108	ឥឡូវនេះ ខ្ញុំសូមអោយអ្នកអាននូវប្រយោគនេះ សូមបង្ហាញបណ្តាទៅអ្នកឆ្លើយ បើសិនអ្នកឆ្លើយមិនអាចអានឃ្លាទាំងមូលបាន សូមសួរបន្ថែម តើអ្នកអាចអានផ្នែកណាមួយនៃឃ្លាបានទេ ?	មិនអាចអានបានសោះ 1 អាចអានបានខ្លះៗ 2 អាចអានបានទាំងអស់ 3 គ្មានបណ្តាត្រូវនឹងភាសា 4 បញ្ជាក់ភាសា ពិភាក្សា / មើលមិនសូវច្បាស់ 5	
109	សូមពិនិត្យសំណួរ 108 គូសរង្វង់ជុំវិញ <input type="checkbox"/> លេខកូដ "2" "3" ឬ "4"	គូសរង្វង់ជុំវិញ <input type="checkbox"/> លេខកូដ "1" ឬ "5"	→ 111
110	តើអ្នកអានកាសែត ឬទស្សនាវដ្តី យ៉ាងហោចណាស់ម្តងក្នុងមួយអាទិត្យ តិចជាងម្តងក្នុងមួយអាទិត្យ ឬ មិនដែលអានទាល់តែសោះ ?	យ៉ាងហោចណាស់ម្តងក្នុងមួយអាទិត្យ 1 តិចជាងម្តងក្នុងមួយអាទិត្យ 2 មិនដែលអានសោះ 3	
111	តើអ្នកស្តាប់វិទ្យុ យ៉ាងហោចណាស់ម្តងក្នុងមួយអាទិត្យ តិចជាងម្តងក្នុងមួយអាទិត្យ ឬ មិនដែលស្តាប់សោះ ?	យ៉ាងហោចណាស់ម្តងក្នុងមួយអាទិត្យ 1 តិចជាងម្តងក្នុងមួយអាទិត្យ 2 មិនដែលស្តាប់សោះ 3	
112	តើអ្នកមើលទូរទស្សន៍ យ៉ាងហោចណាស់ម្តងក្នុងមួយអាទិត្យ តិចជាងម្តងក្នុងមួយអាទិត្យ ឬ មិនមើលសោះ ?	យ៉ាងហោចណាស់ម្តងក្នុងមួយអាទិត្យ 1 តិចជាងម្តងក្នុងមួយអាទិត្យ 2 មិនមើលសោះ 3	
113	តើអ្នកកាន់សាសនាអ្វី ?	ព្រះពុទ្ធសាសនា 1 អ៊ីស្លាមសាសនា 2 គ្រិស្តសាសនា 3 សាសនាផ្សេងទៀត 4	
115	ក្នុងរយៈពេល 12 ខែកន្លងមក តើអ្នកធ្លាប់បានធ្វើដំណើរ និង ស្នាក់នៅឆ្ងាយពីផ្ទះ ចំនួនមួយយប់ ឬច្រើនយប់ ចំនួនប៉ុន្មានដង?	ចំនួនដងនៃការធ្វើដំណើរ <input type="text"/> <input type="text"/> ទេ, មិនដែល 00	→ 201
116	ក្នុងរយៈពេល 12 ខែកន្លងមក តើអ្នកមានបានស្នាក់នៅឆ្ងាយពីផ្ទះលើសពីមួយខែ ក្នុងពេលតែមួយ ឬទេ ?	មាន 1 ទេ 2	

211 ឥឡូវខ្ញុំសូមកត់ឈ្មោះកូនរបស់អ្នកទាំងអស់ ទាំងរស់ ទាំងស្លាប់ ចាប់ពីកូនទី 1 ទៅ ។ កត់ឈ្មោះកូនទាំងអស់ក្នុងបង្គោល 212 ។
 កត់កូនភ្លោះ និងកូនកើតម្តងបីនាក់ក្នុងបន្ទាត់ផ្សេងគ្នា ។

212	213	214	215	216	217	218	219	220	221
តើកូនទី១/ កូន បន្ទាប់ឈ្មោះ អ្វី ? (ឈ្មោះ)	តើ (ឈ្មោះ) នេះប្រុស ឬ ស្រី ?	តើកូនទាំង នេះមាន ភ្លោះ ឬទេ?	តើ (ឈ្មោះ) កើតខែណា ឆ្នាំណា ? សូរយោងរកថ្ងៃខួប កំណើតរបស់គេបើ មិនចាំខែសកលសូរ រកខែឆ្នាំខ្មែរ រួច បំបែង ។	តើ (ឈ្មោះ) នៅរស់ ឬ ស្លាប់ ?	បើនៅរស់ : តើ (ឈ្មោះ) អាយុប៉ុន្មាន ឥឡូវនេះ? (កត់ត្រាអាយុជា ឆ្នាំពេញ)	បើនៅរស់ : តើ (ឈ្មោះ) រស់នៅជា មួយអ្នក ឬ ទេ ?	បើនៅរស់ : កត់ត្រាលេខ បន្ទាត់គ្រួសារ របស់កុមារ (កត់ត្រា '00' បើកុមារមិន មាននៅក្នុង បញ្ជីគ្រួសារ)	បើស្លាប់ : តើ (ឈ្មោះ) ស្លាប់ នៅ អាយុប៉ុន្មាន? បើស្លាប់នៅ អាយុ ឆ្នាំ សូរយោង: តើ (ឈ្មោះ) ស្លាប់នៅ អាយុប៉ុន្មានខែ? កត់ត្រាជា ថ្ងៃ បើអាយុតិចជាង 1 ខែ កត់ជាខែ បើអាយុតិចជាង 2 ឆ្នាំ កត់ជាឆ្នាំ បើអាយុ ចាប់ពី 2 ឆ្នាំឡើង	តើមានកូន កើតរស់ដ៏ទៃ ទៀតចន្លោះ (ឈ្មោះនៃ កូនមុន) និង (ឈ្មោះ) រាប់ បញ្ចូលទាំង កូនស្លាប់ ក្រោយកើត
01	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> <input type="text"/> ឆ្នាំ <input type="text"/> <input type="text"/> <input type="text"/> <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/> <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> <input type="text"/> ↓ (កូនបន្ទាប់)	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	
02	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> <input type="text"/> ឆ្នាំ <input type="text"/> <input type="text"/> <input type="text"/> <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/> <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន ភ្លោះ ... 2 កូនបន្ទាប់
03	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> <input type="text"/> ឆ្នាំ <input type="text"/> <input type="text"/> <input type="text"/> <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/> <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន ភ្លោះ ... 2 កូនបន្ទាប់
04	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> <input type="text"/> ឆ្នាំ <input type="text"/> <input type="text"/> <input type="text"/> <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/> <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន ភ្លោះ ... 2 កូនបន្ទាប់
05	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> <input type="text"/> ឆ្នាំ <input type="text"/> <input type="text"/> <input type="text"/> <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/> <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន ភ្លោះ ... 2 កូនបន្ទាប់
06	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> <input type="text"/> ឆ្នាំ <input type="text"/> <input type="text"/> <input type="text"/> <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/> <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន ភ្លោះ ... 2 កូនបន្ទាប់
07	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> <input type="text"/> ឆ្នាំ <input type="text"/> <input type="text"/> <input type="text"/> <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/> <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន ភ្លោះ ... 2 កូនបន្ទាប់

212	តើកូនបន្ទាប់ ឈ្មោះអ្វី ? (ឈ្មោះ)	213 តើ (ឈ្មោះ) នេះប្រុស ឬ ស្រី ?	214 តើកូនទាំង នោះមាន ភ្លោះ ឬទេ?	215 តើ (ឈ្មោះ) កើតខែណា ឆ្នាំណា ? សូរយោងរកថ្ងៃខួប កំណើតរបស់គេបើ មិនចាំខែសកលសួរ រកខែខ្មែរ រួចបំលែង។	216 តើ (ឈ្មោះ) នៅរស់ ឬ ស្លាប់ ?	217 បើនៅរស់ : តើ (ឈ្មោះ) អាយុប៉ុន្មាន ឥឡូវនេះ? (កត់ត្រាអាយុជា ឆ្នាំពេញ)	218 បើនៅរស់ : តើ (ឈ្មោះ) រស់នៅជា មួយអ្នក ឬ ទេ ?	219 បើនៅរស់ : កត់ត្រាលេខ បន្ទាត់គ្រួសារ របស់កុមារ (កត់ត្រា '00' បើកុមារមិនមាន នៅក្នុងបញ្ជី គ្រួសារ)	220 បើស្លាប់ : តើ (ឈ្មោះ) ស្លាប់ នៅ អាយុប៉ុន្មាន? បើស្លាប់នៅ អាយុ ឆ្នាំ សូរយោង: តើ (ឈ្មោះ) ស្លាប់នៅ អាយុប៉ុន្មានខែ? កត់ត្រាជា ថ្ងៃ បើអាយុតិចជាង 1 ខែ កត់ជាខែ បើអាយុតិចជាង 2 ឆ្នាំ កត់ជាឆ្នាំ បើអាយុ ចាប់ពី 2 ឆ្នាំឡើង	221 តើមានកូន កើតរស់ដំបូង ទៀតចន្លោះ (ឈ្មោះនៃ កូនមុន) និង (ឈ្មោះ) រាប់ បញ្ចូលទាំង កូនស្លាប់ ក្រោយកើត
08	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> ឆ្នាំ <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន គ្មាន ... 2 កូនបន្ទាប់	
09	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> ឆ្នាំ <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន គ្មាន ... 2 កូនបន្ទាប់	
10	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> ឆ្នាំ <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន គ្មាន ... 2 កូនបន្ទាប់	
11	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> ឆ្នាំ <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន គ្មាន ... 2 កូនបន្ទាប់	
12	ប្រុស 1 ស្រី 2	ម្នាក់ 1 ច្រើននាក់ 2	ខែ <input type="text"/> ឆ្នាំ <input type="text"/>	រស់ .. 1 ស្លាប់ .. 2 ↓ 220	អាយុជា ឆ្នាំពេញ <input type="text"/>	នៅជា មួយ ... 1 ទេ ... 2	លេខបន្ទាត់ <input type="text"/> ↓ 221	ថ្ងៃ 1 ខែ 2 ឆ្នាំ 3	មាន ... 1 បន្ថែមកូន គ្មាន ... 2 កូនបន្ទាប់	
222	តើអ្នកមានសំណួរណាមួយផ្សេងទៀតទេ ចាប់ពីកំណើតនៃ (ឈ្មោះកូនចុង ក្រោយ)? បើមានកត់ត្រាចូលតារាង					មាន 1 គ្មាន 2				
223	ប្រៀបធៀបសំនួរ 208 ជាមួយកូនកើតក្នុងប្រវត្តិខាងលើហើយកត់សំគាល់: ចំនួនដូចគ្នា <input type="text"/> ចំនួនខុសគ្នា <input type="text"/> (សូរយោងហើយកែសំរួល បើចាំបាច់)									
224	ពិនិត្យសំនួរ 215 ហើយកត់ ចំនួនកូន កើតក្នុងឆ្នាំ 2005 ឬ ក្រោយមកទៀត។					ចំនួនកូន <input type="text"/> គ្មាន 8 → 226				

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
225	C សំរាប់កូដកើត ចាប់តាំងពី ខែមករា ឆ្នាំ 2005 បញ្ចូល "B" ក្នុងខែកំណើត នៅក្នុងប្រតិទិន។ សរសេរឈ្មោះកូដនៅខាងឆ្វេងកូដ "B" ។ សំរាប់កូដនីមួយៗ សូមសួរចំនួនខែនៃការមានផ្ទៃពោះ ហើយកត់ត្រា "P" នៅក្នុងខែមុនទៅតាម រយៈពេលមានផ្ទៃពោះ ។ (ចំណាំ : ចំនួន "P" គឺជាចំនួនខែមានផ្ទៃពោះដក 1)		
226	តើឥឡូវនេះអ្នកមានផ្ទៃពោះឬទេ?	មាន 1 គ្មាន 2 មិនប្រាកដ 8	<input type="checkbox"/> → 230
227	តើអ្នកមានផ្ទៃពោះប៉ុន្មានខែហើយ ? កត់ត្រាចំនួនខែពេញលេញ។ C កត់ត្រា "P" នៅក្នុងប្រតិទិន ដោយចាប់ផ្តើមពី ខែ ដែលកំពុងធ្វើសំភាស សំរាប់ចំនួនខែពេញលេញ	ខែ <input type="text"/> <input type="text"/>	
228	នៅពេលដែលអ្នកមានផ្ទៃពោះ តើអ្នកចង់មានផ្ទៃពោះនៅពេលនោះ មែនទេ ?	ចាស៍ 1 ទេ 2	→ 230
229	តើអ្នកចង់បានកូដនៅពេលក្រោយទៀត ឬ មិនចង់បានកូដថែមទៀតទេ?	ពេលក្រោយ 1 មិនចង់បានទៀតទេ 2	
230	តើអ្នកធ្លាប់រលូតកូដ ឬ រំលូតកូដ ឬ កូដស្លាប់ក្នុងពោះដែរឬទេ ?	ធ្លាប់ 1 ទេ 2	→ 238
231	តើផ្ទៃពោះចុងក្រោយរបៀបនេះ បញ្ចប់នៅពេលណា ?	ខែ <input type="text"/> <input type="text"/> ឆ្នាំ <input type="text"/> <input type="text"/> <input type="text"/> <input type="text"/>	
232	ពិនិត្យសំណួរ 231: ផ្ទៃពោះចុងក្រោយបញ្ចប់ក្នុង ខែមករាឆ្នាំ 2005 ឬបន្តបំបែក <input type="checkbox"/> ផ្ទៃពោះចុងក្រោយបញ្ចប់មុន ខែមករា ឆ្នាំ 2005 <input type="checkbox"/>		→ 238
233	តើអ្នកមានផ្ទៃពោះ ប៉ុន្មានខែ នៅពេលដែលផ្ទៃពោះនោះបានបញ្ចប់ទៅ? កត់ត្រាចំនួនខែពេញលេញ។ C កត់ត្រា "T" នៅក្នុងប្រតិទិនក្នុងខែដែលផ្ទៃពោះបានបញ្ចប់ និងកត់ត្រា "P" សំរាប់ចំនួនខែពេញលេញដែលនៅសល់ ។	ចំនួនខែ <input type="text"/> <input type="text"/>	
233A	តើផ្ទៃពោះនេះបញ្ចប់ដោយការធ្វើរំលូតកូដឬ ?	ចាស៍ 1 ទេ 2	→ 234
233B	តើប្រើវិធីសាស្ត្រអ្វីសំរាប់ធ្វើការរំលូតកូដនោះ ?	ធ្វើ ឧបករណ៍ (ចេះគាត់) ប្រើស្រោបបូម A កោសស្បូន B ពង្រីកមាត់ស្បូន និង សំអាតស្បូន C ធ្វើផ្ទុំ ប្រើផ្ទុំលេប D ប្រើផ្ទុំស្តុល E ប្រើផ្ទុំចាក់ F ប្រើផ្ទុំដាក់ក្នុងស្បូន G ចិញ្ចឹមសាស្ត្របុរាណ H ចិញ្ចឹមសាស្ត្រស្មៅទន្លេ X	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង												
233C	<p>បន្ទាប់ពីរំលូតកូនបានព្រំពីរថ្ងៃ តើអ្នក៖</p> <p>មានក្តៅខ្លួនឬទេ?</p> <p>មានធ្លាក់ឈាមខ្លាំងឬទេ?</p>	<table style="width: 100%; border-collapse: collapse;"> <tr> <td></td> <td style="text-align: center;">មាន</td> <td style="text-align: center;">គ្មាន</td> <td style="text-align: center;">មិនដឹង</td> </tr> <tr> <td>ក្តៅខ្លួន</td> <td style="text-align: center;">1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> <tr> <td>ធ្លាក់ឈាម</td> <td style="text-align: center;">1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> </table>		មាន	គ្មាន	មិនដឹង	ក្តៅខ្លួន	1	2	8	ធ្លាក់ឈាម	1	2	8	
	មាន	គ្មាន	មិនដឹង												
ក្តៅខ្លួន	1	2	8												
ធ្លាក់ឈាម	1	2	8												
233D	<p>តើមានអ្នកណាជួយផ្តល់ព័ត៌មានអោយអ្នកធ្វើការរំលូតកូនដែរឬទេ?</p> <p>បើមាន តើអ្នកណាខ្លះជាអ្នកផ្តល់ព័ត៌មានអោយអ្នកធ្វើការរំលូតកូន?</p> <p>មានអ្នកផ្សេងទៀតទេ ?</p> <p>កត់ត្រារាល់អ្នកដែលបានផ្តល់ព័ត៌មាន។</p>	<p>បុគ្គលិកពេទ្យ</p> <p>វេជ្ជបណ្ឌិត / គ្រូពេទ្យមធ្យម A</p> <p>គិលានុប្បដ្ឋាក B</p> <p>ធូប C</p> <p>គ្រូពេទ្យជំនាញទៀត D</p> <p>បុគ្គលផ្សេងទៀត</p> <p>ធូបប្រមាណ E</p> <p>ឱសថការី F</p> <p>គ្រូខ្មែរ G</p> <p>ញាតិសណ្តាន/មិត្តភក្តិ H</p> <p>អ្នកផ្សេងទៀត X</p> <p style="text-align: center;">(បញ្ជាក់)</p> <p>គ្មានអ្នកណាទេ Y</p>													
233E	<p>តើអ្នកធ្វើការរំលូតកូននៅទីណា ?</p> <p>បើមន្ទីរពេទ្យ សួរយោង :</p> <p>អ្នកចង់និយាយពីអាគារអចិន្ត្រៃយ៍ ដែលមានបុគ្គលិកពេទ្យធ្វើការរាល់ថ្ងៃឬ ?</p> <p>បើមិន : តើជាមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យស្រុក មណ្ឌលសុខភាព ឬមន្ទីរពេទ្យឯកជន?</p> <p>សរសេរឈ្មោះទីកន្លែងរំលូតកូន ហើយគូសរង្វង់អោយបានត្រឹមត្រូវ</p> <p style="text-align: center;">_____</p> <p style="text-align: center;">(ឈ្មោះទីកន្លែង)</p>	<p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិនៅភ្នំពេញ 11</p> <p>មន្ទីរពេទ្យបង្អែកខេត្ត 12</p> <p>មន្ទីរពេទ្យបង្អែកស្រុក 13</p> <p>មណ្ឌលសុខភាព 14</p> <p>ប៉ូស៊ីសុខភាព 15</p> <p>មន្ទីរពេទ្យយោធា 16</p> <p>សេវាសាធារណៈផ្សេងទៀត 17</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន 21</p> <p>ក្លីនិកឯកជន 22</p> <p>សេវាឯកជនផ្សេងទៀត 26</p> <p>ទេវដ្ឋាន</p> <p>នៅផ្ទះរបស់អ្នក 31</p> <p>នៅផ្ទះអ្នកដទៃ 32</p> <p>ទីកន្លែងផ្សេងទៀត 96</p> <p style="text-align: center;">(បញ្ជាក់)</p>													
233F	<p>តើមានអ្នកណាមានវត្តមាន ជួយអ្នក នៅពេលដែលអ្នកធ្វើការរំលូតកូន ?</p> <p>បើមាន: តើអ្នកណាខ្លះមានវត្តមាន ជួយអ្នកនៅពេលនោះ ?</p> <p>មានអ្នកផ្សេងទៀតឬទេ ?</p> <p>កត់ត្រារាល់អ្នកដែលបានជួយ</p>	<p>បុគ្គលិកពេទ្យ</p> <p>វេជ្ជបណ្ឌិត/គ្រូពេទ្យមធ្យម A</p> <p>គិលានុប្បដ្ឋាក B</p> <p>ធូប C</p> <p>គ្រូពេទ្យជំនាញទៀត D</p> <p>បុគ្គលផ្សេងទៀត</p> <p>ធូបប្រមាណ E</p> <p>ឱសថការី F</p> <p>គ្រូខ្មែរ G</p> <p>ញាតិសណ្តាន/មិត្តភក្តិ H</p> <p>អ្នកផ្សេងទៀត X</p> <p style="text-align: center;">(បញ្ជាក់)</p> <p>គ្មានអ្នកណាទេ Y</p>													

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង								
234	ចាប់ពីខែ មករា ឆ្នាំ 2005 មកតើអ្នកធ្លាប់មានផ្ទះបោះផ្សេងទៀត ដែលកូនមិនបានកើតរស់ ដែរឬទេ?	មាន 1 គ្មាន 2	→ 236								
235	សូរពិភាលបរិច្ឆេទ និង រយៈពេលមានផ្ទះបោះ សំរាប់ការមានផ្ទះបោះដែលកូនមិនបានកើតរស់ ចាប់ផ្តើមពីកូនមិនបានកើតរស់ថ្មីៗ ត្រឡប់ចំយក្រោយរហូតដល់ ខែមករា ឆ្នាំ 2005 ។ C កត់ត្រា "T" នៅក្នុងប្រតិទិន ក្នុងខែដែលផ្ទះបោះបានបញ្ចប់ និង "P" សំរាប់ចំនួនខែពេញដែលនៅសល់។										
235A	ចាប់តាំងពីខែមករា ឆ្នាំ 2005 មកតើអ្នកបានធ្វើការរំលូតកូនប៉ុន្មានដង?	ចំនួនរំលូតកូនសរុបចាប់តាំងពី ខែមករា ឆ្នាំ 2005 <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table>									
236	នៅមុនឆ្នាំ 2005 តើអ្នកធ្លាប់រលូតកូន ឬ រំលូតកូន ឬ កូនស្លាប់ក្នុងពោះដែរឬទេ ?	ធ្លាប់ 1 គ្មាន 2	→ 238								
237	តើលើកចុងក្រោយបំផុតនៅពេលណាដែលការមានផ្ទះបោះនោះត្រូវបានបញ្ចប់មុនឆ្នាំ 2005 ?	ខែ <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table> ឆ្នាំ <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table>									
237A	ជាសរុប តើអ្នកបានរំលូតកូនចំនួនប៉ុន្មានដងក្នុងជីវិតរបស់អ្នក ?	ចំនួនរំលូតកូនសរុបក្នុងជីវិត ... <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table>									
238	តើរដូវចុងក្រោយរបស់អ្នកចាប់ផ្តើមនៅពេលណា? _____ (បញ្ជាក់កាលបរិច្ឆេទបើដឹង)	ចំនួនថ្ងៃកន្លងទៅ 1 <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table> ចំនួនសប្តាហ៍កន្លងទៅ 2 <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table> ចំនួនខែកន្លងទៅ 3 <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table> ចំនួនឆ្នាំកន្លងទៅ 4 <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table> លែងមានរដូវទៀតហើយ ឬ កាត់ស្បែក ... 994 មុនការសំរាលកូនចុងក្រោយ 995 មិនដែលមានរដូវសោះ 996									
239	តើ រដូវមួយទៅរដូវបន្ទាប់ តើមានថ្ងៃណា ដែលប្រាកដថាស្ត្រីអាចមាន ផ្ទះបោះដែរឬទេ បើសិនជាស្ត្រីនោះរួមភេទ ?	មាន 1 គ្មាន 2 មិនដឹង 8	→ 241								
240	តើ ពេលនោះ គឺមុនពេលដែលស្ត្រីចាប់ផ្តើមមានរដូវ កំពុងមានរដូវ បន្ទាប់ពីអស់រដូវភ្លាម ឬ ក៏នៅចំពាក់កណ្តាលរដូវទាំងពីរ ?	មុនពេលមានរដូវ 1 កំពុងមានរដូវ 2 បន្ទាប់ពីអស់រដូវភ្លាម 3 ចំពាក់កណ្តាលរវាងរដូវទាំងពីរ 4 ផ្សេងទៀត 6 (បញ្ជាក់) មិនដឹង 8									
241	តើអ្នកមានលេបច្នាំជាតិដែកអ្វីនេះ (ឬ ទាំងនេះ) រាល់សប្តាហ៍ដែរឬទេ ?	មាន 1 ទេ 2									

ផ្នែក 3 - ការពន្យារកំណើត

301	ឥឡូវនេះ ខ្ញុំសូមនិយាយអំពីការពន្យារកំណើត. មធ្យោបាយផ្សេងៗដែលប្តីប្រពន្ធប្រើប្រាស់ក្នុងការពន្យារកំណើត ឬមិនអោយមានផ្ទៃពោះ ។ តើអ្នកធ្លាប់ឮពី (វិធីសាស្ត្រ) ?		
01	វិធីបញ្ឈប់កំណើតអចិន្ត្រៃយ៍ចំពោះស្ត្រី : សួរយោង ស្ត្រីអាចទទួលបានការរក្សា (ចងដៃស្បូន) ដើម្បីកុំឱ្យមានកូនទៀត ។	ធ្លាប់ 1 ទេ 2	
02	វិធីបញ្ឈប់កំណើតអចិន្ត្រៃយ៍ចំពោះបុរស : សួរយោង បុរសអាចទទួលបានការ រក្សាដោយចងបំពង់បង្ហូរមេជីវិតឈ្មោលដើម្បីកុំឱ្យមានកូនទៀត ។	ធ្លាប់ 1 ទេ 2	
03	ដាក់កងក្នុងស្បូន : សួរយោង ស្ត្រី អាចដាក់កងដោយវេជ្ជបណ្ឌិត ឬ ធូប	ធ្លាប់ 1 ទេ 2	
04	ថ្នាំចាក់ : សួរយោង ស្ត្រីអាចទទួលបានការចាក់ថ្នាំដោយគ្រូពេទ្យ ដែលអាចការពារ កុំឱ្យមានផ្ទៃពោះរយៈពេលមួយខែ ឬច្រើនខែ ។	ធ្លាប់ 1 ទេ 2	
05	ដាក់កងនៅដើមដៃ/ក្រោមស្បែក : សួរយោង ស្ត្រីអាចដាក់កងដៃនៅដើមដៃ ដោយវេជ្ជបណ្ឌិត ឬ ធូបដែលអាចការពារកុំឱ្យមានផ្ទៃពោះរយៈ ពេលមួយឆ្នាំ ឬច្រើនឆ្នាំ។	ធ្លាប់ 1 ទេ 2	
06	ថ្នាំគ្រាប់ប្រចាំថ្ងៃ : សួរយោង ស្ត្រីអាចលេបថ្នាំគ្រាប់ពន្យារកំណើតរាល់ថ្ងៃ ដើម្បីការពារកុំឱ្យមានផ្ទៃពោះ។	ធ្លាប់ 1 ទេ 2	
07	ថ្នាំគ្រាប់ប្រចាំខែ ឬ ថ្នាំចិន : សួរយោង ស្ត្រីអាចលេបថ្នាំនេះម្តងក្នុងមួយខែ ដើម្បីការពារកុំឱ្យមានផ្ទៃពោះ។	ធ្លាប់ 1 ទេ 2	
08	ស្រោមអនាម័យ : សួរយោង បុរសអាចពាក់ស្រោមកៅស៊ូនៅលើបង្ហូរបស់ ពួកគេមុនពេលរួមភេទ។	ធ្លាប់ 1 ទេ 2	
09	ស្រោមអនាម័យស្ត្រី : សួរយោង ស្ត្រីអាចប្រើរបាំងដាក់ក្នុងប្រដាប់បន្តពូជ (ទ្វារមាស) របស់ពួកគេមុនពេលរួមភេទ	ធ្លាប់ 1 ទេ 2	
10	វិធីបំបៅដោះកុំឱ្យមានផ្ទៃពោះ (LAM)	ធ្លាប់ 1 ទេ 2	
11	វិធីតម្កល់ណែក : សួរយោង ស្ត្រីអាច តម្កល់រួមភេទ នៅថ្ងៃដែលស្ត្រីនោះអាចនឹង មានផ្ទៃពោះបាន។	ធ្លាប់ 1 ទេ 2	
12	វិធីដកលិងចេញ : សួរយោង បុរសត្រូវប្រុងប្រយ័ត្នហើយដកលិងចេញមុនពេល ចេញទឹកកាម	ធ្លាប់ 1 ទេ 2	
13	វិធីពន្យារកំណើតបន្ទាន់ : សួរយោង ស្ត្រីអាចលេបថ្នាំពិសេសដើម្បីជៀសវាង ការមានផ្ទៃពោះ ក្រោយការរួមភេទអំឡុងពេលបីថ្ងៃ។	ធ្លាប់ 1 ទេ 2	
14	តើអ្នកធ្លាប់ឮ វិធីណាផ្សេងទៀតដែលស្ត្រី ឬ បុរសអាចប្រើដើម្បីកុំឱ្យមាន ផ្ទៃពោះដែរឬទេ ?	ធ្លាប់ 1 _____ (បញ្ជាក់) _____ (បញ្ជាក់) ទេ 2	
302	ពិនិត្យសំណួរ 226 : គ្មានផ្ទៃពោះ ឬ មិនច្បាស់ <input type="checkbox"/> មានផ្ទៃពោះ <input type="checkbox"/>	→ 311	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
303	តើបច្ចុប្បន្នអ្នកមានប្រើវិធី ឬ សាកល្បងប្រើមធ្យោបាយណាមួយ ដើម្បីពន្យារកំណើត ឬ ដើម្បីកុំឱ្យមានផ្ទៃពោះដែរឬទេ ?	ចាស 1 ទេ 2	→ 311
304	តើអ្នកកំពុងប្រើវិធីអ្វី ? ចូរគូសរង្វង់រាល់ចំណុចទាំងអស់ដែលបានប្រាប់ បើមានវិធីច្រើនដែល បានបញ្ជាក់ប្រាប់ សូមរំលង តាមការណែនាំ ចំពោះវិធីដែលនៅលើគេបំផុតក្នុងបញ្ជី ក្នុងចំណោម ។	បញ្ឈប់កំណើតអចិន្ត្រៃយ៍ចំពោះស្ត្រី A បញ្ឈប់កំណើតអចិន្ត្រៃយ៍ចំពោះបុរស B ដាក់កងក្នុងស្បូន C ចាក់ថ្នាំ D ដាក់កងនៅដើមដៃ/ក្រោមស្បែក E ថ្នាំលេបប្រចាំថ្ងៃ F ថ្នាំលេបប្រចាំខែ (ថ្នាំគ្រាប់ចិន) G ស្រោមអនាម័យ H ស្រោមអនាម័យស្ត្រី I ឆឺយ៉ាប្រាម J ហ្វូម/ផែលលី K វិធីបំបៅដោះកូនកុំឱ្យមានរដូវ L វិធីតមដំណេក M វិធីដកលីង្គចេញ N វិធីទំនើបផ្សេងទៀត O វិធីបុរាណផ្សេងទៀត Y	→ 307 → 308A → 306 → 308A
305	តើអ្នកកំពុងប្រើប្រាស់ថ្នាំគ្រាប់ឈ្មោះអ្វី ? បើមិនដឹងឈ្មោះ សុំមើលសំបកកញ្ចប់	ថ្នាំស្រីពេជ 01 ថ្នាំអូ ខេ (OK) 02 ផ្សេងទៀត 96 (បញ្ជាក់) មិនដឹង 98	→ 308A
306	តើអ្នកកំពុងប្រើប្រាស់ស្រោមអនាម័យឈ្មោះអ្វី ? បើមិនដឹងឈ្មោះ សុំមើលសំបកកញ្ចប់	ស្រោមណាំប៊ីវ៉ាន់ 1(number one) 01 ស្រោម អូ ខេ (OK) 02 ផ្សេងទៀត 96 (បញ្ជាក់) មិនដឹង 98	→ 308A
307	តើវិធីបញ្ឈប់កំណើតអចិន្ត្រៃយ៍ធ្វើនៅទីណា ? សួរយោង ដើម្បីកំណត់ប្រភេទនៃទីកន្លែង។ បើមិនអាចកំណត់បានថា នៅផ្នែកសេវាសាធារណៈ ឬ ផ្នែកសេវាឯកជន សូមសរសេរឈ្មោះទីកន្លែង _____ (ឈ្មោះទីកន្លែង)	សេវាសាធារណៈ មន្ទីរពេទ្យជាតិនៅភ្នំពេញ 11 មន្ទីរពេទ្យបង្អែកខេត្ត 12 មន្ទីរពេទ្យបង្អែកស្រុក 13 មណ្ឌលសុខភាព 14 ប៉ូស្តិ៍សុខភាព 15 មន្ទីរពេទ្យយោធា 16 សេវាសាធារណៈផ្សេងទៀត _____ 17 (បញ្ជាក់) សេវាឯកជន មន្ទីរពេទ្យឯកជន 21 គ្លីនិកឯកជន 22 សេវាឯកជនផ្សេងទៀត _____ 23 (បញ្ជាក់) ផ្សេងទៀត 96 (បញ្ជាក់) មិនដឹង 98	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង								
308	តើអ្នកទទួលបានវិធីបញ្ឈប់កំណើតអចិន្ត្រៃយ៍នេះនៅខែណា ឆ្នាំណា ?										
308A	ចាប់តាំងពីខែណា ឆ្នាំណាដែលអ្នកចាប់ផ្តើមប្រើ (វិធីបច្ចុប្បន្ន) នេះបន្តរហូតមក គ្មានឈប់ ? សូមសរសេរ តើអស់រយៈពេលប៉ុន្មានហើយ ដែលអ្នកចាប់ផ្តើមប្រើ (វិធីបច្ចុប្បន្ន) នេះបន្តរហូតមកគ្មានឈប់ ?	ខែ ឆ្នាំ <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table>									
309	ពិនិត្យសំណួរ 308/ 308A, 215 និង 231 : តើមានសំណល់កូដ ឬ មានការបញ្ឈប់ការមានផ្ទៃពោះ ក្រោយ ខែ និង ឆ្នាំ នៃការចាប់ផ្តើមប្រើ វិធីសាស្ត្រពន្យារកំណើត ដែលបានកត់ត្រាក្នុងសំណួរ 308/308A ឬទេ ? ក្រលំបំទៅសំណួរ 308/308A សូមសរសេរ ហើយកែតម្រូវ ខែ និង ឆ្នាំ។ ការចាប់ផ្តើមប្រើប្រាស់វិធីពន្យារកំណើត បច្ចុប្បន្នជាប់រហូតមក (ត្រូវតែក្រោយកំណើតចុងក្រោយ ឬ ក្រោយការបញ្ឈប់ការមានផ្ទៃពោះ)	មាន <input type="checkbox"/> ទេ <input type="checkbox"/>									
310	សូមពិនិត្យសំណួរ 308/ 308A : ឆ្នាំ 2005 ឬ ក្រោយមកទៀត <input type="checkbox"/> C សរសេរលេខកូដសំរាប់វិធីសាស្ត្រដែលបានប្រើ នៅក្នុង ខែធ្វើការសំភាស ក្នុងប្រក្រតិទិន និង ក្នុងខែនីមួយៗ ត្រឡប់ទៅ កាលបរិច្ឆេទដែលចាប់ផ្តើមប្រើប្រាស់	ឆ្នាំ 2004 ឬ មុន <input type="checkbox"/> C សរសេរលេខកូដសំរាប់វិធីសាស្ត្រដែលបានប្រើ នៅក្នុង ខែធ្វើការសំភាស ក្នុងប្រក្រតិទិន និង ក្នុងខែនីមួយៗ ត្រឡប់ទៅ ខែមករា ឆ្នាំ 2005 បន្តបំប៉នរំលងទៅ → 322									
311	ខ្ញុំសូមសួរអ្នកនូវសំណួរមួយចំនួន ទាក់ទងនឹងពេលវេលាដែលអ្នក ឬ ដៃគូរបស់អ្នកអាចធ្លាប់ប្រើប្រាស់វិធីការពារកុំអោយមានផ្ទៃពោះ ក្នុងអំឡុងពេល ពីរ ឬ បី ឆ្នាំ កន្លងមក។ ប្រើប្រក្រតិទិន ដើម្បីសរសេរ សំរាប់ពេលវេលាថ្មីនៃការប្រើ ឬ មិនប្រើ ដោយចាប់ផ្តើមពី ការប្រើប្រាស់ថ្មីបំផុត ត្រឡប់ថយក្រោយដល់ ខែ មករា ឆ្នាំ 2005។ ប្រើឈ្មោះកូដ ថ្ងៃ ខែ ឆ្នាំ កំណើត និង រយៈពេលមានផ្ទៃពោះ ជាចំណុចយោង។ C នៅក្នុងបង្គោល 1: កត់ត្រាលេខកូដវិធីសាស្ត្រដែលប្រើ ឬ កត់ត្រាលេខ "0" សំរាប់ការមិនប្រើវិធីពន្យារកំណើត នៅក្នុងខែនីមួយៗ ដែលទំនេ (គ្មានសរសេរ)។ សំណួរពន្យារ: * តើអ្នកប្រើវិធីពន្យារកំណើតលើកចុងក្រោយបង្អស់នៅពេលណា? តើអ្នកប្រើវិធីសាស្ត្រអ្វី? * តើអ្នកចាប់ផ្តើមប្រើវិធីពន្យារកំណើតនោះពីពេលណា? តើរយៈពេលប៉ុន្មានបន្ទាប់ពីកូន (ឈ្មោះ)? * តើអ្នកប្រើវិធីពន្យារកំណើតនេះរយៈពេលប៉ុន្មានហើយអញ្ចឹង? នៅក្នុងបង្គោល 2: កត់ត្រាលេខកូដ ចំពោះការឈប់បន្តប្រើវិធីពន្យារកំណើត ជាប់ទៅនឹងខែនៃការប្រើប្រាស់ចុងក្រោយ។ ចំនួនលេខកូដនៅក្នុងបង្គោលទី 2 ត្រូវតែស្មើនឹងចំនួនលេខកូដបញ្ឈប់ការប្រើប្រាស់នៅក្នុងបង្គោលទី 1 ។ សូមរកមូលហេតុអ្វីបានជានាងឈប់ប្រើវិធីពន្យារកំណើត។ ប្រសិនបើមានផ្ទៃពោះ សូមសួរថាតើនាងមានមានផ្ទៃពោះដោយចៃដន្យ នៅពេលដែលកំពុងប្រើវិធីសាស្ត្រពន្យារកំណើត ឬ ក៏នាងបញ្ឈប់ការប្រើប្រាស់ដោយបានគិតទុកជាមុនដើម្បីមានផ្ទៃពោះ។ សំណួរពន្យារ: * ហេតុអ្វីបានជាអ្នកឈប់ប្រើវិធីសាស្ត្រពន្យារកំណើត? តើអ្នកមានផ្ទៃពោះនៅពេលកំពុងប្រើវិធីសាស្ត្រពន្យារកំណើត ឬក៏ អ្នកឈប់ប្រើដើម្បីអោយមានផ្ទៃពោះ ឬក៏អ្នកឈប់ប្រើដោយសារហេតុផលផ្សេងទៀត? * ប្រសិនបើឈប់ប្រើដើម្បីចង់បានកូន សូមសួរថាតើអ្នកឈប់ប្រើវិធីសាស្ត្រពន្យារកំណើត រយៈពេលប៉ុន្មាន ទើបអ្នកមានផ្ទៃពោះ? ហើយកត់ត្រាលេខ "0" នៅក្នុងខែផ្សេងទៀតនៅក្នុងបង្គោលទី 1 ។										

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
312	<p>សូមពិនិត្យប្រក្រតិទិនសំរាប់ការប្រើវិធីសាស្ត្រពន្យាកំណើត នៅក្នុងខែណាមួយ</p> <p>មិនប្រើវិធីពន្យាកំណើត <input type="checkbox"/> បានប្រើវិធីពន្យាកំណើតណាមួយ <input type="checkbox"/></p>		314
313	<p>តើអ្នកធ្លាប់ប្រើវិធីអ្វីមួយ ឬក៏ មានសាកល្បងប្រើមធ្យោបាយណាមួយដើម្បីពន្យាកំណើត ឬក៏ ដើម្បីរៀនសូត្រសំរាប់កុំឱ្យមានផ្ទៃពោះដែរឬទេ ?</p>	<p>ធ្លាប់ 1</p> <p>ទេ 2</p>	324
314	<p>សូមពិនិត្យសំណួរ 304 :</p> <p>សូមគូសរង្វង់ជុំវិញលេខកូដវិធី</p> <p>បើ មានលេខកូដវិធីពន្យាកំណើតលើសពីមួយ ត្រូវបានគូសរង្វង់ក្នុងសំណួរ 304 ។</p> <p>សូមគូសរង្វង់លេខកូដវិធីមួយ ដែលនៅលើគេបំផុតក្នុងបញ្ជី ។</p>	<p>គូសលេខកូដគូសរង្វង់ 00</p> <p>បញ្ឈប់កំណើតអចិន្ត្រៃយ៍ចំពោះស្ត្រី 01</p> <p>បញ្ឈប់កំណើតអចិន្ត្រៃយ៍ចំពោះបុរស 02</p> <p>ដាក់កងក្នុងស្បូន 03</p> <p>ចាក់ថ្នាំ 04</p> <p>ដាក់កងនៅដើមដៃ/ គ្រោមស្បែក 05</p> <p>ថ្នាំលេបប្រចាំថ្ងៃ 06</p> <p>ថ្នាំលេបប្រចាំខែ (ថ្នាំគ្រាប់មិន) 07</p> <p>ស្រោមអនាម័យ 08</p> <p>ស្រោមអនាម័យស្ត្រី 09</p> <p>ឱឃាតប្រាម 10</p> <p>ហ្វូម/ ផែលលី 11</p> <p>វិធីបំបៅដោះកូនកុំឱ្យមានរដូវ 12</p> <p>វិធីតមដំណេក 13</p> <p>វិធីដកលីង្គ ចេញ 14</p> <p>វិធីទំនើបផ្សេងទៀត 95</p> <p>វិធីបុរាណផ្សេងទៀត 96</p>	<p>324</p> <p>317A</p> <p>326</p> <p>315A</p> <p>326</p>
315	<p>នៅពេលដែលអ្នកចាប់ផ្តើមប្រើវិធីពន្យាកំណើត (ក្នុងកាលបរិច្ឆេទក្នុងសំណួរ 308/ 308A តើអ្នកបានទទួលវិធីពន្យាកំណើតនោះពីកន្លែងណា?</p>	<p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិនៅភ្នំពេញ 11</p> <p>មន្ទីរពេទ្យបង្អែកខេត្ត 12</p> <p>មន្ទីរពេទ្យបង្អែកស្រុក 13</p> <p>មណ្ឌលសុខភាព 14</p> <p>ប៉ុស្តិ៍សុខភាព 15</p> <p>មន្ទីរពេទ្យយោធា 16</p> <p>សេវាសាធារណៈផ្សេងទៀត 17</p> <p style="text-align: right;">(បញ្ជាក់)</p>	
315A	<p>តើអ្នកបានរៀនប្រើវិធីតមដំណេក/ វិធីបំបៅដោះកូនកុំឱ្យមានរដូវពីកន្លែងណា?</p> <p>សូរយោង ដើម្បីកំណត់ប្រភេទនៃទីកន្លែង។</p> <p>បើមិនអាចកំណត់បានថា នៅផ្នែកសេវាសាធារណៈ ឬ ផ្នែកសេវាឯកជន សូមសរសេរឈ្មោះទីកន្លែង</p> <p style="text-align: center;">_____</p> <p style="text-align: center;">(ឈ្មោះទីកន្លែង)</p>	<p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន 21</p> <p>គ្លីនិកឯកជន 22</p> <p>ឱសថស្ថាន 23</p> <p>សេវាឯកជនផ្សេងទៀត 24</p> <p style="text-align: right;">(បញ្ជាក់)</p> <p>ទីកន្លែងផ្សេងទៀត</p> <p>តូបលក់ទំនិញ 31</p> <p>អ្នកចែកចាយក្នុងសហគមន៍ 32</p> <p>មិត្តិកស្រី/ ញាតិសណ្តាន 33</p> <p>ផ្សេងទៀត 96</p> <p style="text-align: right;">(បញ្ជាក់)</p>	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
316	<p>សូមពិនិត្យសំណួរ 304 :</p> <p>សូមគូសរង្វង់ជុំវិញលេខកូដវិធី</p> <p>បើ មានលេខកូដវិធីពន្យាកំណើតលើសពីមួយ ត្រូវបានគូសរង្វង់ក្នុងសំណួរ 304 ។ សូមគូសរង្វង់លេខកូដវិធីមួយ ដែលនៅលើគេបំផុតក្នុងបញ្ជី ។</p>	<p>ដាក់កងក្នុងស្បូន 03</p> <p>ចាក់ថ្នាំ 04</p> <p>ដាក់កងនៅដើមដៃ/ក្រោមស្បែក 05</p> <p>ថ្នាំលេបប្រចាំថ្ងៃ 06</p> <p>ថ្នាំលេបប្រចាំខែ (ថ្នាំគ្រាប់ចិន) 07</p> <p>ស្រោមអនាម័យ 08</p> <p>ស្រោមអនាម័យស្រ្តី 09</p> <p>ឌីយ៉ាប្រាម 10</p> <p>ហ្វូម/ ផែលលី 11</p> <p>វិធីបំបៅដោះកូនកុំឱ្យមានរដូវ 12</p> <p>វិធីតមដំណេក 13</p>	<p>→ 323</p> <p>→ 320</p> <p>→ 326</p> <p>→ 326</p>
317	<p>នៅពេលដែលអ្នកទទួលវិធីពន្យាកំណើត តើបុគ្គលិកពេទ្យមានប្រាប់អ្នកពីគុណវិបត្តិ ឬ បញ្ហានានា ដែលអាចកើតឡើងនៅពេលប្រើវិធីពន្យាកំណើតនេះ ដែរឬទេ ?</p>	<p>មាន 1</p> <p>គ្មាន 2</p>	<p>→ 319</p>
317A	<p>នៅពេលដែលអ្នកទទួលវិធីបញ្ឈប់កំណើតអចិន្ត្រៃយ៍ តើបុគ្គលិកពេទ្យមានប្រាប់អ្នកពីគុណវិបត្តិ ឬ បញ្ហានានាដែលអាចកើតឡើងនៅពេលប្រើវិធីនេះដែរឬទេ?</p>		
318	<p>តើបុគ្គលិកពេទ្យ ឬ បុគ្គលិកពន្យាកំណើត ធ្លាប់ប្រាប់អ្នកពីគុណវិបត្តិ ឬ បញ្ហានានានៃការប្រើវិធីពន្យាកំណើតដែរឬទេ ?</p>	<p>មាន 1</p> <p>គ្មាន 2</p>	<p>→ 320</p>
319	<p>តើមានគេប្រាប់អ្នកថា ត្រូវធ្វើដូចម្តេចដែរឬទេ ប្រសិនបើមានគុណវិបត្តិ ឬបញ្ហានានាកើតឡើង?</p>	<p>មាន 1</p> <p>គ្មាន 2</p>	
320	<p>សូមពិនិត្យសំណួរ 317 :</p> <div style="display: flex; justify-content: space-around; align-items: center;"> <div style="text-align: center;"> <p>លេខកូដ '1'</p> <p>បានគូសរង្វង់</p> </div> <div style="text-align: center;"> <p>លេខកូដ '2'</p> <p>បានគូសរង្វង់ ឬ មិនបានសួរ</p> </div> </div> <p>នៅពេលនោះ តើមានគេប្រាប់អ្នកពីវិធីពន្យាកំណើតផ្សេងទៀត ដែលអ្នកអាចប្រើ ដែរឬទេ ?</p> <p>ពេលអ្នកទទួល (វិធីបច្ចុប្បន្នពី 314) ពី (ប្រភពនៃវិធីក្នុងសំណួរ 307 ឬ 315) តើមានគេប្រាប់អ្នកពីវិធីពន្យាកំណើតផ្សេងទៀត ដែលអ្នកអាចប្រើ ដែរឬទេ ?</p>	<p>មាន 1</p> <p>គ្មាន 2</p>	<p>→ 322</p>
321	<p>តើបុគ្គលិកពេទ្យ ឬ បុគ្គលិកពន្យាកំណើត ធ្លាប់ប្រាប់អ្នកអំពីវិធីពន្យាកំណើតផ្សេងទៀត ដែលអ្នកបានប្រើដែរឬទេ ?</p>	<p>មាន 1</p> <p>គ្មាន 2</p>	


លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
322	<p>សូមពិនិត្យសំណួរ 304 :</p> <p>សូមគូសរង្វង់ជុំវិញលេខកូដវិធី</p> <p>បើ មានលេខកូដវិធីពន្យាកំណើតលើសពីមួយ ត្រូវបានគូសរង្វង់ក្នុងសំណួរ 304 ។ សូមគូសរង្វង់លេខកូដវិធីមួយ ដែលនៅលើគេបំផុតក្នុងបញ្ជី ។</p>	<p>បញ្ឈប់កំណើតអចិន្ត្រៃយ៍ចំពោះស្ត្រី 01</p> <p>បញ្ឈប់កំណើតអចិន្ត្រៃយ៍ចំពោះបុរស 02</p> <p>ដាក់កងក្នុងស្បូន 03</p> <p>ចាក់ថ្នាំ 04</p> <p>ដាក់កងនៅដើមដៃ/ក្រោមស្បែក 05</p> <p>ថ្នាំលេបប្រចាំថ្ងៃ 06</p> <p>ថ្នាំលេបប្រចាំខែ (ថ្នាំគ្រាប់ចិន) 07</p> <p>ស្រោមអនាម័យ 08</p> <p>ស្រោមអនាម័យស្ត្រី 09</p> <p>ឆីយ៉ាប្រ្យាម 10</p> <p>ហ្វូម/ដៃលើ 11</p> <p>វិធីបំបៅដោះកូនកុំឱ្យមានរដូវ 12</p> <p>វិធីតមដំណេក 13</p> <p>វិធីដកលីង្គចេញ 14</p> <p>វិធីទំនើបផ្សេងទៀត 95</p> <p>វិធីបុរាណផ្សេងទៀត 96</p>	<p>→ 326</p> <p>→ 326</p> <p>→ 326</p>
323	<p>តើអ្នកបានទទួល (វិធីបច្ចុប្បន្ន) លើកចុងក្រោយបំផុតពីកន្លែងណា ?</p> <p>សូមសរសេរ ដើម្បីកំណត់ពីប្រភព</p> <p>បើមិនអាចកំណត់បានថា នៅផ្នែកសេវាសាធារណៈ ឬ ផ្នែកសេវាឯកជន សូមសរសេរឈ្មោះទីកន្លែង</p> <p>_____</p> <p>(ឈ្មោះទីកន្លែង)</p>	<p>ផ្នែកសេវាសាធារណៈ:</p> <p>មន្ទីរពេទ្យជាតិនៅភ្នំពេញ 11</p> <p>មន្ទីរពេទ្យបង្អែកខេត្ត 12</p> <p>មន្ទីរពេទ្យបង្អែកស្រុក 13</p> <p>មណ្ឌលសុខភាព 14</p> <p>ប៉ូស្តិសុខភាព 15</p> <p>មន្ទីរពេទ្យយោធា 16</p> <p>សេវាសាធារណៈផ្សេងទៀត _____ 17</p> <p>(បញ្ជាក់)</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន 21</p> <p>គ្លីនិកឯកជន 22</p> <p>ឱសថស្ថាន 23</p> <p>សេវាឯកជនផ្សេងទៀត _____ 24</p> <p>(បញ្ជាក់)</p> <p>ទីកន្លែងផ្សេងទៀត</p> <p>តូបលក់ទំនិញ 31</p> <p>អ្នកចែកចាយក្នុងសហគមន៍ 32</p> <p>មិត្តភក្តិ/ញាតិសណ្ឋាន 33</p> <p>ផ្សេងទៀត _____ 96</p> <p>(បញ្ជាក់)</p>	<p>→ 326</p>
324	តើអ្នកស្គាល់កន្លែងដែលអ្នកអាចទទួលបានវិធីពន្យាកំណើតដែរឬទេ ?	<p>ស្គាល់ 1</p> <p>ទេ 2</p>	→ 326

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
325	<p>តើទឹកភ្លៀងនោះនៅឯណា ?</p> <p>មានស្នាក់នៅភ្លៀងភ្លៀងទេ ?</p> <p>សូមសួរយោង ដើម្បីកំណត់ពីទឹកភ្លៀង</p> <p>បើមិនអាចកំណត់បានថា នៅផ្នែកសេវាសាធារណៈ ឬ ផ្នែកសេវាឯកជន សូមសរសេរឈ្មោះទឹកភ្លៀង</p> <p>_____</p> <p>(ឈ្មោះទឹកភ្លៀង)</p>	<p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិនៅភ្នំពេញ A</p> <p>មន្ទីរពេទ្យបង្អែកខេត្ត B</p> <p>មន្ទីរពេទ្យបង្អែកស្រុក C</p> <p>មណ្ឌលសុខភាព D</p> <p>ប៉ូស្តិសុខភាព E</p> <p>មន្ទីរពេទ្យយោធា F</p> <p>សេវាសាធារណៈភ្លៀងភ្លៀង _____ (បញ្ជាក់) G</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន H</p> <p>គ្លីនិកឯកជន I</p> <p>ឱសថស្ថាន J</p> <p>សេវាឯកជនភ្លៀងភ្លៀង _____ (បញ្ជាក់) K</p> <p>ផ្នែកផ្សេងទៀត</p> <p>តូបលក់ទំនិញ L</p> <p>អ្នកចែកចាយក្នុងសហគមន៍ M</p> <p>មិត្តិកស្រែ/ញាតិសណ្ឋាន N</p> <p>ផ្សេងទៀត _____ X (បញ្ជាក់)</p>	
326	<p>រយៈពេល 12 ខែ កន្លងមក តើមានបុគ្គលិកស្ម័គ្រចិត្ត ចុះមកជួបអ្នកហើយនិយាយ អំពីការពន្យារកំណើតដែរឬទេ ?</p>	<p>មាន 1</p> <p>ទេ 2</p>	
327	<p>រយៈពេល 12 ខែ កន្លងមក តើអ្នកមានធ្លាប់ទៅកាន់មូលដ្ឋានសុខាភិបាលដើម្បី ព្យាបាលខ្លួនអ្នក (ឬកូនអ្នកដែរឬទេ) ?</p>	<p>មាន 1</p> <p>ទេ 2</p>	→ 401
328	<p>នៅមូលដ្ឋានសុខាភិបាល តើមានបុគ្គលិកពេទ្យណាម្នាក់ និយាយប្រាប់អ្នកអំពី វិធីពន្យារកំណើតដែរឬទេ ?</p>	<p>មាន 1</p> <p>ទេ 2</p>	

ផ្នែកទី 4 - ការវាយតម្លៃការងារ និង ការពិនិត្យក្រោយសំរេង

401	<p>សូមពិនិត្យសំនួរ 224:</p> <p align="center">មានកូនមួយ ឬ ច្រើន កើតក្នុងឆ្នាំ <input type="text"/> ឆ្នាំក្រោយមក</p> <p align="center">គ្មានកូនមួយ ឬ ច្រើន កើតក្នុងឆ្នាំ <input type="text"/> ឆ្នាំក្រោយមក</p>	→ 556		
402	<p>សូមពិនិត្យសំនួរ 215: បញ្ចូលក្នុងតារាងនូវ លេខរៀងកំណើត ឈ្មោះ និង ភាពរស់រាននៃកំណើតនីមួយៗក្នុងឆ្នាំ 2005 ឬ ឆ្នាំបន្តបន្ទាប់ ។ រួចសួរសំណួរអំពី កំណើតទាំងអស់ ដោយចាប់ផ្តើមពីកំណើតចុងក្រោយ ។ (បើមានកំណើតលើសពី 3 សូមប្រើបង្គោលពីរចុងក្រោយ នៃតារាងសំនួរខ្ទេច)</p> <p>ឥឡូវនេះខ្ញុំសូមសួរអ្នកពីសុខភាពរបស់កូនរបស់អ្នកដែលកើតក្នុងរយៈពេល 5 ឆ្នាំ កន្លងមក ។ (យើងនឹងនិយាយពីវាម្តងម្នាក់ ដាច់ដោយឡែកពីគ្នា)</p>			
403	<p>លេខរៀងប្រវត្តិកំណើត ពីសំណួរ 212 នៃប្រវត្តិកំណើត</p>	<p align="center">កូនពៅ</p> <p>លេខរៀង ប្រវត្តិកំណើត <input type="text"/></p>	<p align="center">កូនបន្ទាប់ពៅ</p> <p>លេខរៀង ប្រវត្តិកំណើត <input type="text"/></p>	<p align="center">កូនបន្ទាប់ពៅទី 2</p> <p>លេខរៀង ប្រវត្តិកំណើត <input type="text"/></p>
404	<p>ពីសំណួរ 212 និង 216</p>	<p>ឈ្មោះ: _____</p> <p>នៅរស់ <input type="checkbox"/> ស្លាប់ <input type="checkbox"/></p>	<p>ឈ្មោះ: _____</p> <p>នៅរស់ <input type="checkbox"/> ស្លាប់ <input type="checkbox"/></p>	<p>ឈ្មោះ: _____</p> <p>នៅរស់ <input type="checkbox"/> ស្លាប់ <input type="checkbox"/></p>
405	<p>នៅពេលអ្នកមានផ្ទៃពោះ (ឈ្មោះ) តើអ្នកចង់មានផ្ទៃពោះនៅពេលនោះ ដែរឬទេ ?</p>	<p>ចាស់ 1 (រំលងទៅ 408) ←</p> <p>ទេ 2</p>	<p>ចាស់ 1 (រំលងទៅ 430) ←</p> <p>ទេ 2</p>	<p>ចាស់ 1 (រំលងទៅ 430) ←</p> <p>ទេ 2</p>
406	<p>តើអ្នកចង់មានកូននៅពេលក្រោយឬក៏អ្នក មិនចង់មានកូន(ទៀត)ទាល់តែសោះ?</p>	<p>ពេលក្រោយ 1 មិនចង់មានសោះ: 2 (រំលងទៅ 408) ←</p>	<p>ពេលក្រោយ 1 មិនចង់មានសោះ: 2 (រំលងទៅ 430) ←</p>	<p>ពេលក្រោយ 1 មិនចង់មានសោះ: 2 (រំលងទៅ 430) ←</p>
407	<p>តើអ្នកចង់រង់ចាំរយៈពេលយូរឬខ្លីនា?</p>	<p>ខ្លី 1 <input type="text"/></p> <p>ឆ្នាំ 2 <input type="text"/></p> <p>មិនដឹង 998</p>	<p>ខ្លី 1 <input type="text"/></p> <p>ឆ្នាំ 2 <input type="text"/></p> <p>មិនដឹង 998</p>	<p>ខ្លី 1 <input type="text"/></p> <p>ឆ្នាំ 2 <input type="text"/></p> <p>មិនដឹង 998</p>
408	<p>នៅពេលមានផ្ទៃពោះនេះតើអ្នកមានទៅរក អ្នកណាឱ្យពិនិត្យផ្ទៃពោះដែរឬទេ?</p>	<p>ចាស់ 1 ទេ 2 (រំលងទៅ 415) ←</p>		
409	<p>បើមាន: តើអ្នកទៅរកអ្នកណា?</p> <p align="center">មានអ្នកផ្សេងទៀតទេ?</p> <p align="center">សូរយោងរកប្រភេទបុគ្គលិកនិងកត់ត្រា រាល់បុគ្គលិកដែលបានជួប។</p>	<p>បុគ្គលិកសុខាភិបាល</p> <p>វេជ្ជបណ្ឌិត/គ្រូពេទ្យមធ្យម .. A</p> <p>ឥស្សរ .. B</p> <p>គិលានុប្បវដ្ត .. C</p> <p>បុគ្គលិកផ្សេងទៀត</p> <p>ឥស្សរ .. D</p> <p>អ្នកស្ម័គ្រចិត្ត .. E</p> <p>អ្នកផ្សេងទៀត X (បញ្ជាក់)</p>		

លេខ	សណ្ឋារ	កូដពៅ ឈ្មោះ: _____	កូដបន្ទាប់ពៅ ឈ្មោះ: _____	កូដបន្ទាប់ពៅទី 2 ឈ្មោះ: _____																					
410	<p>តើអ្នកពិនិត្យផ្ទៃពោះនៅកន្លែងណា? មានកន្លែងផ្សេងទៀតទេ?</p> <p>សូរយោងដើម្បីកំណត់រកប្រភេទទីកន្លែង</p> <p>បើមិនអាចកំណត់បានថា នៅផ្នែក សេវាសាធារណៈ ឬ ផ្នែកសេវាឯកជន សូមសរសេរឈ្មោះទីកន្លែង</p> <p>_____</p> <p>(ឈ្មោះទីកន្លែង)</p>	<p>ទីកន្លែង:</p> <p>ផ្ទះរបស់អ្នក A</p> <p>ផ្ទះធុប/ធុបបុរាណ B</p> <p>ផ្ទះផ្សេងទៀត C</p> <p>ផ្នែកសេវាសាធារណៈ:</p> <p>មន្ទីរពេទ្យជាតិនៅភ្នំពេញ ... D</p> <p>មន្ទីរពេទ្យបង្អែកខេត្ត ... E</p> <p>មន្ទីរពេទ្យបង្អែកស្រុក ... F</p> <p>មណ្ឌលសុខភាព G</p> <p>ប៉ូស្តិ៍សុខភាព H</p> <p>សកម្មភាពចុះមូលដ្ឋាន ... I</p> <p>មន្ទីរពេទ្យយោធា J</p> <p>ផ្នែកសេវាសាធារណៈ:</p> <p>ផ្សេងទៀត _____ K</p> <p>(បញ្ជាក់)</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន L</p> <p>គ្លីនិកឯកជន M</p> <p>ផ្នែកសេវាឯកជន</p> <p>ផ្សេងទៀត _____ N</p> <p>(បញ្ជាក់)</p> <p>ផ្សេងទៀត _____ X</p> <p>(បញ្ជាក់)</p>																							
411	<p>តើអ្នកមានផ្ទៃពោះប៉ុន្មានខែ នៅពេលដែល អ្នកទទួលបានការពិនិត្យផ្ទៃពោះនេះលើកដំបូង ?</p>	<p>ខែ <input type="text"/> <input type="text"/></p> <p>មិនដឹង 98</p>																							
412	<p>តើអ្នកបានទទួលការពិនិត្យផ្ទៃពោះប៉ុន្មាន ដង នៅអំឡុងពេលអ្នកមានផ្ទៃពោះនេះ?</p>	<p>ចំនួនដង <input type="text"/> <input type="text"/></p> <p>មិនដឹង 98</p>																							
413	<p>ក្នុងអំឡុងពេលមានផ្ទៃពោះនេះ តើអ្នកមាន បានទទួលការពិនិត្យ ដូចខាងក្រោមនេះ យ៉ាងហោចណាស់ម្តងដែរឬទេ?</p> <p>តើអ្នកបានប្តឹងទំងន់ ដែរឬទេ?</p> <p>តើអ្នកបានវាស់កំពស់ ដែរឬទេ ?</p> <p>តើអ្នកបានវាស់សំពាធឈាម ដែរឬទេ?</p> <p>តើអ្នកបានពិនិត្យទឹកនោម ដែរឬទេ?</p> <p>តើអ្នកបានពិនិត្យឈាម ដែរឬទេ ?</p> <p>តើអ្នកបានទទួលជំនួយពីអាហារូបត្ថម្ភ ដែរឬទេ ?</p>	<table border="0"> <thead> <tr> <th></th> <th>មាន</th> <th>គ្មាន</th> </tr> </thead> <tbody> <tr> <td>ប្តឹង</td> <td>..... 1</td> <td>2</td> </tr> <tr> <td>វាស់កំពស់</td> <td>..... 1</td> <td>2</td> </tr> <tr> <td>វាស់សំពាធឈាម</td> <td>..... 1</td> <td>2</td> </tr> <tr> <td>ពិនិត្យទឹកនោម</td> <td>..... 1</td> <td>2</td> </tr> <tr> <td>ពិនិត្យឈាម</td> <td>..... 1</td> <td>2</td> </tr> <tr> <td>ជំនួយ</td> <td>..... 1</td> <td>2</td> </tr> </tbody> </table>		មាន	គ្មាន	ប្តឹង 1	2	វាស់កំពស់ 1	2	វាស់សំពាធឈាម 1	2	ពិនិត្យទឹកនោម 1	2	ពិនិត្យឈាម 1	2	ជំនួយ 1	2		
	មាន	គ្មាន																							
ប្តឹង 1	2																							
វាស់កំពស់ 1	2																							
វាស់សំពាធឈាម 1	2																							
ពិនិត្យទឹកនោម 1	2																							
ពិនិត្យឈាម 1	2																							
ជំនួយ 1	2																							

លេខ	សណ្ឋារ	កូដពេរ ឈ្មោះ: _____	កូដបន្ទាប់ពេរ ឈ្មោះ: _____	កូដបន្ទាប់ពេរ 2 ឈ្មោះ: _____
414	ក្នុងអំឡុងពេលដែលអ្នកទៅពិនិត្យផ្ទះពោះមុនសំរាល តើមានគេប្រាប់អ្នកអំពីរោគសញ្ញាគ្រោះថ្នាក់ នៃការមានផ្ទៃពោះដែរឬទេ?	ប្រាប់ 1 ទេ 2 មិនដឹង 8		
415	ក្នុងអំឡុងពេលមានផ្ទៃពោះនេះ តើអ្នកបានចាក់ថ្នាំនៅដើមដៃ ដើម្បីការពារជំងឺតេតាណុសដល់ទារកក្រោយពេលសំរាលដែរឬទេ ?	បានចាក់ 1 ទេ 2 (រំលងទៅ 418) ← មិនដឹង 8		
416	ក្នុងអំឡុងពេលមានផ្ទៃពោះនេះ តើអ្នកបានចាក់ថ្នាំតេតាណុសចំនួន ប៉ុន្មានដង?	ចំនួនដង <input type="text"/> មិនដឹង 8		
417	សូមពិនិត្យសំនួរ 416:	2 ដង ឬច្រើនជាង  (រំលងទៅ 421)		
418	នៅពេលណាមួយ មុនអ្នកមានផ្ទៃពោះនេះ តើអ្នកមានបានចាក់ថ្នាំការពារ តេតាណុសដែរឬទេ?	បានចាក់ 1 ទេ 2 (រំលងទៅ 421) ← មិនដឹង 8		
419	មុនពេលមានផ្ទៃពោះនេះតើអ្នកបានចាក់ថ្នាំការពារតេតាណុសប៉ុន្មានដង? បើបានចាក់ 7 ដង ឬច្រើនជាង សូមកត់ត្រា "7"	ចំនួនដង <input type="text"/> មិនដឹង 8		
420	តើប៉ុន្មានឆ្នាំកន្លងទៅហើយ ដែលអ្នកបានចាក់ថ្នាំតេតាណុសលើកចុងក្រោយបំផុត មុនពេលអ្នកមានផ្ទៃពោះនេះ ?	ចំនួនឆ្នាំកន្លងទៅ <input type="text"/> <input type="text"/>		
421	ក្នុងអំឡុងពេលមានផ្ទៃពោះនេះ តើអ្នកបានទទួល ឬ ទិញថ្នាំជាតិដែក ឬ ថ្នាំស៊ីរ៉ាជាតិដែក ដែរឬទេ ?	បាន 1 ទេ 2 (រំលងទៅ 423) ← មិនដឹង 8		
422	ក្នុងអំឡុងពេលមានផ្ទៃពោះនេះ តើអ្នកបានលេបថ្នាំជាតិដែក ឬថ្នាំស៊ីរ៉ាជាតិដែក ចំនួនប៉ុន្មានថ្ងៃ? បើចំលើយមិនមែនជាលេខ សូមសរសេរ ចំនួនថ្ងៃប្រហាក់ប្រហែល	ចំនួនថ្ងៃ <input type="text"/> <input type="text"/> <input type="text"/> មិនដឹង 998		
423	ក្នុងអំឡុងពេលមានផ្ទៃពោះនេះតើអ្នកបានលេបថ្នាំទំលាក់សត្វល្អិតដែរឬទេ?	បានប្រើ 1 ទេ 2 មិនដឹង 8		
423A	ក្នុងអំឡុងពេលមានផ្ទៃពោះនេះ តើអ្នកមានពិបាកមើលនៅពេលថ្ងៃដែរឬទេ?	មាន 1 ទេ 2 មិនដឹង 8		
423B	ក្នុងអំឡុងពេលមានផ្ទៃពោះនេះ តើអ្នកមានជំងឺខ្វាក់មាត់ ដែរឬទេ ?	មាន 1 ទេ 2 មិនដឹង 8		

លេខ	សណ្ឋារ	កូដពៅ ឈ្មោះ: _____	កូដបន្ទាប់ពៅ ឈ្មោះ: _____	កូដបន្ទាប់ពៅទី 2 ឈ្មោះ: _____
424	ក្នុងអំឡុងពេលមានផ្ទៃពោះនេះ តើអ្នកមានបានប្រើថ្នាំការពារជំងឺគ្រុនចាញ់ ដែរឬទេ?	មាន 1 ទេ 2 (រំលងទៅ 430) ← មិនដឹង 8		
425	តើអ្នកបានប្រើថ្នាំអ្វី ? សូមកត់ត្រារាល់ចំណើយ បើប្រភេទថ្នាំមិនច្បាស់ទេ សូមបង្ហាញថ្នាំគ្រុនចាញ់ទៅអ្នកឆ្លើយ	ថ្នាំ អេសក្រី/ហ្វង់ស៊ីដា ... A ថ្នាំក្លរីតីន B ថ្នាំផ្សេងទៀត _____ X បញ្ជាក់ មិនដឹង Z		
426	សូមពិនិត្យសំនួរ 425: បានប្រើថ្នាំ អេសក្រី/ហ្វង់ស៊ីដា ដើម្បីការពារ ជំងឺគ្រុនចាញ់	លេខកូដ "A" លេខកូដ "A" <input type="text"/> បានកូសរង្វង់ មិនបាន <input type="text"/> បានកូសរង្វង់ កូសរង្វង់ <input type="text"/> (រំលងទៅ 430) ←		
427	តើអ្នកប្រើថ្នាំ (ថ្នាំអេសក្រី/ហ្វង់ស៊ីដា) ប៉ុន្មានដង ក្នុងអំឡុងពេលមានផ្ទៃពោះនេះ?	ចំនួនដង <input type="text"/> <input type="text"/>		
428	សូមពិនិត្យសំនួរ 409: ការពិនិត្យផ្ទៃពោះ មុនសំរាលដោយបុគ្គលិក ពេទ្យ ក្នុងអំឡុងពេលមានផ្ទៃពោះនេះ	លេខកូដ "A" ផ្សេងទៀត <input type="text"/> "B" ឬ "C" <input type="text"/> បានកូសរង្វង់ <input type="text"/> (រំលងទៅ 430) ←		
429	តើអ្នកបានទទួលថ្នាំ (ថ្នាំអេសក្រី/ហ្វង់ស៊ីដា) ក្នុងអំឡុងពេលទៅពិនិត្យផ្ទៃពោះ ឬ ក្នុង អំឡុងពេលទៅពិនិត្យសុខភាពផ្សេងទៀត នៅមូលដ្ឋានសុខាភិបាល ឬ នៅកន្លែង ផ្សេងទៀតដែរឬទេ?	ពិនិត្យផ្ទៃពោះមុនសំរាល ... 1 ពិនិត្យសុខភាពផ្សេងទៀត នៅមូលដ្ឋានសុខាភិបាល ... 2 កន្លែងផ្សេងទៀត 6		
430	នៅពេល (ឈ្មោះ) កើតមកតើទារកថ្ងាស ណាស់ ថ្ងាសជាងមធ្យម មធ្យម តូចជាងមធ្យម ឬ តូចល្អិត?	ថ្ងាសណាស់ 1 ថ្ងាសជាងមធ្យម 2 មធ្យម 3 តូចជាងមធ្យម 4 តូចល្អិត 5 មិនដឹង 8	ថ្ងាសណាស់ 1 ថ្ងាសជាងមធ្យម 2 មធ្យម 3 តូចជាងមធ្យម 4 តូចល្អិត 5 មិនដឹង 8	ថ្ងាសណាស់ 1 ថ្ងាសជាងមធ្យម 2 មធ្យម 3 តូចជាងមធ្យម 4 តូចល្អិត 5 មិនដឹង 8
431	តើ (ឈ្មោះ) មានបានប្តឹងទេនៅពេលកើត ?	មាន 1 គ្មាន 2 (រំលងទៅ 433) ← មិនដឹង 8	មាន 1 គ្មាន 2 (រំលងទៅ 433) ← មិនដឹង 8	មាន 1 គ្មាន 2 (រំលងទៅ 433) ← មិនដឹង 8

លេខ	សណ្ឋរ	កូដពៅ ឈ្មោះ: _____	កូដបន្ទាប់ពៅ ឈ្មោះ: _____	កូដបន្ទាប់ពៅទី 2 ឈ្មោះ: _____
432	តើ (ឈ្មោះ)មានទំងន់ប៉ុន្មាន ពេលកើត ? កត់ត្រាទំងន់ជាតិក្រាមពីបំណុល សុខភាពបើមាន	តិក្សក្រាមពីបំណុល 1 <input type="text"/> . <input type="text"/> <input type="text"/> <input type="text"/> <input type="text"/> តិក្សក្រាមពីការចាំ 2 <input type="text"/> . <input type="text"/> <input type="text"/> <input type="text"/> <input type="text"/> មិនដឹង99998	តិក្សក្រាមពីបំណុល 1 <input type="text"/> . <input type="text"/> <input type="text"/> <input type="text"/> <input type="text"/> តិក្សក្រាមពីការចាំ 2 <input type="text"/> . <input type="text"/> <input type="text"/> <input type="text"/> <input type="text"/> មិនដឹង99998	តិក្សក្រាមពីបំណុល 1 <input type="text"/> . <input type="text"/> <input type="text"/> <input type="text"/> <input type="text"/> តិក្សក្រាមពីការចាំ 2 <input type="text"/> . <input type="text"/> <input type="text"/> <input type="text"/> <input type="text"/> មិនដឹង 9998
433	តើអ្នកណាបានជួយបង្កើតកូដ (ឈ្មោះ)? មានអ្នកណាផ្សេងទៀតទេ ? សូមសរយោង ពីប្រភេទមនុស្ស និង កត់ត្រា រាល់អ្នកដែលបានជួយ។ បើអ្នកឆ្លើយតបនិយាយថាគ្មានអ្នកណាជួយ ទេ សរយោងដើម្បីកំណត់ថាតើមានមនុស្ស ពេញវ័យមានវត្តមាននៅពេលសំរាលដែរឬ ទេ ។	បុគ្គលិកពេទ្យ វេជ្ជបណ្ឌិត/ត្រូវពេទ្យមធ្យម ... A ឆ្មប B កិលានុប្បដ្ឋាក C បុគ្គលិកផ្សេងទៀត ឆ្មបបូរាណ D ញាតិសណ្ឋាន/មិត្តភ័ក្ត្រ ... E ផ្សេងទៀត X (បញ្ជាក់) គ្មានអ្នកណាទេ Y	បុគ្គលិកពេទ្យ វេជ្ជបណ្ឌិត/ត្រូវពេទ្យមធ្យម ... A ឆ្មប B កិលានុប្បដ្ឋាក C បុគ្គលិកផ្សេងទៀត ឆ្មបបូរាណ D ញាតិសណ្ឋាន/មិត្តភ័ក្ត្រ ... E ផ្សេងទៀត X (បញ្ជាក់) គ្មានអ្នកណាទេ Y	បុគ្គលិកពេទ្យ វេជ្ជបណ្ឌិត/ត្រូវពេទ្យមធ្យម ... A ឆ្មប B កិលានុប្បដ្ឋាក C បុគ្គលិកផ្សេងទៀត ឆ្មបបូរាណ D ញាតិសណ្ឋាន/មិត្តភ័ក្ត្រ ... E ផ្សេងទៀត X (បញ្ជាក់) គ្មានអ្នកណាទេ Y
434	តើអ្នកសំរាលកូដ (ឈ្មោះ) នៅឯណា? បើមិនអាចកំណត់បានថា នៅថ្នែក សេវាសាធារណៈ ឬ ថ្នែកសេវាឯកជន សូមសរសេរឈ្មោះទីកន្លែង _____ (ឈ្មោះទីកន្លែង)	នេះផ្ទះ ផ្ទះរបស់អ្នក 11 (រំលងទៅ 438) ← ផ្ទះផ្សេងទៀត 12 ផ្នែកសេវាសាធារណៈ មន្ទីរពេទ្យជាតិនៅភ្នំពេញ ... 21 មន្ទីរពេទ្យបង្អែកខេត្ត ... 22 មន្ទីរពេទ្យបង្អែកស្រុក ... 23 មណ្ឌលសុខភាព 24 ប៉ូស្តិសុខភាព 25 មន្ទីរពេទ្យយោធា 26 ថ្នែកសាធារណៈផ្សេងទៀត _____ 27 (បញ្ជាក់) ផ្នែកសេវាឯជន មន្ទីរពេទ្យឯកជន 31 គ្លីនិកឯកជន 32 ថ្នែកឯកជនផ្សេងទៀត _____ 33 (បញ្ជាក់) ផ្សេងទៀត 96 (បញ្ជាក់) (រំលងទៅ 438) ←	នេះផ្ទះ ផ្ទះរបស់អ្នក 11 (រំលងទៅ 448) ← ផ្ទះផ្សេងទៀត 12 ផ្នែកសេវាសាធារណៈ មន្ទីរពេទ្យជាតិនៅភ្នំពេញ ... 21 មន្ទីរពេទ្យបង្អែកខេត្ត ... 22 មន្ទីរពេទ្យបង្អែកស្រុក ... 23 មណ្ឌលសុខភាព 24 ប៉ូស្តិសុខភាព 25 មន្ទីរពេទ្យយោធា 26 ថ្នែកសាធារណៈផ្សេងទៀត _____ 27 (បញ្ជាក់) ផ្នែកសេវាឯជន មន្ទីរពេទ្យឯកជន 31 គ្លីនិកឯកជន 32 ថ្នែកឯកជនផ្សេងទៀត _____ 33 (បញ្ជាក់) ផ្សេងទៀត 96 (បញ្ជាក់) (រំលងទៅ 448) ←	នេះផ្ទះ ផ្ទះរបស់អ្នក 11 (រំលងទៅ 448) ← ផ្ទះផ្សេងទៀត 12 ផ្នែកសេវាសាធារណៈ មន្ទីរពេទ្យជាតិនៅភ្នំពេញ ... 21 មន្ទីរពេទ្យបង្អែកខេត្ត ... 22 មន្ទីរពេទ្យបង្អែកស្រុក ... 23 មណ្ឌលសុខភាព 24 ប៉ូស្តិសុខភាព 25 មន្ទីរពេទ្យយោធា 26 ថ្នែកសាធារណៈផ្សេងទៀត _____ 27 (បញ្ជាក់) ផ្នែកសេវាឯជន មន្ទីរពេទ្យឯកជន 31 គ្លីនិកឯកជន 32 ថ្នែកឯកជនផ្សេងទៀត _____ 33 (បញ្ជាក់) ផ្សេងទៀត 96 (បញ្ជាក់) (រំលងទៅ 448) ←

លេខ	សណ្ឋរ	កូនពៅ ឈ្មោះ: _____	កូនបន្ទាប់ពៅ ឈ្មោះ: _____	កូនបន្ទាប់ពៅទី 2 ឈ្មោះ: _____				
435	តើ (ឈ្មោះ) កើតដោយវះកាត់ មានន័យថា គេបានវះពោះរបស់អ្នកដើម្បីយកកូនឬ ?	ចាស់ សុំវះ 1 ចាស់ ត្រូវវះបន្ទាន់ 2 ទេ 3	ចាស់ សុំវះ 1 ចាស់ ត្រូវវះបន្ទាន់ 2 ទេ 3	ចាស់ សុំវះ 1 ចាស់ ត្រូវវះបន្ទាន់ 2 ទេ 3				
436	បន្ទាប់ពីសំរាលកូន (ឈ្មោះ) តើមានអ្នកណា ម្នាក់ពិនិត្យសុខភាពអ្នកនៅពេលកំពុងសំរាក នៅពេលដែលឬទេ ?	បានពិនិត្យ 1 (រំលងទៅ 439) ← ទេ 2						
437	ក្រោយពេលដែលអ្នកចេញមកផ្ទះតើមាន អ្នកណាម្នាក់ ពិនិត្យសុខភាពអ្នកដែរឬទេ ?	បានពិនិត្យ 1 (រំលងទៅ 439) ← ទេ 2 (រំលងទៅ 446) ←						
438	បន្ទាប់ពីសំរាលកូន (ឈ្មោះ) តើមាន អ្នកណាម្នាក់ ពិនិត្យសុខភាពអ្នកដែរឬទេ ?	បានពិនិត្យ 1 ទេ 2 (រំលងទៅ 442) ←						
439	តើអ្នកណាពិនិត្យសុខភាពអ្នកនៅពេល នោះ? សូមសរសេរឈ្មោះ អ្នកដែលមានជំនាញ ជាងគេ	បុគ្គលិកពេទ្យ វេជ្ជបណ្ឌិត/ត្រូវពេទ្យមធ្យម .. 11 ឆ្មប 12 គិលានុប្បដ្ឋាក 13 បុគ្គលិកផ្សេងទៀត ឆ្មបបូរាណ 21 ផ្សេងទៀត 96 (បញ្ជាក់)						
440	តើរយៈពេលប៉ុន្មានបន្ទាប់ពីសំរាល ទើបមានការពិនិត្យសុខភាពលើកទីមួយ? បើ តិចជាងមួយថ្ងៃ សូមកត់ត្រាជាម៉ោង បើតិចជាងមួយសប្តាហ៍ សូមកត់ត្រាជាថ្ងៃ	ម៉ោង ... 1 <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table> ថ្ងៃ 2 សប្តាហ៍ ... 3 មិនដឹង 998						
441	សូមពិនិត្យសំនួរ 437:	បានពិនិត្យ <table style="display: inline-table; vertical-align: middle;"><tr><td style="border: 1px solid black; padding: 2px;">↓</td></tr></table> មិនបានសួរ (រំលងទៅ 446) <table style="display: inline-table; vertical-align: middle;"><tr><td style="border: 1px solid black; padding: 2px;">↓</td></tr></table>	↓	↓				
↓								
↓								
442	ក្នុងអំឡុងពេល 6 សប្តាហ៍ក្រោយ (ឈ្មោះ) បានកើតមក តើមានបុគ្គលិកពេទ្យ ឬ ឆ្មប បូរាណ បានពិនិត្យសុខភាព វា ដែរឬទេ ?	បានពិនិត្យ 1 ទេ 2 (រំលងទៅ 446) ← មិនដឹង 8						

លេខ	សណ្ឋរ	កូដពៅ ឈ្មោះ: _____	កូដបន្ទាប់ពៅ ឈ្មោះ: _____	កូដបន្ទាប់ពៅទី 2 ឈ្មោះ: _____		
443	<p>តើរយៈពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ ក្រោយសំរាល (ឈ្មោះ) ទើបមានការពិនិត្យសុខភាពលើកទីមួយ?</p> <p>បើគិតជាងមួយថ្ងៃកត់ត្រាជាម៉ោង បើគិតជាងមួយសប្តាហ៍ សូមកត់ត្រាជាថ្ងៃ</p>	<p>ចំនួនម៉ោង ក្រោយសំរាល 1</p> <p>ចំនួនថ្ងៃ ក្រោយសំរាល 2</p> <p>ចំនួនសប្តាហ៍ ក្រោយសំរាល 3</p> <p>មិនដឹង998</p>				
444	<p>តើនិរន្តរភាពពិនិត្យសុខភាពអោយឈ្មោះនៅពេលនោះ?</p> <p>សូមសរសេរ រកអ្នកដែលមានជំនាញជាងគេ</p>	<p>បុគ្គលិកពេទ្យ</p> <p>វេជ្ជបណ្ឌិត/គ្រូពេទ្យមធ្យម .. 11</p> <p>ឥប 12</p> <p>គិលានុប្បវដ្តក 13</p> <p>បុគ្គលិកផ្សេងទៀត</p> <p>ឥបបូរណ 21</p> <p>ផ្សេងទៀត 96</p> <p>(បញ្ជាក់)</p>				
445	<p>តើការពិនិត្យសុខភាពលើកទី1 ធ្វើនៅកន្លែងណា?</p> <p>សូរយោងប្រភេទទឹកកន្លែង ហើយត្រូវរង់ចាំលេខកូដសមស្រប</p> <p>បើមិនអាចកំណត់បានថា នៅថ្នែកសេវាសាធារណៈ ឬ ថ្នែកសេវាឯកជន សូមសរសេរឈ្មោះទីកន្លែង</p> <p>_____</p> <p>(ឈ្មោះទីកន្លែង)</p>	<p>នៅផ្ទះ</p> <p>ផ្ទះរបស់អ្នក 11</p> <p>ផ្ទះផ្សេងទៀត 12</p> <p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិនៅភ្នំពេញ ... 21</p> <p>មន្ទីរពេទ្យបង្អែកខេត្ត ... 22</p> <p>មន្ទីរពេទ្យបង្អែកស្រុក ... 23</p> <p>មណ្ឌលសុខភាព 24</p> <p>ប៉ូស្តិសុខភាព 25</p> <p>មន្ទីរពេទ្យយោធា 26</p> <p>ថ្នែកសាធារណៈផ្សេងទៀត</p> <p>_____ 27</p> <p>(បញ្ជាក់)</p> <p>ផ្នែកសេវាឯជន</p> <p>មន្ទីរពេទ្យឯកជន 31</p> <p>គ្លីនិកឯកជន 32</p> <p>ថ្នែកឯកជនផ្សេងទៀត</p> <p>_____ 33</p> <p>(បញ្ជាក់)</p> <p>ផ្សេងទៀត 96</p> <p>(បញ្ជាក់)</p>				
446	<p>ក្នុងអំឡុងពេល 6 សប្តាហ៍ដំបូងបន្ទាប់ពីសំរាល តើអ្នកបានទទួល</p> <p>ថ្នាំវិភាមីន A (ដូចនេះទេ) ?</p> <p>ថ្នាំ ជាតិដែក (ដូចនេះទេ) ?</p> <p>ថ្នាំ បញ្ចុះសត្វល្អិត (ដូចនេះទេ) ?</p> <p>ដំបូន្មានអំពីការពន្យាកំណើត?</p> <p>ដំបូន្មានអំពីការថែទាំទារក ដែរឬទេ ?</p> <p>សូមបង្ហាញ ថ្នាំអំពូល ថ្នាំគ្រាប់ ថ្នាំស៊ីរ៉ូ</p>	<p>បានទទួល 1 ៩</p> <p>ថ្នាំវិភាមីន A 1 2</p> <p>ថ្នាំ ជាតិដែក 1 2</p> <p>ថ្នាំបញ្ចុះសត្វល្អិត... 1 2</p> <p>ការពន្យាកំណើត... 1 2</p> <p>ថែទាំទារក 1 2</p>				

លេខ	សណ្ឋរ	កូដពេញលេញ	កូដបន្ទាប់ពេញលេញ	កូដបន្ទាប់ពេញលេញ 2
447	តើអ្នកមានរដ្ឋវិញនៅ ចាប់តាំងពីកំណើត (ឈ្មោះ) ?	មាន 1 (រំលងទៅ 449) ← មិនទាន់មាន 2 (រំលងទៅ 450) ←		
448	តើអ្នកមានរដ្ឋវិញនៅចន្លោះកូដ (ឈ្មោះ) និងការមានផ្ទះកូដបន្ទាប់ឬ ?		ចាស 1 ទេ 2 (រំលងទៅ 452) ←	ចាស 1 ទេ 2 (រំលងទៅ 452) ←
449	ក្រោយសំរាល (ឈ្មោះ) តើអ្នកគ្មានរដ្ឋ ចំនួនប៉ុន្មានខែ ?	ចំនួនខែ <input type="text"/> <input type="text"/> មិនដឹង 98	ចំនួនខែ <input type="text"/> <input type="text"/> មិនដឹង 98	ចំនួនខែ <input type="text"/> <input type="text"/> មិនដឹង 98
450	សូមពិនិត្យសំណួរ 226: តើអ្នកឆ្លើយមានផ្ទះពោះឬ?	គ្មាន ផ្ទះពោះ មានផ្ទះពោះ ឬមិនច្បាស់ (រំលងទៅ 452)		
451	តើអ្នកមានបានរួមភេទទេ ចាប់តាំងពី សំរាល (ឈ្មោះ) មក ?	មាន 1 ទេ 2 (រំលងទៅ 453) ←		
452	ក្រោយសំរាល (ឈ្មោះ) មក តើអ្នកមិនបាន រួមភេទចំនួនប៉ុន្មានខែ ?	ចំនួនខែ <input type="text"/> <input type="text"/> មិនដឹង 98	ចំនួនខែ <input type="text"/> <input type="text"/> មិនដឹង 98	ចំនួនខែ <input type="text"/> <input type="text"/> មិនដឹង 98
453	តើអ្នកបានបំបៅដោះដល់ (ឈ្មោះ) ដែរឬទេ?	មាន 1 (រំលងទៅ 455) ← ទេ 2	មាន 1 ទេ 2	មាន 1 ទេ 2
454	សូមពិនិត្យសំណួរ 404: តើកូដនៅរស់ដែរឬទេ ?	នៅរស់ ស្លាប់ (រំលងទៅ 460) (ត្រឡប់ទៅ 405 ក្នុងបង្គោលបន្ទាប់ ឬ បើគ្មានកូដទៀតទេ សូមទៅ 501)		
455	តើរយៈពេលប៉ុន្មាន ក្រោយពីសំរាលទើបអ្នក បំបៅដោះកូដ (ឈ្មោះ) ? បើគិតជាង 1 ម៉ោង សូមកត់ត្រា 00 បើគិតជាង 24 ម៉ោង សូមកត់ត្រាចំនួនម៉ោង បើមិនដូច្នោះទេ សូមកត់ត្រាចំនួនថ្ងៃ	ភ្លាមៗ 000 ចំនួនម៉ោង ... 1 <input type="text"/> <input type="text"/> ចំនួនថ្ងៃ ... 2 <input type="text"/> <input type="text"/>		

លេខ	សណ្ឋាន	កូដពេញ ឈ្មោះ: _____	កូដបន្ទាប់ពេញ ឈ្មោះ: _____	កូដបន្ទាប់ពេញ 2 ឈ្មោះ: _____
456	ក្នុងអំឡុងពេល 3 ថ្ងៃដំបូងក្រោយសំរាល តើ (ឈ្មោះ) ត្រូវបានផ្តល់អ្វីមួយសំរាប់ផឹក ក្រៅពីទឹកដោះម្តាយ ដូចជា ទឹកឈើ អែម ដែរឬទេ?	មាន 1 ទេ 2 (រំលងទៅ 458) ←		
457	តើអ្នកបានអោយទឹកអ្វីដល់កូន (ឈ្មោះ) សំរាប់ផឹក ? មានទឹកអ្វីផ្សេងទៀតទេ ? កត់ត្រារាល់ទឹកដែលបានអោយ	ទឹកដោះគោខាប់ A ទឹកធម្មតា B ទឹកស្អុយ/ទឹកឃ្មុំ C ទឹកអំបិលលាយស្ករ D ទឹកដូង/ទឹកឆ្នៃឈើ E ទឹកដោះគោម្សៅ F ទឹកតែ G ទឹកផ្សេងៗទៀត _____ X (បញ្ជាក់)		
458	សូមពិនិត្យសំណួរ 404: តើកូននៅរស់ដែរឬទេ ?	នៅរស់ <input type="checkbox"/> ស្លាប់ <input type="checkbox"/> (ត្រឡប់ទៅ 405 ក្នុងបង្គោលបន្ទាប់ ឬ បើគ្មានកូនទៀតទេ សូមទៅ 501)	នៅរស់ <input type="checkbox"/> ស្លាប់ <input type="checkbox"/> (ត្រឡប់ទៅ 405 ក្នុងបង្គោលបន្ទាប់ ឬ បើគ្មានកូនទៀតទេ សូមទៅ 501)	នៅរស់ <input type="checkbox"/> ស្លាប់ <input type="checkbox"/> (ត្រឡប់ទៅ 405 នៅជាប់បង្គោលចុង ក្រោយ នៃតារាងសំណួរថ្មី ឬ បើគ្មានកូនទៀតទេ សូមទៅ 501)
459	តើអ្នកនៅតែកំពុងបំបៅ (ឈ្មោះ) ដោយ ទឹកដោះដែរឬទេ?	កំពុងបំបៅ 1 ទេ 2		
460	តើម្សិលមិញ ឬ យប់មិញ (ឈ្មោះ) បានផឹក ទឹកអ្វីមួយពីដបទឹកដោះគោដែរឬទេ ?	មាន 1 ទេ 2 មិនដឹង 8	មាន 1 ទេ 2 មិនដឹង 8	មាន 1 ទេ 2 មិនដឹង 8
461		(ត្រឡប់ទៅ 405 ក្នុងបង្គោល បន្ទាប់ ឬ បើគ្មានកូនទៀតទេ សូមទៅ 501)	(ត្រឡប់ទៅ 405 ក្នុងបង្គោល បន្ទាប់ ឬ បើគ្មានកូនទៀតទេ សូមទៅ 501)	(ត្រឡប់ទៅ 405 នៅជាប់បង្គោល ចុងក្រោយ នៃតារាងសំណួរថ្មី ឬ បើគ្មានកូនទៀតទេ សូមទៅ 501)

ផ្នែកទី 5 - ការផ្តល់ថ្នាំបង្ការ សុខភាព និង អាហារូបត្ថម្ភ

501	សូមបញ្ជូលក្នុងតារាង នូវលេខប្រវត្តិកំណើត ឈ្មោះ និង ស្ថានភាពរស់នៅរបស់កូននីមួយៗក្នុងឆ្នាំ 2005 ឬ ក្រោយមក ។ សូមសួរសំណួរអំពីកូនទាំងអស់ ដោយចាប់ផ្តើមពីកូនពេទៅ ។ បើមានកូនលើសពី 3 សូមប្រើបង្គោលពីរចុងក្រោយនៃតារាងសំណួរបន្ថែម។			
502	លេខប្រវត្តិកូនពី 212 ក្នុងប្រវត្តិកំណើត	កូនពេទៅ លេខប្រវត្តិកំណើតកូន <table border="1" style="display:inline-table; width:40px; height:20px; vertical-align: middle;"></table>	កូនបន្ទាប់ពេទៅ លេខប្រវត្តិកំណើតកូន <table border="1" style="display:inline-table; width:40px; height:20px; vertical-align: middle;"></table>	កូនបន្ទាប់ពេទៅទី 2 លេខប្រវត្តិកំណើតកូន <table border="1" style="display:inline-table; width:40px; height:20px; vertical-align: middle;"></table>
503	ពី 212 និង 216	ឈ្មោះ _____ នៅរស់ <table border="1" style="display:inline-table; width:20px; height:20px; vertical-align: middle;"></table> ស្លាប់ <table border="1" style="display:inline-table; width:20px; height:20px; vertical-align: middle;"></table> (ត្រឡប់ទៅ 503 ក្នុងបង្គោលបន្ទាប់ ឬ បើគ្មានកូនទៀតទេ សូមទៅ 553)	ឈ្មោះ _____ នៅរស់ <table border="1" style="display:inline-table; width:20px; height:20px; vertical-align: middle;"></table> ស្លាប់ <table border="1" style="display:inline-table; width:20px; height:20px; vertical-align: middle;"></table> (ត្រឡប់ទៅ 503 ក្នុងបង្គោលបន្ទាប់ ឬ បើគ្មានកូនទៀតទេ សូមទៅ 553)	ឈ្មោះ _____ នៅរស់ <table border="1" style="display:inline-table; width:20px; height:20px; vertical-align: middle;"></table> ស្លាប់ <table border="1" style="display:inline-table; width:20px; height:20px; vertical-align: middle;"></table> នៅជាប់បង្គោលចុងក្រោយ នៃតារាងសំណួរថ្មី ឬ បើគ្មានកូនទៀតទេ សូមទៅ 553)
504	តើអ្នកមានបំណុលល្បឿង ចាក់ថ្នាំបង្ការរបស់កូន (ឈ្មោះ) ដែរឬទេ? បើមាន : តើខ្ញុំអាចសុំមើលបានទេ ?	មាន បានឃើញ 1 (រំលងទៅ 506) ← មាន មិនបានឃើញ 2 (រំលងទៅ 509) ← គ្មានបំណុល 3	មាន បានឃើញ 1 (រំលងទៅ 506) ← មាន មិនបានឃើញ 2 (រំលងទៅ 509) ← គ្មានបំណុល 3	មាន បានឃើញ 1 (រំលងទៅ 506) ← មាន មិនបានឃើញ 2 (រំលងទៅ 509) ← គ្មានបំណុល 3
505	តើអ្នកធ្លាប់មានបំណុល ល្បឿងចាក់ថ្នាំបង្ការរបស់កូន (ឈ្មោះ) ដែរឬទេ?	ធ្លាប់មាន 1 (រំលងទៅ 509) ← ទេ 2	ធ្លាប់មាន 1 (រំលងទៅ 509) ← ទេ 2	ធ្លាប់មាន 1 (រំលងទៅ 509) ← ទេ 2
506	(1) ចំលង ថ្ងៃ ខែ ឆ្នាំ ចាក់ថ្នាំបំណុល (2) សូមសរសេរ '44' ក្នុងបង្គោល ថ្ងៃ បើបំណុលបង្ហាញការទទួលបានថ្នាំបង្ការ តែគ្មានកត់ត្រាកាលបរិច្ឆេទ ។			
	កូនពេទៅ	កូនបន្ទាប់ពេទៅ	កូនបន្ទាប់ពេទៅទី 2	
	ថ្ងៃ ខែ ឆ្នាំ	ថ្ងៃ ខែ ឆ្នាំ	ថ្ងៃ ខែ ឆ្នាំ	
	BCG	BCG	BCG	
	HB 0 (ចាក់នៅពេលកើត)	HB0	HB0	
	POLIO 1	P1	P1	
	POLIO 2	P2	P2	
	POLIO 3	P3	P3	
	TETRA /PENTAVALENT 1	T/P1	T/P1	
	TETRA /PENTAVALENT 2	T/P2	T/P2	
	TETRA /PENTAVALENT 3	T/P3	T/P3	
	កញ្ចិល	MEA	MEA	
	វីតាមីន អា	VIT A	VIT A	
	(ថ្ងៃបំផុត)			
507	សូមពិនិត្យ 506	បានកត់ត្រាទាំងអស់ចាប់ពី BCG ដល់ កញ្ចិល រៀបរយទៀត <table border="1" style="display:inline-table; width:40px; height:20px; vertical-align: middle;"></table> (រំលងទៅ 511)	បានកត់ត្រាទាំងអស់ចាប់ពី BCG ដល់ កញ្ចិល រៀបរយទៀត <table border="1" style="display:inline-table; width:40px; height:20px; vertical-align: middle;"></table> (រំលងទៅ 511)	បានកត់ត្រាទាំងអស់ចាប់ពី BCG ដល់ កញ្ចិល រៀបរយទៀត <table border="1" style="display:inline-table; width:40px; height:20px; vertical-align: middle;"></table> (រំលងទៅ 511)

លេខ	សំណួរ	កូដពេរ ឈ្មោះ: _____	កូដបន្ទាប់ពេរ ឈ្មោះ: _____	កូដបន្ទាប់ពេរទី 2 ឈ្មោះ: _____
508	តើ (ឈ្មោះ) បានទទួលថ្នាំបង្ការរាងកាយមួយដែលមិនបានកត់ត្រាក្នុងបញ្ជីនេះទេ គិតរួមទាំងថ្នាំបង្ការ ដែលបានទទួលនៅថ្ងៃយុទ្ធសាស្ត្រ ថ្នាក់ជាតិ ? កត់ត្រា 'បានទទួល' បើអ្នកឆ្លើយប្រាប់ថា បានចាក់ថ្នាំបង្ការយ៉ាងតិចមួយក្នុងសំណួរ 506 តែមិនបានកត់ត្រាក្នុងបញ្ជី	បានទទួល 1 សូមសរសេរ យោង ពីថ្នាំ បង្ការ និង សរសេរ "66" នៅក្នុង បង្គោលថ្ងៃ ក្នុងសំណួរ 506 (រំលងទៅ 511) ← ទេ 2 (រំលងទៅ 511) ← មិនដឹង 8	បានទទួល 1 សូមសរសេរ យោង ពីថ្នាំ បង្ការ និងសរសេរ "66" នៅក្នុង បង្គោលថ្ងៃ ក្នុងសំណួរ 506 (រំលងទៅ 511) ← ទេ 2 (រំលងទៅ 511) ← មិនដឹង 8	បានទទួល 1 សូមសរសេរ យោង ពីថ្នាំ បង្ការ និងសរសេរ "66" នៅក្នុង បង្គោលថ្ងៃ ក្នុងសំណួរ 506 (រំលងទៅ 511) ← ទេ 2 (រំលងទៅ 511) ← មិនដឹង 8
509	តើ (ឈ្មោះ) ធ្លាប់បានទទួលថ្នាំបង្ការដើម្បីការពារជំងឺផ្សេងៗ រួមទាំងថ្នាំបង្ការដែលទទួលបាននៅពេលយុទ្ធសាស្ត្រលំដាប់ថ្នាំបង្ការ ថ្នាក់ជាតិ ដែរឬទេ?	បានទទួល 1 ទេ 2 (រំលងទៅ 511) ← មិនដឹង 8	បានទទួល 1 ទេ 2 (រំលងទៅ 511) ← មិនដឹង 8	បានទទួល 1 ទេ 2 (រំលងទៅ 511) ← មិនដឹង 8
510	សូមប្រាប់ខ្ញុំ បើ (ឈ្មោះ) បានទទួលថ្នាំបង្ការរាងកាយដូចខាងក្រោម:			
510A	ថ្នាំបង្ការជំងឺរបេង គឺជាថ្នាំដែលចាក់នៅដៃឆ្វេង ឬ នៅស្មា ដែលជាទូទៅមានស្លាកស្នាម?	មានស្លាកស្នាម 1 ទេ 2 មិនដឹង 8	មានស្លាកស្នាម 1 ទេ 2 មិនដឹង 8	មានស្លាកស្នាម 1 ទេ 2 មិនដឹង 8
510B	ថ្នាំបង្ការជំងឺគ្រុនស្ទិតដៃជើង (ប្លូលីយ៉ូ) ដែលបន្តក់នៅមាត់ ?	បានទទួល 1 ទេ 2 (រំលងទៅ 510E) ← មិនដឹង 8	បានទទួល 1 ទេ 2 (រំលងទៅ 510E) ← មិនដឹង 8	បានទទួល 1 ទេ 2 (រំលងទៅ 510E) ← មិនដឹង 8
510D	តើបានទទួលថ្នាំបង្ការជំងឺគ្រុនស្ទិតដៃជើង ចំនួនប៉ុន្មាន ដង ?	ចំនួនដង <input type="text"/>	ចំនួនដង <input type="text"/>	ចំនួនដង <input type="text"/>
510E	ថ្នាំបង្ការជំងឺខាន់ស្លាក់ ក្អកមាត់ តេតាណូស គឺចាក់នៅភ្នែកស្តាំ ជាទូទៅច្រើនទទួលព្រមគ្នាជាមួយថ្នាំបន្តក់បង្ការជំងឺគ្រុនស្ទិតដៃជើង ?	បានចាក់ 1 ទេ 2 (រំលងទៅ 510G) ← មិនដឹង 8	បានចាក់ 1 ទេ 2 (រំលងទៅ 510G) ← មិនដឹង 8	បានចាក់ 1 ទេ 2 (រំលងទៅ 510G) ← មិនដឹង 8
510F	តើបានទទួលថ្នាំបង្ការជំងឺខាន់ស្លាក់ ក្អកមាត់ តេតាណូស ចំនួនប៉ុន្មានដង ?	ចំនួនដង <input type="text"/>	ចំនួនដង <input type="text"/>	ចំនួនដង <input type="text"/>
510G	តើមានចាក់ថ្នាំបង្ការជំងឺកញ្ជិលនៅអាយុ 9 ខែដែរឬទេ ?	បានចាក់ 1 ទេ 2 មិនដឹង 8	បានចាក់ 1 ទេ 2 មិនដឹង 8	បានចាក់ 1 ទេ 2 មិនដឹង 8
510H	តើបានចាក់ថ្នាំបង្ការជំងឺថ្លើមប្រភេទ បេ នៅភ្នែកស្តាំ ក្រោយពេលសំរាលបានមួយសប្តាហ៍ទេ?	បានចាក់ 1 ទេ 2 មិនដឹង 8	បានចាក់ 1 ទេ 2 មិនដឹង 8	បានចាក់ 1 ទេ 2 មិនដឹង 8

លេខ	សំណួរ	កូនពៅ ឈ្មោះ: _____	កូនបន្ទាប់ពៅ ឈ្មោះ: _____	កូនបន្ទាប់ពៅទី 2 ឈ្មោះ: _____
511	ក្នុងអំឡុងពេល 6 ខែ កន្លងមក តើ (ឈ្មោះ) បានទទួលថ្នាំ វិភាមិស អា (ដូចនេះ) ទេ ? សូមបង្ហាញ ថ្នាំគ្រាប់ ថ្នាំអំពូល ថ្នាំស៊ីរ៉ូ	បានទទួល 1 ទេ 2 មិនដឹង 8	បានទទួល 1 ទេ 2 មិនដឹង 8	បានទទួល 1 ទេ 2 មិនដឹង 8
512	ក្នុងអំឡុងពេល 7 ថ្ងៃកន្លងមក តើ (ឈ្មោះ) បានទទួលម្សៅមីក្រូសារជាតិចំរុះ ដូចនេះទេ? សូមបង្ហាញ កញ្ចប់ម្សៅមីក្រូសារជាតិចំរុះ	បានទទួល 1 ទេ 2 មិនដឹង 8	បានទទួល 1 ទេ 2 មិនដឹង 8	បានទទួល 1 ទេ 2 មិនដឹង 8
513	ក្នុងអំឡុងពេល 6 ខែ កន្លងមក តើ (ឈ្មោះ) បានទទួលថ្នាំទំលាក់ព្រួន ដែរឬទេ ?	បានទទួល 1 ទេ 2 មិនដឹង 8	បានទទួល 1 ទេ 2 មិនដឹង 8	បានទទួល 1 ទេ 2 មិនដឹង 8
514	ក្នុងអំឡុងពេល 2 សប្តាហ៍កន្លងមក តើ (ឈ្មោះ) មានរាគ ដែរឬទេ ?	មាន 1 ទេ 2 (រំលងទៅ 525) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 525) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 525) ← មិនដឹង 8
515	នៅពេលរាគ តើមានឈាមនៅក្នុង លាមកទេ ?	មាន 1 ទេ 2 មិនដឹង 8	មាន 1 ទេ 2 មិនដឹង 8	មាន 1 ទេ 2 មិនដឹង 8
516	ឥឡូវនេះខ្ញុំចង់ដឹងថា តើអ្នកអោយ (ឈ្មោះ) ផឹកប៉ូណ្ណាក្នុងពេលដែលវាមានជំងឺរាគ (រួមទាំងការបំពៅផង) ។ តើអ្នកបានអោយវាផឹកតិចជាងធម្មតា ដូចធម្មតា ឬ ច្រើនជាងធម្មតា ? បើ តិចជាងធម្មតា សូមសួរយោង: តើតិចជាងធម្មតាច្រើន ឬក៏ តិចជាងធម្មតា បន្តិចបន្តួច?	តិចជាងធម្មតាច្រើន ... 1 តិចជាងធម្មតាបន្តិច ... 2 ដូចធម្មតា 3 ច្រើនជាងធម្មតា 4 មិនអោយអ្វីផឹកសោះ ... 5 មិនដឹង 8	តិចជាងធម្មតាច្រើន ... 1 តិចជាងធម្មតាបន្តិច ... 2 ដូចធម្មតា 3 ច្រើនជាងធម្មតា 4 មិនអោយអ្វីផឹកសោះ ... 5 មិនដឹង 8	តិចជាងធម្មតាច្រើន ... 1 តិចជាងធម្មតាបន្តិច ... 2 ដូចធម្មតា 3 ច្រើនជាងធម្មតា 4 មិនអោយអ្វីផឹកសោះ ... 5 មិនដឹង 8
517	នៅពេល (ឈ្មោះ) មានជំងឺរាគ តើអ្នកបាន អោយវាញ៉ាំតិចជាងធម្មតា ដូចធម្មតា ច្រើនជាងធម្មតា ឬ មិនអោយញ៉ាំសោះ? បើ តិចជាងធម្មតា សូមសួរយោង: តើគាត់បានអោយវាញ៉ាំតិចជាងធម្មតា ច្រើន ឬ តិចជាងធម្មតាបន្តិចបន្តួច ?	តិចជាងធម្មតាច្រើន ... 1 តិចជាងធម្មតាបន្តិច ... 2 ដូចធម្មតា 3 ច្រើនជាងធម្មតា 4 លែងអោយញ៉ាំអាហារ ... 5 មិនដែលអោយញ៉ាំ 6 មិនដឹង 8	តិចជាងធម្មតាច្រើន ... 1 តិចជាងធម្មតាបន្តិច ... 2 ដូចធម្មតា 3 ច្រើនជាងធម្មតា 4 លែងអោយញ៉ាំអាហារ ... 5 មិនដែលអោយញ៉ាំ 6 មិនដឹង 8	តិចជាងធម្មតាច្រើន ... 1 តិចជាងធម្មតាបន្តិច ... 2 ដូចធម្មតា 3 ច្រើនជាងធម្មតា 4 លែងអោយញ៉ាំអាហារ ... 5 មិនដែលអោយញ៉ាំ 6 មិនដឹង 8
518	តើអ្នកបានស្វែងរក ជំងឺរាគ ឬ ការព្យាបាល ជំងឺរាគ ដែរឬទេ ?	បានស្វែងរក 1 ទេ 2 (រំលងទៅ 522) ←	បានស្វែងរក 1 ទេ 2 (រំលងទៅ 522) ←	បានស្វែងរក 1 ទេ 2 (រំលងទៅ 522) ←

លេខ	សំណួរ	កូដពេរ ឈ្មោះ _____	កូដបន្ទាប់ពេរ ឈ្មោះ _____	កូដបន្ទាប់ពេរទី 2 ឈ្មោះ _____																																				
519	<p>តើអ្នកបានស្វែងរកការព្យាបាល ឬ ជំនួយផ្សេងៗ នៅកន្លែងណា ?</p> <p>មានកន្លែងផ្សេងទៀតទេ ?</p> <p>សូមសរសេរយោង ដើម្បីកំណត់កន្លែងនីមួយៗ អោយបានច្បាស់</p> <p>បើមិនអាចកំណត់បានថា នៅផ្នែក សេវាសាធារណៈ ឬ ផ្នែកសេវាឯកជន សូមសរសេរឈ្មោះទីកន្លែង</p> <p>_____</p> <p>(ឈ្មោះទីកន្លែង)</p>	<p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) ... A</p> <p>មន្ទីរពេទ្យបង្អែកខេត្ត ... B</p> <p>មន្ទីរពេទ្យបង្អែកស្រុក ... C</p> <p>មណ្ឌលសុខភាព D</p> <p>ប៉ុស្តិ៍សុខភាព E</p> <p>សកម្មភាពចុះមូលដ្ឋាន ... F</p> <p>មន្ទីរពេទ្យយោធា G</p> <p>ផ្នែកសាធារណៈផ្សេងទៀត _____ H</p> <p>(បញ្ជាក់)</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន I</p> <p>គ្លីនិកឯកជន J</p> <p>ឱសថស្ថាន K</p> <p>ផ្ទះបុគ្គលិកពេទ្យ L</p> <p>បុគ្គលិកពេទ្យចុះមកមើល ... M</p> <p>ផ្នែកឯកជនផ្សេងទៀត _____ N</p> <p>(បញ្ជាក់)</p> <p>ទីកន្លែងផ្សេងទៀត</p> <p>ហាងលក់ដូរ O</p> <p>ត្រូវខ្មែរ P</p> <p>ផ្សេងទៀត _____ X</p> <p>(បញ្ជាក់)</p>	<p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) ... A</p> <p>មន្ទីរពេទ្យបង្អែកខេត្ត ... B</p> <p>មន្ទីរពេទ្យបង្អែកស្រុក ... C</p> <p>មណ្ឌលសុខភាព D</p> <p>ប៉ុស្តិ៍សុខភាព E</p> <p>សកម្មភាពចុះមូលដ្ឋាន ... F</p> <p>មន្ទីរពេទ្យយោធា G</p> <p>ផ្នែកសាធារណៈផ្សេងទៀត _____ H</p> <p>(បញ្ជាក់)</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន I</p> <p>គ្លីនិកឯកជន J</p> <p>ឱសថស្ថាន K</p> <p>ផ្ទះបុគ្គលិកពេទ្យ L</p> <p>បុគ្គលិកពេទ្យចុះមកមើល ... M</p> <p>ផ្នែកឯកជនផ្សេងទៀត _____ N</p> <p>(បញ្ជាក់)</p> <p>ទីកន្លែងផ្សេងទៀត</p> <p>ហាងលក់ដូរ O</p> <p>ត្រូវខ្មែរ P</p> <p>ផ្សេងទៀត _____ X</p> <p>(បញ្ជាក់)</p>	<p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) ... A</p> <p>មន្ទីរពេទ្យបង្អែកខេត្ត ... B</p> <p>មន្ទីរពេទ្យបង្អែកស្រុក ... C</p> <p>មណ្ឌលសុខភាព D</p> <p>ប៉ុស្តិ៍សុខភាព E</p> <p>សកម្មភាពចុះមូលដ្ឋាន ... F</p> <p>មន្ទីរពេទ្យយោធា G</p> <p>ផ្នែកសាធារណៈផ្សេងទៀត _____ H</p> <p>(បញ្ជាក់)</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន I</p> <p>គ្លីនិកឯកជន J</p> <p>ឱសថស្ថាន K</p> <p>ផ្ទះបុគ្គលិកពេទ្យ L</p> <p>បុគ្គលិកពេទ្យចុះមកមើល ... M</p> <p>ផ្នែកឯកជនផ្សេងទៀត _____ N</p> <p>(បញ្ជាក់)</p> <p>ទីកន្លែងផ្សេងទៀត</p> <p>ហាងលក់ដូរ O</p> <p>ត្រូវខ្មែរ P</p> <p>ផ្សេងទៀត _____ X</p> <p>(បញ្ជាក់)</p>																																				
520	សូមពិនិត្យសំណួរ 519:	<div style="border: 1px solid black; padding: 5px; width: fit-content;"> <div style="display: flex; justify-content: space-between;"> លេខកូដ លេខកូដ </div> <div style="display: flex; justify-content: space-between;"> ចំនួនពីរ តែមួយគត់ </div> <div style="display: flex; justify-content: space-between;"> ឬ ច្រើន បានគូស </div> <div style="display: flex; justify-content: space-between;"> បានគូសរង្វង់ រង្វង់ </div> <div style="text-align: center;">(រំលងទៅ 522)</div> </div>	<div style="border: 1px solid black; padding: 5px; width: fit-content;"> <div style="display: flex; justify-content: space-between;"> លេខកូដ លេខកូដ </div> <div style="display: flex; justify-content: space-between;"> ចំនួនពីរ តែមួយគត់ </div> <div style="display: flex; justify-content: space-between;"> ឬ ច្រើន បានគូស </div> <div style="display: flex; justify-content: space-between;"> បានគូសរង្វង់ រង្វង់ </div> <div style="text-align: center;">(រំលងទៅ 522)</div> </div>	<div style="border: 1px solid black; padding: 5px; width: fit-content;"> <div style="display: flex; justify-content: space-between;"> លេខកូដ លេខកូដ </div> <div style="display: flex; justify-content: space-between;"> ចំនួនពីរ តែមួយគត់ </div> <div style="display: flex; justify-content: space-between;"> ឬ ច្រើន បានគូស </div> <div style="display: flex; justify-content: space-between;"> បានគូសរង្វង់ រង្វង់ </div> <div style="text-align: center;">(រំលងទៅ 522)</div> </div>																																				
521	<p>តើអ្នកបានស្វែងរកការព្យាបាល ឬជំនួយផ្សេងៗ លើកទីមួយនៅកន្លែងណា ?</p> <p>សូមប្រើលេខកូដពីសំណួរ 519</p>	កន្លែងលើកទី 1 ... <input style="width: 40px; height: 20px;" type="text"/>	កន្លែងលើកទី 1 ... <input style="width: 40px; height: 20px;" type="text"/>	កន្លែងលើកទី 1 ... <input style="width: 40px; height: 20px;" type="text"/>																																				
522	<p>តើអ្នកមានអោយទឹកដូចខាងក្រោមនេះដល់ ឈ្មោះទឹកនៅពេលកំពុងរាត ដែរឬទេ?</p> <p>a) ថ្នាំកញ្ចប់អូរ៉ាលីត</p> <p>b) ថ្នាំគ្រាប់អូរ៉ាលីត</p>	<table style="width: 100%; border-collapse: collapse;"> <tr> <td></td> <td style="text-align: center;">បាន</td> <td style="text-align: center;">ទេ</td> <td style="text-align: center;">មិនដឹង</td> </tr> <tr> <td>អូរ៉ាលីតកញ្ចប់</td> <td style="text-align: center;">1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> <tr> <td>អូរ៉ាលីតគ្រាប់</td> <td style="text-align: center;">1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> </table>		បាន	ទេ	មិនដឹង	អូរ៉ាលីតកញ្ចប់	1	2	8	អូរ៉ាលីតគ្រាប់	1	2	8	<table style="width: 100%; border-collapse: collapse;"> <tr> <td></td> <td style="text-align: center;">បាន</td> <td style="text-align: center;">ទេ</td> <td style="text-align: center;">មិនដឹង</td> </tr> <tr> <td>អូរ៉ាលីតកញ្ចប់</td> <td style="text-align: center;">1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> <tr> <td>អូរ៉ាលីតគ្រាប់</td> <td style="text-align: center;">1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> </table>		បាន	ទេ	មិនដឹង	អូរ៉ាលីតកញ្ចប់	1	2	8	អូរ៉ាលីតគ្រាប់	1	2	8	<table style="width: 100%; border-collapse: collapse;"> <tr> <td></td> <td style="text-align: center;">បាន</td> <td style="text-align: center;">ទេ</td> <td style="text-align: center;">មិនដឹង</td> </tr> <tr> <td>អូរ៉ាលីតកញ្ចប់</td> <td style="text-align: center;">1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> <tr> <td>អូរ៉ាលីតគ្រាប់</td> <td style="text-align: center;">1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> </table>		បាន	ទេ	មិនដឹង	អូរ៉ាលីតកញ្ចប់	1	2	8	អូរ៉ាលីតគ្រាប់	1	2	8
	បាន	ទេ	មិនដឹង																																					
អូរ៉ាលីតកញ្ចប់	1	2	8																																					
អូរ៉ាលីតគ្រាប់	1	2	8																																					
	បាន	ទេ	មិនដឹង																																					
អូរ៉ាលីតកញ្ចប់	1	2	8																																					
អូរ៉ាលីតគ្រាប់	1	2	8																																					
	បាន	ទេ	មិនដឹង																																					
អូរ៉ាលីតកញ្ចប់	1	2	8																																					
អូរ៉ាលីតគ្រាប់	1	2	8																																					

លេខ	សំណួរ	កូដពេរ ឈ្មោះ _____	កូដបន្ទាប់ពេរ ឈ្មោះ _____	កូដបន្ទាប់ពេរទី 2 ឈ្មោះ _____
523	តើអ្នកមានបានអោយអ្វីផ្សេងទៀតសំរាប់ ព្យាបាលជំងឺរាគ ដែរឬទេ ?	មាន 1 ទេ 2 (រំលងទៅ 525) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 525) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 525) ← មិនដឹង 8
524	តើអ្នកបានអោយអ្វីខ្លះសំរាប់ ព្យាបាលជំងឺរាគ? មានអ្វីផ្សេងទៀតទេ ? សូមកត់ត្រា គ្រប់ថ្នាំព្យាបាលទាំងអស់ ដែលផ្តល់	ថ្នាំគ្រាប់ ឬ ធុនស្មើ ថ្នាំអង់ទីប៊ីយូទិក A អង់ទីម៉ូទីលីតី B ថ្នាំជាតិសង្កសី C ថ្នាំគ្រាប់ផ្សេងទៀត ... D មិនស្គាល់ថ្នាំគ្រាប់ ឬ ថ្នាំស៊ីរី E ថ្នាំចាក់ អង់ទីប៊ីយូទិក F មិនមែនអង់ទីប៊ីយូទិក ... G មិនស្គាល់ថ្នាំចាក់ H ថ្នាំចាក់សរសៃ I គ្រូពេទ្យព្យាបាលតាមផ្ទះ/ ឱសថបុរាណ J ថ្នាំផ្សេងទៀត X បញ្ជាក់	ថ្នាំគ្រាប់ ឬ ធុនស្មើ ថ្នាំអង់ទីប៊ីយូទិក A អង់ទីម៉ូទីលីតី B ថ្នាំជាតិសង្កសី C ថ្នាំគ្រាប់ផ្សេងទៀត ... D មិនស្គាល់ថ្នាំគ្រាប់ ឬ ថ្នាំស៊ីរី E ថ្នាំចាក់ អង់ទីប៊ីយូទិក F មិនមែនអង់ទីប៊ីយូទិក ... G មិនស្គាល់ថ្នាំចាក់ H ថ្នាំចាក់សរសៃ I គ្រូពេទ្យព្យាបាលតាមផ្ទះ/ ឱសថបុរាណ J ថ្នាំផ្សេងទៀត X បញ្ជាក់	ថ្នាំគ្រាប់ ឬ ធុនស្មើ ថ្នាំអង់ទីប៊ីយូទិក A អង់ទីម៉ូទីលីតី B ថ្នាំជាតិសង្កសី C ថ្នាំគ្រាប់ផ្សេងទៀត ... D មិនស្គាល់ថ្នាំគ្រាប់ ឬ ថ្នាំស៊ីរី E ថ្នាំចាក់ អង់ទីប៊ីយូទិក F មិនមែនអង់ទីប៊ីយូទិក ... G មិនស្គាល់ថ្នាំចាក់ H ថ្នាំចាក់សរសៃ I គ្រូពេទ្យព្យាបាលតាមផ្ទះ/ ឱសថបុរាណ J ថ្នាំផ្សេងទៀត X បញ្ជាក់
525	ក្នុងអំឡុងពេល 2 អាទិត្យកន្លងមក តើ (ឈ្មោះ)មានគ្រុនក្តៅនៅពេលណាមួយ ដែរឬទេ ?	មាន 1 ទេ 2 (រំលងទៅ 527) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 527) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 527) ← មិនដឹង 8
526	ក្នុងអំឡុងពេលគ្រុន តើឈ្មោះបានដោះ ឈាមនៅចុងម្រាមដៃ ឬនៅកែងជើង សំរាប់យកទៅពិនិត្យ ដែរឬទេ ?	មាន 1 ទេ 2 មិនដឹង 8	មាន 1 ទេ 2 មិនដឹង 8	មាន 1 ទេ 2 មិនដឹង 8
527	ក្នុងអំឡុងពេល 2 អាទិត្យកន្លងមក តើ (ឈ្មោះ)មានក្អក ក្នុងពេលណាមួយដែរឬទេ ?	មាន 1 ទេ 2 (រំលងទៅ 530) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 530) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 530) ← មិនដឹង 8
528	នៅពេលដែល(ឈ្មោះ) ក្អកតើវាដក ដង្ហើមខ្លីៗញាប់ជាងធម្មតា, ដកដង្ហើមញាប់ ឬមានការពិបាកដកដង្ហើមដែរឬទេ ?	មាន 1 ទេ 2 (រំលងទៅ 531) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 531) ← មិនដឹង 8	មាន 1 ទេ 2 (រំលងទៅ 531) ← មិនដឹង 8

លេខ	សំណួរ	កូដពេរ ឈ្មោះ _____	កូដបន្ទាប់ពេរ ឈ្មោះ _____	កូដបន្ទាប់ពេរទី 2 ឈ្មោះ _____
534	<p>តើអ្នកស្វែងរកជំនួយ ឬការព្យាបាល នៅទីណា?</p> <p>មានកន្លែងណាផ្សេងទៀតទេ ?</p> <p>សូមសរសេរ ដើម្បីកំណត់កន្លែងនីមួយៗ អោយបានច្បាស់</p> <p>បើមិនអាចកំណត់បានទេ នៅផ្នែក សេវាសាធារណៈ ឬ ផ្នែកសេវាឯកជន សូមសរសេរឈ្មោះទីកន្លែង</p> <p>_____ (ឈ្មោះទីកន្លែង)</p>	<p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) ... A មន្ទីរពេទ្យបង្អែកខេត្ត ... B មន្ទីរពេទ្យបង្អែកស្រុក ... C មណ្ឌលសុខភាព ... D ប៉ុស្តិ៍សុខភាព ... E សកម្មភាពចុះមូលដ្ឋាន ... F មន្ទីរពេទ្យយោធា ... G ផ្នែកសាធារណៈផ្សេងទៀត _____ H (បញ្ជាក់)</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន ... I គ្លីនិកឯកជន ... J ឱសថស្ថាន ... K ផ្ទះបុគ្គលិកពេទ្យ ... L បុគ្គលិកពេទ្យចុះមកមើល ... M ផ្នែកឯកជនផ្សេងទៀត _____ N (បញ្ជាក់)</p> <p>ទីកន្លែងផ្សេងទៀត</p> <p>ហាងលក់ដូរ ... O ត្រូវខ្មែរ ... P ផ្សេងទៀត _____ X (បញ្ជាក់)</p>	<p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) ... A មន្ទីរពេទ្យបង្អែកខេត្ត ... B មន្ទីរពេទ្យបង្អែកស្រុក ... C មណ្ឌលសុខភាព ... D ប៉ុស្តិ៍សុខភាព ... E សកម្មភាពចុះមូលដ្ឋាន ... F មន្ទីរពេទ្យយោធា ... G ផ្នែកសាធារណៈផ្សេងទៀត _____ H (បញ្ជាក់)</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន ... I គ្លីនិកឯកជន ... J ឱសថស្ថាន ... K ផ្ទះបុគ្គលិកពេទ្យ ... L បុគ្គលិកពេទ្យចុះមកមើល ... M ផ្នែកឯកជនផ្សេងទៀត _____ N (បញ្ជាក់)</p> <p>ទីកន្លែងផ្សេងទៀត</p> <p>ហាងលក់ដូរ ... O ត្រូវខ្មែរ ... P ផ្សេងទៀត _____ X (បញ្ជាក់)</p>	<p>ផ្នែកសេវាសាធារណៈ</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) ... A មន្ទីរពេទ្យបង្អែកខេត្ត ... B មន្ទីរពេទ្យបង្អែកស្រុក ... C មណ្ឌលសុខភាព ... D ប៉ុស្តិ៍សុខភាព ... E សកម្មភាពចុះមូលដ្ឋាន ... F មន្ទីរពេទ្យយោធា ... G ផ្នែកសាធារណៈផ្សេងទៀត _____ H (បញ្ជាក់)</p> <p>ផ្នែកសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន ... I គ្លីនិកឯកជន ... J ឱសថស្ថាន ... K ផ្ទះបុគ្គលិកពេទ្យ ... L បុគ្គលិកពេទ្យចុះមកមើល ... M ផ្នែកឯកជនផ្សេងទៀត _____ N (បញ្ជាក់)</p> <p>ទីកន្លែងផ្សេងទៀត</p> <p>ហាងលក់ដូរ ... O ត្រូវខ្មែរ ... P ផ្សេងទៀត _____ X (បញ្ជាក់)</p>
535	ពិនិត្យសំណួរ 534:	<div style="display: flex; justify-content: space-between;"> <div style="border: 1px solid black; padding: 5px; width: 45%;"> លេខកូដ ចំនួនពីរ ឬ ច្រើន បានគូស បានគូសរង្វង់ (រំលងទៅ 537) </div> <div style="border: 1px solid black; padding: 5px; width: 45%;"> លេខកូដ តែមួយគត់ ឬ ច្រើន បានគូស បានគូសរង្វង់ (រំលងទៅ 537) </div> </div>	<div style="display: flex; justify-content: space-between;"> <div style="border: 1px solid black; padding: 5px; width: 45%;"> លេខកូដ ចំនួនពីរ ឬ ច្រើន បានគូស បានគូសរង្វង់ (រំលងទៅ 537) </div> <div style="border: 1px solid black; padding: 5px; width: 45%;"> លេខកូដ តែមួយគត់ ឬ ច្រើន បានគូស បានគូសរង្វង់ (រំលងទៅ 537) </div> </div>	<div style="display: flex; justify-content: space-between;"> <div style="border: 1px solid black; padding: 5px; width: 45%;"> លេខកូដ ចំនួនពីរ ឬ ច្រើន បានគូស បានគូសរង្វង់ (រំលងទៅ 537) </div> <div style="border: 1px solid black; padding: 5px; width: 45%;"> លេខកូដ តែមួយគត់ ឬ ច្រើន បានគូស បានគូសរង្វង់ (រំលងទៅ 537) </div> </div>
536	<p>តើអ្នកស្វែងរកជំនួយ ឬ ការព្យាបាល លើកទី 1 នៅកន្លែងណា ?</p> <p>ប្រើលេខកូដសំណួរ 534</p>	<p>កន្លែងទី 1 _____ <input style="width: 30px; height: 20px;" type="text"/></p>	<p>កន្លែងទី 1 _____ <input style="width: 30px; height: 20px;" type="text"/></p>	<p>កន្លែងទី 1 _____ <input style="width: 30px; height: 20px;" type="text"/></p>
537	<p>នៅអំឡុងពេលដែល (ឈ្មោះ) ឈឺ តើមាន បានប្រើថ្នាំអ្វីដែរឬទេ ?</p>	<p>មាន 1 គ្មាន 2 (ត្រឡប់ទៅសំណួរ 503 ក្នុងបង្គោលបន្ទាប់ ឬ បើគ្មានកូដទៀតទេ នៅសំណួរ 553) មិនដឹង 8</p>	<p>មាន 1 គ្មាន 2 (ត្រឡប់ទៅសំណួរ 503 ក្នុងបង្គោលបន្ទាប់ ឬ បើគ្មានកូដទៀតទេ នៅសំណួរ 553) មិនដឹង 8</p>	<p>មាន 1 គ្មាន 2 (ត្រឡប់ទៅសំណួរ 503 នៅជាប់បង្គោលចុង ក្រោយ តែនាវាសំណួរថ្មី ឬ បើគ្មានកូដទៀតទេ នៅសំណួរ 553 មិនដឹង 8</p>

លេខ	សំណួរ	កូដពេរ ឈ្មោះ _____	កូដបន្ទាប់ពេរ ឈ្មោះ _____	កូដបន្ទាប់ពេរទី 2 ឈ្មោះ _____
538	<p>តើ (ឈ្មោះ)បានប្រើថ្នាំអ្វី?</p> <p>មានប្រើថ្នាំអ្វីផ្សេងទៀតទេ ?</p> <p>កត់ត្រារាល់ថ្នាំដែលបានបញ្ជាក់ប្រាប់</p>	<p>ថ្នាំគ្រួសារ</p> <p>ហ្វង់ស៊ីដា A</p> <p>ក្លរីតីន B</p> <p>គីនីន C</p> <p>ម៉ាឡារីន D</p> <p>A+M (2, 3, 4) ... E</p> <p>ម៉េដូតីន F</p> <p>អាតេមីស៊ីនីន G</p> <p>អាតេស៊ីយណាតត្រាប់... H</p> <p>អាតេស៊ីយណាតសុល... I</p> <p>អាតេតីន J</p> <p>កូតិចស៊ីន K</p> <p>ថ្នាំគ្រួសារផ្សេងទៀត _____ L (បញ្ជាក់)</p> <p>ថ្នាំផ្សេង</p> <p>ថ្នាំត្រាប់/ស៊ីរី M</p> <p>ថ្នាំចាក់ N</p> <p>ថ្នាំផ្សេងទៀត</p> <p>អាស៊ីស្ត្រីន O</p> <p>អាសេតាមីណូហ្វែន ... P</p> <p>អ៊ីប៊ុយប្រូហ្វែន Q</p> <p>ថ្នាំកញ្ចប់ចំរុះ R</p> <p>វីតាមីនចំរុះ S</p> <p>ផ្សេងទៀត _____ X (បញ្ជាក់)</p> <p>មិនដឹង Z</p>	<p>ថ្នាំគ្រួសារ</p> <p>ហ្វង់ស៊ីដា A</p> <p>ក្លរីតីន B</p> <p>គីនីន C</p> <p>ម៉ាឡារីន D</p> <p>A+M (2, 3, 4) ... E</p> <p>ម៉េដូតីន F</p> <p>អាតេមីស៊ីនីន G</p> <p>អាតេស៊ីយណាតត្រាប់... H</p> <p>អាតេស៊ីយណាតសុល... I</p> <p>អាតេតីន J</p> <p>កូតិចស៊ីន K</p> <p>ថ្នាំគ្រួសារផ្សេងទៀត _____ L (បញ្ជាក់)</p> <p>ថ្នាំផ្សេង</p> <p>ថ្នាំត្រាប់/ស៊ីរី M</p> <p>ថ្នាំចាក់ N</p> <p>ថ្នាំផ្សេងទៀត</p> <p>អាស៊ីស្ត្រីន O</p> <p>អាសេតាមីណូហ្វែន ... P</p> <p>អ៊ីប៊ុយប្រូហ្វែន Q</p> <p>ថ្នាំកញ្ចប់ចំរុះ R</p> <p>វីតាមីនចំរុះ S</p> <p>ផ្សេងទៀត _____ X (បញ្ជាក់)</p> <p>មិនដឹង Z</p>	<p>ថ្នាំគ្រួសារ</p> <p>ហ្វង់ស៊ីដា A</p> <p>ក្លរីតីន B</p> <p>គីនីន C</p> <p>ម៉ាឡារីន D</p> <p>A+M (2, 3, 4) ... E</p> <p>ម៉េដូតីន F</p> <p>អាតេមីស៊ីនីន G</p> <p>អាតេស៊ីយណាតត្រាប់... H</p> <p>អាតេស៊ីយណាតសុល... I</p> <p>អាតេតីន J</p> <p>កូតិចស៊ីន K</p> <p>ថ្នាំគ្រួសារផ្សេងទៀត _____ L (បញ្ជាក់)</p> <p>ថ្នាំផ្សេង</p> <p>ថ្នាំត្រាប់/ស៊ីរី M</p> <p>ថ្នាំចាក់ N</p> <p>ថ្នាំផ្សេងទៀត</p> <p>អាស៊ីស្ត្រីន O</p> <p>អាសេតាមីណូហ្វែន ... P</p> <p>អ៊ីប៊ុយប្រូហ្វែន Q</p> <p>ថ្នាំកញ្ចប់ចំរុះ R</p> <p>វីតាមីនចំរុះ S</p> <p>ផ្សេងទៀត _____ X (បញ្ជាក់)</p> <p>មិនដឹង Z</p>
552		ត្រឡប់ទៅសំណួរ 503 ក្នុង បង្គោលបន្ទាប់ ឬបើគ្មានកូដ ទៀតទេ ទៅសំណួរ 553	ត្រឡប់ទៅសំណួរ 503 ក្នុង បង្គោលបន្ទាប់ ឬបើគ្មានកូដ ទៀតទេ ទៅសំណួរ 553	ត្រឡប់ទៅសំណួរ 503 នៅជាប់បង្គោលចុងក្រោយ នៃតារាងសំណួរថ្មី ឬបើគ្មានកូដ ទៀតទៅសំណួរ 553

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
553	<p>ពិនិត្យសំណួរ 215 និង 218, គ្រប់ជំរឿនអស់:</p> <p>ចំនួនកូនកើតក្នុងឆ្នាំ 2005 ឬ ក្រោយមក ហើយកំពុងរស់នៅជាមួយអ្នកឆ្លើយតប</p> <p>កូនមួយឬច្រើន <input type="checkbox"/> គ្មានកូនមួយសោះ <input type="checkbox"/></p> <p>កត់ឈ្មោះកូនពៅគេដែលកំពុងរស់នៅជាមួយគាត់ ហើយបន្តសំណួរ 554</p> <p>_____</p> <p>ឈ្មោះកូនពៅ</p>	<p>→ 556</p>	
554	<p>នៅពេលចុងក្រោយដែល (ឈ្មោះពី 553) បត់ដើងធំ តើអ្នកមានធ្វើអ្វីទេ ដើម្បី ទុកដាក់លាមក ?</p>	<p>កូនប្រើបង្គន់ (ជុំ) 01</p> <p>ដាក់លាមក/លាងសំអាតចូលក្នុងបង្គន់ 02</p> <p>ដាក់លាមក/លាងបង្ហូរតាមប្រឡាយ 03</p> <p>បោះចោលក្នុងធុងសំរាម 04</p> <p>ដឹកកប់លាមក 05</p> <p>ទុកលាមកចោលកណ្តាលវាល 06</p> <p>ផ្សេងទៀត _____ 96</p> <p>(បញ្ជាក់)</p>	
555	<p>ពិនិត្យសំណួរ 522(a) និង 522(b), គ្រប់បង្គោលទាំងអស់:</p> <p>គ្មានកូនណាម្នាក់ បាន <input type="checkbox"/></p> <p>ដឹកទឹកអ្វីរាល់ថ្ងៃកញ្ចប់ <input type="checkbox"/></p> <p>ឬ ទឹកអ្វីរាល់ថ្ងៃគ្រាប់ <input type="checkbox"/></p>	<p>មានកូនណាម្នាក់ បាន <input type="checkbox"/></p> <p>ដឹកទឹកអ្វីរាល់ថ្ងៃកញ្ចប់ <input type="checkbox"/></p> <p>ឬ ទឹកអ្វីរាល់ថ្ងៃគ្រាប់ <input type="checkbox"/></p> <p>→ 557</p>	
556	<p>តើអ្នកធ្លាប់ឮឈ្មោះទឹកអ្វីរាល់ថ្ងៃ/អ្វីរាល់ថ្ងៃ ដែលអាចព្យាបាលជំងឺរាគដែរឬទេ ? (បង្ហាញកញ្ចប់ថ្នាំ)</p>	<p>ធ្លាប់ឮ 1</p> <p>មិនធ្លាប់ឮ 2</p>	
557	<p>ពិនិត្យសំណួរ 215 និង 218, គ្រប់ជំរឿនអស់:</p> <p>ចំនួនកូនកើតក្នុងឆ្នាំ 2008 ឬ បន្ទាប់មក ហើយកំពុងរស់នៅជាមួយអ្នកឆ្លើយតប</p> <p>កូនមួយឬច្រើន <input type="checkbox"/> គ្មានកូនមួយសោះ <input type="checkbox"/></p> <p>កត់ឈ្មោះកូនពៅគេដែលកំពុងរស់នៅជាមួយគាត់ ហើយបន្តសំណួរ 558</p> <p>_____</p> <p>ឈ្មោះកូនពៅ</p>	<p>→ 601</p>	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
558	<p>ឥឡូវនេះខ្ញុំសូមសួរអ្នកអំពីទឹក ឬ អាហារដែល (ឈ្មោះក្នុងសំណួរ 557) បានព្យាយាមពីម្សិលមិញនៅពេលថ្ងៃ ឬ នៅពេលយប់។ ខ្ញុំចាប់អារម្មណ៍ទាំងអស់ បើទោះបីជាកូនរបស់អ្នកបានញាំអាហារ ឬ ទឹកដែលខ្ញុំរៀបរាប់ ហើយមានលាយជាមួយអាហារផ្សេងទៀតក៏ដោយ។</p> <p>តើ (ឈ្មោះពីសំណួរ 557) បានផឹក/ញាំ:</p>	<p>មាន គ្មាន មិនដឹង</p> <p>a) ប្រាំ ទឹកធម្មតា ឬទេ ? a) 1 2 8</p> <p>b) ប្រាំ ទឹកផ្លែឈើ ឬទេ ? b) 1 2 8</p> <p>c) ប្រាំ ទឹកស៊ីប ឬទេ? c) 1 2 8</p> <p>d) ប្រាំ ទឹកដោះគោ ដូចជា ទឹកដោះគោកំប៉ុង ឬ ទឹកដោះគោឃ្លៀរ ឬទឹកដោះគោស្រស់ៗ ឬទេ? d) 1 2 8</p> <p>បើមាន: តើ (ឈ្មោះ) ប្រាំ ទឹកដោះគោប៉ុន្មានដង? បើ 7 ដង ឬច្រើនជាង 7 ដង ត្រូវកត់ត្រា ' 7 '</p> <p>e) ប្រាំ ទឹកដោះគោកូនក្មេង ដែលផ្សំតាមរូបមន្ត ដូចជា ហ្វ្រង់បេបេ ឌុយម៉ូច ស៊ីម៉ូកា... ឬទេ ? e) 1 2 8</p> <p>បើមាន: តើ (ឈ្មោះ) ផឹកទឹកដោះគោកូនក្មេងប៉ុន្មានដង? បើ 7 ដង ឬច្រើនជាង 7 ដង ត្រូវកត់ត្រា ' 7 '</p> <p>f) មានប្រាំ ទឹកផ្សេងទៀត ឬទេ? f) 1 2 8</p> <p>g) ប្រាំ យ៉ាអូរ ឬទេ? g) 1 2 8</p> <p>បើមាន: តើ (ឈ្មោះ) ប្រាំ យ៉ាអូរ ប៉ុន្មានដង? បើ 7 ដង ឬច្រើនជាង 7 ដង ត្រូវកត់ត្រា ' 7 '</p> <p>h) ប្រាំអាហារដែលបញ្ចូលពពួកមីត្រូវសារជាតិដែលមានម៉ាកឈ្មោះពាណិជ្ជកម្ម ដូចជាសេរ៉ាឡាក់ ដែរឬទេ ? h) 1 2 8</p> <p>i) ប្រាំ នំប៉័ង បាយ នំបញ្ចុក/មី បបរ ឬអាហារផ្សេងទៀតធ្វើពីគ្រាប់ធញ្ញជាតិ ? i) 1 2 8</p> <p>j) ប្រាំ ឈ្កាវ កាវ៉ាត ឃ្លោក ដំឡូងផ្លែមី ដែលមានពណ៌លឿង ឬក៏សាច់ខាងក្នុងពណ៌លឿង ឬទេ? j) 1 2 8</p> <p>k) ប្រាំ ដំឡូងស ត្រាវ ដំឡូងមី តែចាវ ឬអាហារផ្សេងទៀតដែលមាន មើម/ប្រស ដែរឬទេ? k) 1 2 8</p> <p>l) ប្រាំ បន្លែបៃតងចាស់ បន្លែមានស្លឹកច្រើន ដែរឬទេ? l) 1 2 8</p> <p>m) ប្រាំ ស្វាយមី ល្អិតមី ឬផ្លែឈើផ្សេងទៀតដែលមានវិតាមីន អា ច្រើន ដែរឬទេ? m) 1 2 8</p> <p>n) ប្រាំ ផ្លែឈើ ឬបន្លែផ្សេងទៀត ឬទេ ? n) 1 2 8</p> <p>o) ប្រាំ ភ្លើង គ្រលៀន បេះដូង ឬ គ្រឿងក្នុងផ្សេងទៀត ? o) 1 2 8</p> <p>p) ប្រាំ ប្រភេទសាច់ណាមួយដូចជា សាច់គោ សាច់ជ្រូក សាច់ចៀម ពពែ មាន់ សាច់ទា ឬទេ? p) 1 2 8</p> <p>បើមាន: តើ (ឈ្មោះ) ប្រាំសាច់ប៉ុន្មានដង? បើ 7 ដង ឬច្រើនជាង 7 ដង ត្រូវកត់ត្រា ' 7 '</p> <p>q) ប្រាំ ស៊ុត នានា ឬទេ? q) 1 2 8</p> <p>r) ប្រាំ ត្រីស្រស់ ត្រីអៀត/ត្រីឆ្មើរ ឬ ខ្យង ខ្មៅ ងាវ លៀស គ្រុំ ឬទេ? r) 1 2 8</p> <p>s) ប្រាំ អាហារនានា ដែលធ្វើពីសណ្តែកបាយ សណ្តែកសៀង សណ្តែកដី គ្រាប់ស្វាយចាន់ទី ឬទេ? s) 1 2 8</p> <p>t) ប្រាំ ឈើស ឬ អាហារនានាដែលធ្វើពីទឹកដោះគោ ដែរឬទេ? t) 1 2 8</p> <p>u) ប្រាំ អាហារនានា ដែលធ្វើអំពីប្រេង ខ្លាញ់ ឬ ប៊ឺរ ដែរឬទេ? u) 1 2 8</p> <p>v) ប្រាំ ពស់ ខ្នង កង្កែប កណ្តុរ ឬ សត្វល្អិតនានា ដែរឬទេ ? v) 1 2 8</p> <p>w) ប្រាំ អាហារនានា ដែលមានរសជាតិជាតិផ្អែម ដូចជា នំធ្វើពីម្សៅ នំខេក ស្លកូឡា ស្ករគ្រាប់ ឬទេ ? w) 1 2 8</p> <p>x) ប្រាំ អាហាររឹង ឬ អាហារជ្រាយល្មម ឬអាហារជ្រាយផ្សេងទៀត ឬទេ? x) 1 2 8</p>	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
559	<p>ពិនិត្យសំណួរ 558: (គ្រប់ប្រភេទទាំងអស់ពី ១ ដល់ x)</p> <p style="text-align: center;"> </p>		561
560	<p>តើ (ឈ្មោះ) មានញុំអាហាររឹង អាហារជ្រាយល្មម ឬអាហារជ្រាយទេម្យិលមិញ នៅពេលថ្ងៃ ឬពេលយប់?</p> <p>បើមាន សូរយោង: តើ អាហាររឹង អាហារជ្រាយល្មម ឬអាហារជ្រាយ ប្រភេទអ្វីដែល (ឈ្មោះ) បានញុំ?</p>	<p>មាន 1 (ត្រឡប់ទៅសំណួរ 558 ដើម្បីកត់ត្រា អាហារដែលបានញុំ កាលពីម្សិលមិញ)</p> <p>ត្រូវ 2 → 601</p>	601
561	<p>តើ (ឈ្មោះពីសំណួរ 557) បានញុំអាហាររឹង អាហារជ្រាយល្មម ឬអាហារ ជ្រាយប៉ុន្មានដងកាលពីម្សិលមិញ នៅពេលថ្ងៃ ឬពេលយប់?</p> <p style="text-align: center;">បើ 7 ដង ឬច្រើនជាង 7 ដង ត្រូវកត់ត្រា ' 7 '</p>	<p>ចំនួនដង <input style="width: 30px; height: 20px;" type="text"/></p> <p>មិនដឹង 8</p>	

ផ្នែកទី 6 - ការរៀបការ និង សកម្មភាពនៃការរួមគ្នា

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
601	តើបច្ចុប្បន្នអ្នកមានប្តី ឬ កំពុងរស់នៅជាមួយបុរសណាម្នាក់ដូចជាប្តីឬទេ ?	ចាស់, បច្ចុប្បន្នរៀបការហើយ (មានប្តី) 1 ចាស់, រស់នៅជាមួយបុរសម្នាក់ដូចជាប្តី 2 ទេ, គ្មានដៃគូទេ 3	→ 604
602	តើអ្នកធ្លាប់មានប្តី ឬ ធ្លាប់រស់នៅជាមួយបុរសណាម្នាក់ដូចជាប្តីដែរឬទេ ?	ចាស់, ធ្លាប់មានប្តី 1 ចាស់, ធ្លាប់រស់នៅជាមួយបុរសម្នាក់ដូចជាប្តី ... 2 ទេ, មិនធ្លាប់មានដៃគូទេ 3	→ 612
603	តើស្ថានភាពអាពាហ៍ពិពាហ៍របស់អ្នកដូចម្តេចដែរសព្វថ្ងៃ? តើអ្នកជាស្ត្រីមេម៉ាយ លែងលះគ្នា ឬក៏ នៅបែកពីគ្នា?	មេម៉ាយ 1 លែងលះគ្នា 2 នៅបែកពីគ្នា 3	→ 609
604	តើសព្វថ្ងៃ ប្តី/ដៃគូអ្នក កំពុងរស់នៅជាមួយអ្នក ឬ រស់នៅកន្លែងផ្សេង ?	រស់នៅជាមួយ 1 រស់នៅកន្លែងផ្សេង 2	
605	កត់ត្រាលេខៈ និងលេខបន្ទាត់របស់ប្តី/ដៃគូ ពីតារាងសំណួរត្រួសារ។ បើបុរសនោះ ពុំបានចុះក្នុងបញ្ជីត្រួសារទេ សូមកត់ត្រា '00'	ឈ្មោះ: _____ លេខបន្ទាត់ <input type="text"/> <input type="text"/>	
606	តើ (ប្តី/ដៃគូ) របស់អ្នក មានប្រពន្ធផ្សេងទៀត ឬក៏រស់នៅជាមួយស្ត្រីផ្សេងទៀត ដូចជារៀបការ ដែរឬទេ?	ចាស់..... 1 ទេ 2 មិនដឹង 8	→ 609
607	រួមទាំងរូបអ្នកផង ជាសរុបតើគាត់មានប្រពន្ធ ឬក៏ដៃគូរស់នៅជាមួយគ្នាប៉ុន្មាន នាក់?	ចំនួនប្រពន្ធ និង ដៃគូរស់នៅជាមួយ គ្នាសរុប <input type="text"/> <input type="text"/> មិនដឹង 98	
608	តើអ្នកជាប្រពន្ធទីមួយ ទីពីរ ឬទី.....ប៉ុន្មាន?	លេខរៀងលំដាប់ <input type="text"/> <input type="text"/>	
609	តើអ្នកបានរៀបការ ឬ បានរស់នៅជាមួយបុរសតែម្នាក់គត់ ឬក៏ច្រើនជាងម្នាក់ ?	តែម្នាក់គត់ 1 ច្រើនជាងម្នាក់ 2	
610	ពិនិត្យសំណួរ 609 រៀបការ/បានរស់នៅ ជាមួយបុរស តែម្នាក់គត់ <input type="checkbox"/> តើអ្នកចាប់ផ្តើមរស់នៅជាមួយ (ប្តី/ដៃ) របស់អ្នកនៅខែណា ឆ្នាំណា? រៀបការ/រស់នៅ ជាមួយបុរស ច្រើនជាងម្នាក់ <input type="checkbox"/> តើអ្នកបានចាប់ផ្តើមរស់នៅជាមួយ ប្តី/ដៃគូ ទីមួយរបស់អ្នក នៅខែណា ឆ្នាំណា ? បើអ្នកឆ្លើយមិនដឹងខែ ឆ្នាំសកលទេ សូមសួររកខែ-ឆ្នាំខ្មែរ នៅពេលរៀបការ។ ចូរប្រើតារាង បំលែងខែ-ឆ្នាំ ដើម្បីរក ខែ-ឆ្នាំ សកល។ _____ (បញ្ជាក់ ខែនិងឆ្នាំខ្មែរ នៅពេលរៀបការ)	ខែសកល <input type="text"/> <input type="text"/> មិនដឹងខែ 98 ឆ្នាំសកល <input type="text"/> <input type="text"/> <input type="text"/> <input type="text"/> មិនដឹងឆ្នាំ 9998	→ 612
611	តើអ្នកមានអាយុប៉ុន្មាន នៅពេលចាប់ផ្តើមរស់នៅជាមួយគាត់/វាដំបូង?	អាយុ <input type="text"/> <input type="text"/>	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
612	ចូរពិនិត្យមើលឥតមានអ្នកជំនួយ ។ មុនពេលបន្តទៀត ចូរជំរុញនូវការយល់ដឹងអំពីការងារនេះ។		
613	<p>ឥឡូវនេះ ខ្ញុំសុំសួរសំណួរខ្លះ អំពីការរួមភេទ ដើម្បីអោយយើងអាចយល់ដឹងកាន់តែប្រសើរឡើងអំពីវិវិកត្រួសារ ។</p> <p>តើអ្នកមានអាយុប៉ុន្មាននៅពេលដែលអ្នកចាប់ផ្តើមរួមភេទជាលើកដំបូងបង្អស់?</p>	<p>មិនដែលរួមភេទសោះ: 00</p> <p>អាយុគិតជាឆ្នាំ <input type="text"/> <input type="text"/></p> <p>លើកដំបូងនៅពេលចាប់ផ្តើម រស់នៅជាមួយប្តី/ដែតូ (ទីមួយ) 95</p>	→ 628
614	ឥឡូវនេះ ខ្ញុំសុំសួរសំណួរខ្លះ អំពីការរួមភេទរបស់អ្នកនៅពេលថ្មីៗនេះ។ ខ្ញុំសូមធានាថា ខ្ញុំមិនមែនជាមនុស្សម្នាក់ទេ ចម្លើយរបស់អ្នកគឺត្រូវបានរក្សាការសំងាត់ទាំងស្រុង ហើយមិនប្រាប់ឱ្យអ្នកណាដឹងឡើយ។ ប្រសិនបើមានសំណួរណាមួយដែលអ្នកមិនចង់ឆ្លើយ សូមប្រាប់ខ្ញុំ ខ្ញុំនឹងបន្តទៅសំណួរបន្ទាប់។		
615	<p>តើអ្នករួមភេទចុងក្រោយបង្អស់នៅពេលណា ?</p> <p>បើគិតជាង 12 ខែ សូមកត់ត្រាចម្លើយជាថ្ងៃ ជាអាទិ៍ ឬជាខែ</p> <p>បើ 12 ខែ (1 ឆ្នាំ) ឬលើសពីនេះ សូមកត់ត្រាចម្លើយជាឆ្នាំ</p>	<p>ចំនួនថ្ងៃកន្លងទៅ 1 <input type="text"/> <input type="text"/></p> <p>ចំនួនអាទិត្យកន្លងទៅ 2 <input type="text"/> <input type="text"/></p> <p>ចំនួនខែកន្លងទៅ 3 <input type="text"/> <input type="text"/></p> <p>ចំនួនឆ្នាំកន្លងទៅ 4 <input type="text"/> <input type="text"/></p>	→ 627

		ដៃគូរូបភាពចុងក្រោយ	ដៃគូរូបភាពទីពីរចុងក្រោយ	ដៃគូរូបភាពទីបីចុងក្រោយ
616	តើអ្នករូបដំណែកចុងក្រោយបង្អស់ជាមួយមនុស្សនេះនៅពេលណា?		ចំនួនថ្ងៃ កន្លងទៅ ... 1 ចំនួនអាទិត្យ កន្លងទៅ ... 2 ចំនួនខែ កន្លងទៅ ... 3	ចំនួនថ្ងៃ កន្លងទៅ ... 1 ចំនួនអាទិត្យ កន្លងទៅ ... 2 ចំនួនខែ កន្លងទៅ ... 3
617	នៅពេលដែលអ្នករូបភាពចុងក្រោយជាមួយមនុស្សនេះ (ទីពីរ/ទីបី) តើបានប្រើស្រោមអនាម័យដែរឬទេ?	ចាស់ បានប្រើ 1 ទេ មិនបានប្រើ 2 (រំលងទៅ 619) ←	ចាស់ បានប្រើ 1 ទេ មិនបានប្រើ 2 (រំលងទៅ 619) ←	ចាស់ បានប្រើ 1 ទេ មិនបានប្រើ 2 (រំលងទៅ 619) ←
618	តើអ្នកបានប្រើស្រោមអនាម័យរាល់ពេលដែលអ្នករូបភាពជាមួយមនុស្សនេះក្នុងរយៈពេល 12 ខែកន្លងមកដែរឬទេ ?	ចាស់ 1 ទេ 2	ចាស់ 1 ទេ 2	ចាស់ 1 ទេ 2
619	តើអ្នកត្រូវបានធ្វើជាមួយមនុស្សដែលអ្នករូបភាពជាមួយនេះ ? បើជាមិត្តប្រុស (សង្សារ): តើអ្នកកំពុងរស់នៅជាមួយគ្នាដូចជា ផ្ទះ ប្រពន្ធ ឬ? បើចាស គូសរង្វង់ '2' បើទេ គូសរង្វង់ '3'	ផ្ទះ 1 ដៃគូរស់នៅជាមួយគ្នា ... 2 មិត្តប្រុសមិនរស់នៅ ជាមួយអ្នកឆ្លើយតប ... 3 ស្នាក់នៅក្នុងផ្ទះ ... 4 អ្នករកស៊ីផ្លូវភេទ ... 5 ផ្សេងទៀត 6 (បញ្ជាក់) (រំលងទៅ 622) ←	ផ្ទះ 1 ដៃគូរស់នៅជាមួយគ្នា ... 2 មិត្តប្រុសមិនរស់នៅ ជាមួយអ្នកឆ្លើយតប ... 3 ស្នាក់នៅក្នុងផ្ទះ ... 4 អ្នករកស៊ីផ្លូវភេទ ... 5 ផ្សេងទៀត 6 (បញ្ជាក់) (រំលងទៅ 622) ←	ផ្ទះ 1 ដៃគូរស់នៅជាមួយគ្នា ... 2 មិត្តប្រុសមិនរស់នៅ ជាមួយអ្នកឆ្លើយតប ... 3 ស្នាក់នៅក្នុងផ្ទះ ... 4 អ្នករកស៊ីផ្លូវភេទ ... 5 ផ្សេងទៀត 6 (បញ្ជាក់) (រំលងទៅ 622) ←
620	ពិនិត្យសំណួរ 609:	រៀបការ រៀបការ តែម្តងគត់ ច្រើនដង (រំលងទៅ 622) ←	រៀបការ រៀបការ តែម្តងគត់ ច្រើនដង (រំលងទៅ 622) ←	រៀបការ រៀបការ តែម្តងគត់ ច្រើនដង (រំលងទៅ 622) ←
621	ពិនិត្យសំណួរ 613:	លើកដំបូងនៅពេលចាប់ផ្តើម រស់នៅជាមួយផ្ទះ/ដៃគូ (ទីមួយ) (រំលងទៅ 623) ← ផ្សេងទៀត	លើកដំបូងនៅពេលចាប់ផ្តើម រស់នៅជាមួយផ្ទះ/ដៃគូ (ទីមួយ) (រំលងទៅ 623) ← ផ្សេងទៀត	លើកដំបូងនៅពេលចាប់ផ្តើម រស់នៅជាមួយផ្ទះ/ដៃគូ (ទីមួយ) (រំលងទៅ 623) ← ផ្សេងទៀត
622	តើអស់រយៈពេលប៉ុន្មានហើយដែលអ្នករូបភាពជាលើកដំបូងជាមួយមនុស្សនេះ (ទីពីរ/ទីបី នេះ) ?	ចំនួនថ្ងៃ កន្លងទៅ ... 1 ចំនួនអាទិត្យ កន្លងទៅ ... 2 ចំនួនខែ កន្លងទៅ ... 3 ចំនួនឆ្នាំ កន្លងទៅ ... 4	ចំនួនថ្ងៃ កន្លងទៅ ... 1 ចំនួនអាទិត្យ កន្លងទៅ ... 2 ចំនួនខែ កន្លងទៅ ... 3 ចំនួនឆ្នាំ កន្លងទៅ ... 4	ចំនួនថ្ងៃ កន្លងទៅ ... 1 ចំនួនអាទិត្យ កន្លងទៅ ... 2 ចំនួនខែ កន្លងទៅ ... 3 ចំនួនឆ្នាំ កន្លងទៅ ... 4
623	ក្នុងកំឡុង 12 ខែកន្លងមកតើអ្នករូបភាពជាមួយមនុស្សនេះបានចំនួនប៉ុន្មានដង ?	ចំនួនដង	ចំនួនដង	ចំនួនដង
624	តើមនុស្សនេះមានអាយុប៉ុន្មានឆ្នាំ ?	អាយុរបស់ដៃគូ មិនដឹង 98	អាយុរបស់ដៃគូ មិនដឹង 98	អាយុរបស់ដៃគូ មិនដឹង 98

		ដៃគូរួមភេទចុងក្រោយ	ដៃគូរួមភេទទីពីរចុងក្រោយ	ដៃគូរួមភេទទីបីចុងក្រោយ
625	ក្រៅពី (អ្នកនេះ/អ្នកទាំងពីរនេះ)តើអ្នកមាន បានរួមភេទជាមួយអ្នកផ្សេងទៀតដែរឬទេ ក្នុងកំឡុងពេល 12 ខែកន្លងទៅ?	ចាស់ មាន 1 (ត្រឡប់ទៅ 616 ក្នុង បង្គោលបន្ទាប់) គ្មានទេ 2 (រំលងទៅ 627) ←	ចាស់ មាន 1 (ត្រឡប់ទៅ 616 ក្នុង បង្គោលបន្ទាប់) គ្មានទេ 2 (រំលងទៅ 627) ←	
626	ជាសរុប តើមានមនុស្សផ្សេងៗគ្នាចំនួន ប៉ុន្មាននាក់ ដែលអ្នកបានរួមភេទជាមួយ ក្នុងអំឡុងពេល 12 ខែកន្លងមក ? បើមិនដឹងចំពោះពេលវេលា សូមសូរយោង រកចំលើយបន្ថែម។ បើមានដៃគូចំនួន 95 នាក់ ឬលើស សូមកត់ត្រា '95'			ចំនួនដៃគូក្នុង 12 ខែកន្លងមក ... <input type="text"/> មិនដឹង 98

NO.	សំណួរ និង ការផ្ទៀងផ្ទាត់	ប្រភេទលេខកូដ	រំលង
627	<p>ជាសរុប តើមានមនុស្សផ្សេងៗគ្នាចំនួនប៉ុន្មាននាក់ ដែលអ្នកបានរួមភេទជាមួយ ក្នុងជីវិតរបស់អ្នក ?</p> <p>បើមិនដឹងចំលើយជាតួលេខ សូមសរសេរយោងរកចំលើយប៉ាន់ស្មាន។</p> <p>បើមានដៃគូចំនួន 95 នាក់ ឬលើស សូមកត់ត្រា "95"</p>	<p>ចំនួនដៃគូក្នុងជីវិត <input type="text"/></p>	
628	វត្តមានរបស់អ្នកដឹងនៅក្នុងខ្លួនអ្នក:	<p>មាន គ្មាន</p> <p>កុមារ <10 1 2</p> <p>មនុស្សប្រុសពេញវ័យ 1 2</p> <p>មនុស្សស្រីពេញវ័យ 1 2</p>	
629	តើអ្នកដឹងពីទីកន្លែងដែលមនុស្សអាចទទួលស្រោមអនាម័យដែរឬទេ ?	<p>ចាំស ដឹង 1</p> <p>ទេ 2</p>	→ 632
630	<p>តើនៅទីកន្លែងណា ?</p> <p>តើមានកន្លែងណាផ្សេងទៀតទេ ?</p> <p>សូមសរសេរ ដើម្បីកំណត់កន្លែងនីមួយៗ អោយបានច្បាស់</p> <p>បើមិនអាចកំណត់បានថា នៅផ្នែកសេវាសាធារណៈ ឬ ផ្នែកសេវាឯកជនទេ សូមសរសេរឈ្មោះទីកន្លែង</p> <p>_____</p> <p>(ឈ្មោះទីកន្លែង)</p>	<p>ខ្លួនសេវាសាធារណៈ:</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) A</p> <p>មន្ទីរពេទ្យបង្អែកខេត្ត B</p> <p>មន្ទីរពេទ្យបង្អែកស្រុក C</p> <p>មណ្ឌលសុខភាព D</p> <p>ប៉ូស្តិសុខភាព E</p> <p>សកម្មភាពចុះមូលដ្ឋាន F</p> <p>មន្ទីរពេទ្យយោធា G</p> <p>សេវាសាធារណៈផ្សេងទៀត _____ H</p> <p>(បញ្ជាក់)</p> <p>ខ្លួនសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន I</p> <p>គ្លីនិកឯកជន J</p> <p>ឱសថស្ថាន K</p> <p>សេវាឯកជនផ្សេងទៀត _____ L</p> <p>(បញ្ជាក់)</p> <p>ទីកន្លែងផ្សេងទៀត</p> <p>ហាងលក់ដូរ M</p> <p>អ្នកចែកចាយតាមសហគមន៍ N</p> <p>មិត្តភក្តិ/សាច់ញាតិ O</p> <p>ផ្សេងទៀត _____ X</p> <p>(បញ្ជាក់)</p>	
631	បើសិនអ្នកចង់ប្រើស្រោមអនាម័យ តើអ្នកអាចរកបានទេ ?	<p>ចាំស. អាចរកបាន 1</p> <p>ទេ 2</p> <p>មិនដឹង/មិនប្រាកដ 8</p>	

NO.	សំណួរ និង ការផ្ទៀងផ្ទាត់	ប្រភេទលេខកូដ	រំលង
632	តើអ្នកដឹងពីទីកន្លែងដែលអាចទៅរកស្រោមអនាម័យស្រ្តីដែរឬទេ ?	ចាំស 1 ទេ 2	→ 701
633	តើនៅទីកន្លែងណា ? តើមានកន្លែងណាផ្សេងទៀតទេ ? សូមសួរយោង ដើម្បីកំណត់កន្លែងនីមួយៗ អោយបានច្បាស់ បើមិនអាចកំណត់បានថា នៅផ្នែកសេវាសាធារណៈ ឬ ផ្នែកសេវាឯកជនទេ សូមសរសេរឈ្មោះទីកន្លែង <hr/> (ឈ្មោះទីកន្លែង)	ខ្លឹមសេចក្តីសេវាសាធារណៈ មន្ទីរពេទ្យជាតិ (ភ្នំពេញ) A មន្ទីរពេទ្យបង្អែកខេត្ត B មន្ទីរពេទ្យបង្អែកស្រុក C មណ្ឌលសុខភាព D ប៉ូស្តិសុខភាព E សកម្មភាពចុះមូលដ្ឋាន F មន្ទីរពេទ្យយោធា G ពេទ្យសាធារណៈផ្សេងទៀត _____ H (បញ្ជាក់) ខ្លឹមសេចក្តីសេវាឯកជន មន្ទីរពេទ្យឯកជន I គ្លីនិកឯកជន J ឱសថស្ថាន K សេវាឯកជនផ្សេងទៀត _____ L (បញ្ជាក់) ទីកន្លែងផ្សេងទៀត ហាងលក់ដូរ M អ្នកចែកចាយតាមសហគមន៍ N មិត្តភ័ក្ត្រ/សាច់ញាតិ O ផ្សេងទៀត _____ X (បញ្ជាក់)	
634	បើសិនអ្នកចង់ប្រើស្រោមអនាម័យស្រ្តី តើអ្នកអាចរកបានទេ ?	ចាំស. អាចរកបាន 1 ទេ 2 មិនដឹង/មិនព្រាង 8	

ផ្នែកទី 7 - ការងារគ្រួសារបំណង

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
701	ពិនិត្យសំណួរ 304 បុរសនិងស្ត្រី មិនប្រើ <input type="checkbox"/> វិធីបញ្ឈប់កំណើតអចិន្ត្រៃយ៍ បុរស ឬ ស្ត្រី ប្រើ <input type="checkbox"/> វិធីបញ្ឈប់កំណើតអចិន្ត្រៃយ៍		712
702	មានផ្ទៃពោះ <input type="checkbox"/> ឬ មិនប្រាកដ <input type="checkbox"/> គ្មានផ្ទៃពោះ <input type="checkbox"/> ឬ មិនប្រាកដ <input type="checkbox"/>		704
703	ឥឡូវនេះ ខ្ញុំមានសំនួរខ្លះអំពីអនាគត។ បន្ទាប់ពីកូនដែលអ្នកកំពុងរំពឹងទុកនេះ តើអ្នកចង់បានកូនទៀត ឬមួយក៏អ្នកមិនចង់មានកូនទៀតទេ?	ចង់បានកូនទៀត 1 មិនចង់បានកូនទៀតទេ 2 មិនអាចសំរេចចិត្តបាន/មិនដឹង 8	705 711
704	ឥឡូវនេះ ខ្ញុំមានសំនួរខ្លះអំពីអនាគត។ តើអ្នកចង់បាន (កូនមួយ/កូនផ្សេងទៀត) ឬ មិនចង់មានកូនទៀតទេ ?	ចង់បានកូនមួយ/កូនមួយផ្សេងទៀត 1 មិនចង់បានកូនទៀតទេ/គ្មានទេ 2 គឺយាយថាគាត់មិនអាចមានផ្ទៃពោះ 3 មិនអាចសំរេចចិត្តបាន/មិនដឹង 8	707 712 710
705	ពិនិត្យសំណួរ 226 គ្មានផ្ទៃពោះ ឬ មិនប្រាកដ <input type="checkbox"/> មានផ្ទៃពោះ <input type="checkbox"/> ចាប់ពីឥឡូវនេះទៅ តើអ្នកចង់រង់ចាំរយៈពេលប៉ុន្មាន មុនពេលអោយមានកំណើតកូនមួយ ឬ កូនមួយផ្សេងទៀត ? បន្ទាប់ពីកំណើតនៃកូនដែលអ្នករំពឹងទុកនេះតើរយៈពេលប៉ុន្មាន ដែលអ្នករង់ចាំ មុនពេលអោយមានកំណើតកូនផ្សេងទៀត ?	ខែ 1 ឆ្នាំ 2 ឆ្នាំ ១/ឥឡូវនេះ 993 គឺយាយថាគាត់មិនអាចមានផ្ទៃពោះ 994 បន្ទាប់ពីរៀបការ 995 ផ្សេងទៀត 996 (បញ្ជាក់) មិនដឹង 998	710 712 710
706	ពិនិត្យសំណួរ 226 គ្មានផ្ទៃពោះ ឬ មិនប្រាកដ <input type="checkbox"/> មានផ្ទៃពោះ <input type="checkbox"/>		711
707	ពិនិត្យសំណួរ 303: តើកំពុងប្រើវិធីពន្យារកំណើតដែរឬទេ ? មិនមានប្រើទេ បច្ចុប្បន្ននេះ <input type="checkbox"/> កំពុងប្រើ បច្ចុប្បន្ននេះ <input type="checkbox"/>		712
708	ពិនិត្យសំណួរ 705 មិនបានសួរ <input type="checkbox"/> 24 ខែ ឬ លើស ឬ 02 ឆ្នាំ ឬ លើស <input type="checkbox"/> 00-23 ខែ ឬ តិចជាង 02 ឆ្នាំ <input type="checkbox"/>		711

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
709	<p>ពិនិត្យសំណួរ 703 និង 704</p> <p>ចង់មានកូនមួយ/ <input type="checkbox"/> កូនមួយផ្សេងទៀត <input type="checkbox"/></p> <p>អ្នកបាននិយាយថា អ្នកមិនចង់បានកូនមួយ ឬ កូនផ្សេងទៀតឆាប់ៗនេះទេ។</p> <p>តើអ្នកអាចប្រាប់ខ្ញុំបានទេ ថាមកពីហេតុអ្វី បានជាអ្នកមិនប្រើប្រាស់វិធីដើម្បីការពារកុំឱ្យមានផ្ទៃពោះ ?</p> <p>មានមូលហេតុអ្វីផ្សេងទៀតទេ?</p> <p>កត់ត្រាលំដាប់មូលហេតុទាំងអស់ដែលបញ្ជាក់ប្រាប់</p>	<p>ទិន្នន័យប្រែប្រួល A</p> <p>មូលហេតុនានាដែលអាចមានកូន</p> <p>មិនមានការរួមភេទ B</p> <p>មិនបានរួមភេទញឹកញាប់ C</p> <p>អស់រដូវ/កាត់ស្បូន D</p> <p>មិនអាចមានផ្ទៃពោះ E</p> <p>គ្មានរដូវ/ក្រោយកំណើតកូនចុងក្រោយ F</p> <p>បំបៅកូនដោយទឹកដោះម្តាយ G</p> <p>អាស្រ័យលើព្រះ/តាមព្រេងវាសនា H</p> <p>បដិសេធប្រើប្រាស់វិធីពន្យារកំណើត</p> <p>អ្នកឆ្លើយតបបដិសេធ I</p> <p>ប្តី/ឯកភូបដិសេធ J</p> <p>អ្នកផ្សេងៗទៀតបដិសេធ K</p> <p>សាសនាហាមឃាត់ L</p> <p>ខ្វះចំណេះដឹង</p> <p>មិនដឹងពីវិធី M</p> <p>មិនដឹងប្រភពទទួលវិធី N</p> <p>មូលហេតុនានាដែលនឹងបដិសេធពន្យារកំណើត</p> <p>កំរយខ្លាចពីគុណវិបត្តិ/នៃវិធី/ចារម្មណ៍</p> <p>ពីសុខភាព O</p> <p>មិនអាចទៅដល់/ឆ្ងាយពេក P</p> <p>ថ្លៃពេក Q</p> <p>គ្មានវិធីដែលចង់ប្រើ R</p> <p>គ្មានវិធីទេ S</p> <p>ពិបាកប្រើប្រាស់ T</p> <p>វិនិច្ឆ័យ/ឈឺចាប់ជាតិរបស់រាងកាយ U</p> <p>ផ្សេងទៀត X (បញ្ជាក់)</p> <p>ទិន្នន័យ Z</p>	
710	<p>ពិនិត្យសំណួរ 303: តើកំពុងប្រើវិធីពន្យារកំណើតដែរឬទេ ?</p> <p>មិនបានសូរ <input type="checkbox"/></p> <p>ទេ មិនមានប្រើទេបចុប្បន្ននេះ <input type="checkbox"/></p> <p>ចាស់ កំពុងប្រើបចុប្បន្ននេះ <input type="checkbox"/></p>		712
711	<p>តើអ្នកគិតថានឹងប្រើវិធីពន្យារកំណើត ដើម្បីពន្យារ ឬ ជៀសវាងការមានផ្ទៃពោះនៅពេលណាមួយ នាពេលអនាគតដែរឬទេ?</p>	<p>ចាស់ 1</p> <p>ទេ 2</p> <p>មិនដឹង 8</p>	
712	<p>ពិនិត្យសំណួរ 216:</p> <p>មានកូននៅរស់ <input type="checkbox"/></p> <p>គ្មានកូននៅរស់ <input type="checkbox"/></p> <p>បើសិនជាអ្នកអាចត្រឡប់ទៅកាន់ពេលវេលាដែលអ្នកមិនទាន់មានកូន ហើយអ្នកអាចជ្រើសរើសចំនួនកូនពិតប្រាកដ ក្នុងមួយជីវិត ក្នុងមួយជីវិតរបស់អ្នក តើអ្នកចង់បានកូនប៉ុន្មាន ?</p> <p>សូរយោង: រកចំលើយជាចំនួន</p>	<p>គ្មាន 00</p> <p>ចំនួន <input type="text"/> <input type="text"/></p> <p>ផ្សេងទៀត 96 (បញ្ជាក់)</p>	714

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង					
713	ក្នុងចំណោមកូនទាំងនេះ តើអ្នកចង់បានប្រុសប៉ុន្មាន ស្រីប៉ុន្មាន និងប៉ុន្មានទៀត ប្រុសកំពស់ ស្រីកំពស់ ?	<p style="text-align: center;">ប្រុស ស្រី ភេទណាក៏បាន</p> <p>ចំនួន <table border="1" style="display: inline-table; vertical-align: middle;"><tr><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td><td style="width: 20px; height: 20px;"></td></tr></table></p> <p>ផ្សេងទៀត _____ 96 (បញ្ជាក់)</p>						
714	<p>ក្នុងអំឡុងពេល ពីរ បី ខែកន្លងមកតើអ្នកបានឃើញ ឬបានឮអំពីការពន្យារកំណើត:</p> <p>តាមវិទ្យុ ដែរឬទេ ?</p> <p>តាមទូរទស្សន៍ ដែរឬទេ ?</p> <p>ក្នុងកាសែត ឬ ទស្សនាវដ្តី ដែរឬទេ?</p> <p>តាមរយៈគ្រួសារ ឬ មិត្តភក្តិ ដែរឬទេ?</p> <p>តាមក្រុមប្រឹក្សាសហគមន៍ ដែរឬទេ?</p> <p>តាម ផ្ទាំងប៉ាណូ ផ្ទាំងរូបភាព សន្លឹកប័ណ្ណ ដែរឬទេ?</p> <p>តាម ការចុះហោសនាអំពីការពន្យារកំណើតក្នុងតំបន់ ដែរឬទេ?</p>	<p style="text-align: right;">ចាស់ ទេ</p> <p>វិទ្យុ 1 2</p> <p>ទូរទស្សន៍ 1 2</p> <p>កាសែត ឬ ទស្សនាវដ្តី 1 2</p> <p>គ្រួសារ ឬ មិត្តភក្តិ 1 2</p> <p>ក្រុមប្រឹក្សាសហគមន៍ 1 2</p> <p>ផ្ទាំងប៉ាណូ, ផ្ទាំងរូបភាព 1 2</p> <p>ការចុះហោសនាក្នុងតំបន់ 1 2</p>						
716	<p>ពិនិត្យសំណួរ 601:</p> <p>ចាស់, បច្ចុប្បន្ន មានប្តី <input type="checkbox"/> ចាស់, កំពុងរស់នៅ ជាមួយបុរសម្នាក់ <input type="checkbox"/> ទេ, គ្មានដែរទេ <input type="checkbox"/></p>		→ 801					
717	<p>ពិនិត្យសំណួរ 303: តើកំពុងប្រើវិធីពន្យារកំណើតដែរឬទេ ?</p> <p>កំពុងប្រើបច្ចុប្បន្ននេះ <input type="checkbox"/> មិនមានប្រើទេបច្ចុប្បន្ននេះ ឬមិនបានសួរ <input type="checkbox"/></p>		→ 720					
718	<p>តើអ្នកអាចនិយាយថាការប្រើវិធីពន្យារកំណើត ជាការសំរេចចិត្តចម្រើនរបស់អ្នក ជាការសំរេចចិត្តរបស់ (ប្តីអ្នក/ ផ្ទៃក្នុង) ឬក៏ជាការសំរេចចិត្តទាំងពីរនាក់ ?</p>	<p>ការសំរេចចិត្តរបស់អ្នកឆ្លើយតប 1</p> <p>ការសំរេចចិត្តរបស់ប្តី/ ផ្ទៃក្នុង 2</p> <p>ការសំរេចចិត្តទាំងពីរនាក់ 3</p> <p>ផ្សេងទៀត _____ 6 (បញ្ជាក់)</p>						
719	<p>ត្រួតពិនិត្យ 304:</p> <p>បុរស និង ស្ត្រី មិនប្រើ <input type="checkbox"/> បុរស ឬ ស្ត្រី ប្រើ <input type="checkbox"/></p> <p>វិធីបញ្ឈប់កំណើតអចិន្ត្រៃយ៍ <input type="checkbox"/> វិធីបញ្ឈប់កំណើតអចិន្ត្រៃយ៍ <input type="checkbox"/></p>		→ 801					
720	<p>តើ (ប្តីរបស់អ្នក/ ផ្ទៃក្នុង) ចង់បានចំនួនកូន ដូចដែលអ្នកចង់បាន ឬ មួយគត់ចង់បានកូនច្រើនជាង ឬ តិចជាងចំនួនដែលអ្នកចង់បាន ?</p>	<p>ចំនួនស្មើគ្នា 1</p> <p>ចំនួនច្រើនជាង 2</p> <p>ចំនួនតិចជាង 3</p> <p>មិនដឹង 8</p>						

ផ្នែក 8 - សាច់ការបស់ប្តី និង ការងាររបស់ម្តាយ

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
801	<p>ពិនិត្យសំណួរ 601 និង 602:</p> <p>បច្ចុប្បន្នរៀបការ (មានប្តី/ <input type="checkbox"/> ធ្លាប់រៀបការពីមុន/ធ្លាប់ <input type="checkbox"/> កំពុងរស់នៅជាមួយបុរស <input type="checkbox"/> រស់នៅជាមួយបុរស <input type="checkbox"/></p> <p>មិនដែលរៀបការសោះ និងមិន <input type="checkbox"/> ដែលរស់នៅជាមួយបុរស <input type="checkbox"/></p>	<p>→ 803</p> <p>→ 807</p>	
802	តើ (ប្តី/របស់អ្នក/ដៃគូអ្នក) មានអាយុប៉ុន្មានគិតត្រឹមខួបកំណើតចុងក្រោយរបស់គាត់?	អាយុគិតជាឆ្នាំពេញ <input type="text"/> <input type="text"/>	
803	តើ (ប្តី/អ្នក/ដៃគូអ្នក) (ចុងក្រោយ) ធ្លាប់បានចូលរៀនទេ ?	<p>ចាស់ 1</p> <p>ទេ 2</p>	→ 806
804	តើគាត់រៀនបានខ្ពស់បំផុតកំរិតណា ? បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ឬក៏ លើវិទ្យាល័យ?	<p>បឋមសិក្សា 1</p> <p>អនុវិទ្យាល័យ 2</p> <p>វិទ្យាល័យ 3</p> <p>លើវិទ្យាល័យ 4</p> <p>មិនដឹង 8</p>	→ 806
805	តើគាត់បានរៀនបញ្ចប់ថ្នាក់ខ្ពស់បំផុត ថ្នាក់ទីប៉ុន្មាននៅកំរិតសិក្សាខាងលើ ? បើបានបញ្ចប់តិចជាងមួយឆ្នាំនៅក្នុងកំរិតសិក្សានោះ ចូរកត់ត្រា '00'.	<p>ថ្នាក់ <input type="text"/> <input type="text"/></p> <p>មិនដឹង 98</p>	
806	<p>ពិនិត្យសំណួរ 801</p> <p>បច្ចុប្បន្នរៀបការ (មានប្តី/ <input type="checkbox"/> ធ្លាប់រៀបការពីមុន/ធ្លាប់ <input type="checkbox"/> កំពុងរស់នៅជាមួយបុរស <input type="checkbox"/> រស់នៅជាមួយបុរស <input type="checkbox"/></p> <p>តើ (ប្តី/ដៃគូរបស់អ្នក) ធ្វើការអ្វី ? តើ (ប្តី/ដៃគូ) ចុងក្រោយរបស់អ្នក មានន័យថា តើការងារចំបងរបស់ ធ្វើការអ្វី ? មានន័យថា តើការងារ គាត់ធ្វើអ្វី? ចំបងរបស់គាត់ធ្វើអ្វី?</p>	<p><input type="text"/> <input type="text"/></p> <p>_____</p> <p>_____</p> <p>_____</p>	
807	ក្រៅពីការងារផ្ទះ តើអ្នកមានធ្វើការងារអ្វីទៀតទេ ក្នុងរយៈពេល 7 ថ្ងៃកន្លងមក ?	<p>ចាស់ 1</p> <p>ទេ 2</p>	→ 811
808	ដូចអ្នកជ្រាបហើយ ស្ត្រីខ្លះធ្វើការងារដោយទទួលជាប្រាក់ ឬជារត្ន។ អ្នកខ្លះលក់ដូរ ផ្សេងៗ, អ្នកខ្លះរកស៊ីជួញដូរតូចតាច ឬធ្វើការនៅក្នុងកសិដ្ឋានរបស់គ្រួសារឬ ជំនួញក្នុងគ្រួសារ។ តើក្នុងរយៈពេល 7 ថ្ងៃកន្លងមក អ្នកមានធ្វើការងារណាមួយ ក្នុងចំណោមការងារទាំងនេះទេ ? ឬការងារផ្សេងទៀតដែរឬទេ ?	<p>ចាស់ 1</p> <p>ទេ 2</p>	→ 811
809	ទោះបីជាអ្នកមិនបានធ្វើការក្នុងរយៈពេល 7 ថ្ងៃកន្លងមកក៏ដោយតើអ្នកមានធ្វើ ការងារឬជំនួញអ្វីដែរឬទេ ឬបើអ្នកបានអវត្តមានដោយមូលហេតុ ឈប់សំរាក, ឈឺ, សំរាលកូន ឬ ដោយមូលហេតុផ្សេងៗទៀត?	<p>ចាស់ 1</p> <p>ទេ 2</p>	→ 811
810	តើអ្នកមានធ្វើការងារអ្វីទេក្នុងរយៈពេល 12 ខែ កន្លងមក ?	<p>ចាស់ 1</p> <p>ទេ 2</p>	→ 815
811	តើអ្នកធ្វើការងារអ្វីដែរ គឺមានន័យថាប្រភេទការងារចំបងរបស់អ្នកជាអ្វី ?	<p><input type="text"/> <input type="text"/></p> <p>_____</p> <p>_____</p> <p>_____</p>	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
812	តើអ្នកធ្វើការនេះ អោយសមាជិកណាម្នាក់ក្នុងគ្រួសាររបស់អ្នក អោយអ្នកដទៃ ឬក៏ ធ្វើការអោយខ្លួនឯង ?	ធ្វើការអោយសមាជិកណាម្នាក់ក្នុងគ្រួសារ 1 ធ្វើការអោយអ្នកដទៃ 2 ធ្វើការឱ្យខ្លួនឯង 3	
813	តើជាទូទៅអ្នកធ្វើការងារពេញមួយឆ្នាំ ឬធ្វើតាមរដូវកាល ឬក៏ធ្វើតែក្នុងខណៈពេលណាមួយ?	ធ្វើពេញមួយឆ្នាំ 1 ធ្វើតាមរដូវកាល/ពេលខ្លះនៃឆ្នាំ 2 ធ្វើតែក្នុងខណៈណាមួយ (អ្នងម្កាល) 3	
814	តើអ្នកទទួលកំរៃ ពីការងារនេះ ជាសាច់ប្រាក់ ឬជាប្រាក់ ឬក៏មិនទទួលកំរៃសោះ ?	ជាសាច់ប្រាក់ប៉ុណ្ណោះ 1 ជាសាច់ប្រាក់ និងជាប្រាក់ 2 ជាប្រាក់ប៉ុណ្ណោះ (វត្ថុ) 3 មិនទទួលកំរៃសោះ 4	
815	ពិនិត្យសំណួរ 601 បច្ចុប្បន្នរៀបការ (មានប្តី/ <input type="checkbox"/> កំពុងរស់នៅជាមួយបុរស <input type="checkbox"/>	គ្មានដែកូទេ <input type="checkbox"/>	→ 823
816	ពិនិត្យសំណួរ 814 លេខកូដ 1 ឬ 2 បានគូសរង្វង់ <input type="checkbox"/> ផ្សេងទៀត <input type="checkbox"/>		→ 819
817	ជាទូទៅ តើអ្នកណាជាអ្នកសំរេចចិត្តចំពោះលុយ ដែលអ្នករកបានថាត្រូវចាយ វាយយ៉ាងណា៖ ខ្លួនអ្នកជាអ្នកសំរេច ឬក៏ប្តី/ដែកូរបស់អ្នក ឬក៏អ្នកនិង (ប្តី/ដែកូអ្នក) ជាអ្នកសំរេចរួមគ្នា?	អ្នកឆ្លើយតប 1 ប្តី/ដែកូ 2 អ្នកឆ្លើយនិងប្តី/ដែកូ សំរេចរួមគ្នា 3 ផ្សេងទៀត 6 (បញ្ជាក់)	
818	តើអ្នកអាចនិយាយថាចំណូលដែលអ្នករកបានគឺច្រើនជាង ចំណូលរបស់ (ប្តី/ដែកូ) ឬក៏តិចជាងប្រាក់ចំណូលរបស់ប្តី/ដែកូរបស់អ្នក ឬក៏ប្រហាក់ប្រហែលគ្នា?	ច្រើនជាងគាត់ 1 តិចជាងគាត់ 2 ប្រហាក់ប្រហែលគ្នា 3 ប្តី/ដែកូមិនដែលរកលុយចូលផ្ទះ 4 មិនដឹង 8	→ 820
819	ជាទូទៅ តើអ្នកណាជាអ្នកសំរេចចិត្តចំពោះលុយដែល (ប្តី/ដែកូ)អ្នករកបាន ថាត្រូវ ចាយវាយដូចម្តេច៖ ខ្លួនអ្នកជាអ្នកសំរេច ឬក៏ប្តី/ដែកូរបស់អ្នក ឬក៏អ្នកនិង (ប្តី/ដែកូអ្នក) ជាអ្នកសំរេចរួមគ្នា?	អ្នកឆ្លើយតប 1 ប្តី/ដែកូ 2 អ្នកឆ្លើយនិងប្តី/ដែកូ សំរេចរួមគ្នា 3 ប្តី/ដែកូគ្មានប្រាក់ចំណូល 4 ផ្សេងទៀត 6 (បញ្ជាក់)	
820	ជាទូទៅ តើអ្នកណាជាអ្នកសំរេចចិត្តអំពីការថែទាំសុខភាពរបស់អ្នក៖ ខ្លួនអ្នកជា អ្នកសំរេច ឬក៏ប្តី/ដែកូរបស់អ្នក ឬក៏អ្នកនិង (ប្តី/ដែកូអ្នក) ជាអ្នកសំរេចរួមគ្នា?	អ្នកឆ្លើយតប 1 ប្តី/ដែកូ 2 អ្នកឆ្លើយនិងប្តី/ដែកូ សំរេចរួមគ្នា 3 អ្នកផ្សេងទៀត 4 ផ្សេងទៀត 6	
821	ជាពិសេស តើអ្នកណា ជាអ្នកសំរេចលើការទិញសំភារៈសំខាន់ៗនៅក្នុងផ្ទះ ?	អ្នកឆ្លើយតប 1 ប្តី/ដែកូ 2 អ្នកឆ្លើយនិងប្តី/ដែកូ សំរេចរួមគ្នា 3 អ្នកផ្សេងទៀត 4 ផ្សេងទៀត 6	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង																												
822	ជាធម្មតា តើអ្នកណាជាអ្នកសំរេចក្នុងការទៅលេងត្រូវសាររបស់អ្នក ឬទៅលេងសាច់ញាតិរបស់អ្នក?	អ្នកឆ្លើយតប 1 ប្តី/វ័យក្មេង 2 អ្នកឆ្លើយនិងប្តី/វ័យក្មេង សំរេចរួមគ្នា 3 អ្នកផ្សេងទៀត 4 ផ្សេងទៀត 6																													
823	តើអ្នកជាម្ចាស់កម្មសិទ្ធិលើផ្ទះនេះ ឬក៏ផ្ទះផ្សេងទៀត តែម្នាក់ឯង ឬមួយក៏ជាកម្មសិទ្ធិរួមគ្នាជាមួយអ្នកផ្សេងទៀត?	កម្មសិទ្ធិតែម្នាក់ឯង 1 កម្មសិទ្ធិរួមគ្នា 2 កម្មសិទ្ធិតែម្នាក់ឯង និង រួមគ្នា 3 មិនមានកម្មសិទ្ធិទេ 4																													
824	តើអ្នកមានជីវិតជាកម្មសិទ្ធិតែម្នាក់ឯង ឬក៏ជាកម្មសិទ្ធិរួមគ្នាជាមួយអ្នកផ្សេងទៀតឬទេ?	កម្មសិទ្ធិតែម្នាក់ឯង 1 កម្មសិទ្ធិរួមគ្នា 2 កម្មសិទ្ធិតែម្នាក់ឯង និង រួមគ្នា 3 មិនមានកម្មសិទ្ធិទេ 4																													
825	វាមានបញ្ហាអ្នកជំងឺនេះទៅដល់អ្នកនេះ (វាមានបញ្ហាអ្នកជំងឺនេះ ហើយគំពូចស្តាប់, វាមានបញ្ហាអ្នកជំងឺនេះ តែមិនស្តាប់ទេ, ឬក៏គ្មានបញ្ហាអ្នកជំងឺនេះ)	<table border="1"> <thead> <tr> <th></th> <th>វត្តមាន/ កំពុងស្តាប់</th> <th>វត្តមាន/ មិនស្តាប់</th> <th>គ្មានវត្តមាន</th> </tr> </thead> <tbody> <tr> <td>កុមារ <10</td> <td>1</td> <td>2</td> <td>3</td> </tr> <tr> <td>ប្តី</td> <td>1</td> <td>2</td> <td>3</td> </tr> <tr> <td>មនុស្សប្រុសពេញវ័យ</td> <td>1</td> <td>2</td> <td>3</td> </tr> <tr> <td>មនុស្សស្រីពេញវ័យ</td> <td>1</td> <td>2</td> <td>3</td> </tr> </tbody> </table>		វត្តមាន/ កំពុងស្តាប់	វត្តមាន/ មិនស្តាប់	គ្មានវត្តមាន	កុមារ <10	1	2	3	ប្តី	1	2	3	មនុស្សប្រុសពេញវ័យ	1	2	3	មនុស្សស្រីពេញវ័យ	1	2	3									
	វត្តមាន/ កំពុងស្តាប់	វត្តមាន/ មិនស្តាប់	គ្មានវត្តមាន																												
កុមារ <10	1	2	3																												
ប្តី	1	2	3																												
មនុស្សប្រុសពេញវ័យ	1	2	3																												
មនុស្សស្រីពេញវ័យ	1	2	3																												
826	តាមមតិរបស់អ្នក តើប្តីធ្វើត្រូវដែរឬទេ ក្នុងការវាយតប់ប្រពន្ធនៅក្នុងស្ថានភាពដូចខាងក្រោម :	<table border="1"> <thead> <tr> <th></th> <th>ចាស់</th> <th>ទេ</th> <th>មិនដឹង</th> </tr> </thead> <tbody> <tr> <td>បើប្រពន្ធចេញដើរទៅក្រៅដោយមិនប្រាប់ប្តី?</td> <td>1</td> <td>2</td> <td>8</td> </tr> <tr> <td>បើប្រពន្ធមិនយកចិត្តទុកដាក់មើលថែទាំកូន ?</td> <td>1</td> <td>2</td> <td>8</td> </tr> <tr> <td>បើប្រពន្ធប្រកែក តម្លាត់ជាមួយប្តី ?</td> <td>1</td> <td>2</td> <td>8</td> </tr> <tr> <td>បើប្រពន្ធបដិសេធមិនរួមភេទជាមួយប្តី ?</td> <td>1</td> <td>2</td> <td>8</td> </tr> <tr> <td>បើប្រពន្ធធ្វើម្ហូបខ្លោច ?</td> <td>1</td> <td>2</td> <td>8</td> </tr> <tr> <td>បើប្រពន្ធសុំឱ្យប្តីប្រើស្រោមអនាម័យ ?</td> <td>1</td> <td>2</td> <td>8</td> </tr> </tbody> </table>		ចាស់	ទេ	មិនដឹង	បើប្រពន្ធចេញដើរទៅក្រៅដោយមិនប្រាប់ប្តី?	1	2	8	បើប្រពន្ធមិនយកចិត្តទុកដាក់មើលថែទាំកូន ?	1	2	8	បើប្រពន្ធប្រកែក តម្លាត់ជាមួយប្តី ?	1	2	8	បើប្រពន្ធបដិសេធមិនរួមភេទជាមួយប្តី ?	1	2	8	បើប្រពន្ធធ្វើម្ហូបខ្លោច ?	1	2	8	បើប្រពន្ធសុំឱ្យប្តីប្រើស្រោមអនាម័យ ?	1	2	8	
	ចាស់	ទេ	មិនដឹង																												
បើប្រពន្ធចេញដើរទៅក្រៅដោយមិនប្រាប់ប្តី?	1	2	8																												
បើប្រពន្ធមិនយកចិត្តទុកដាក់មើលថែទាំកូន ?	1	2	8																												
បើប្រពន្ធប្រកែក តម្លាត់ជាមួយប្តី ?	1	2	8																												
បើប្រពន្ធបដិសេធមិនរួមភេទជាមួយប្តី ?	1	2	8																												
បើប្រពន្ធធ្វើម្ហូបខ្លោច ?	1	2	8																												
បើប្រពន្ធសុំឱ្យប្តីប្រើស្រោមអនាម័យ ?	1	2	8																												
827	តាមមតិរបស់អ្នក តើឪពុកម្តាយ ធ្វើត្រូវដែរឬទេ ក្នុងការវាយកូនស្រីនៅក្នុងស្ថានភាពដូចខាងក្រោម	<table border="1"> <thead> <tr> <th></th> <th>ចាស់</th> <th>ទេ</th> <th>មិនដឹង</th> </tr> </thead> <tbody> <tr> <td>បើវាមិនស្តាប់បង្គាប់ ?</td> <td>1</td> <td>2</td> <td>8</td> </tr> <tr> <td>បើវាលឿយ?</td> <td>1</td> <td>2</td> <td>8</td> </tr> <tr> <td>បើវាធ្វើអោយត្រូវសារអាម៉ាស់ ?</td> <td>1</td> <td>2</td> <td>8</td> </tr> </tbody> </table>		ចាស់	ទេ	មិនដឹង	បើវាមិនស្តាប់បង្គាប់ ?	1	2	8	បើវាលឿយ?	1	2	8	បើវាធ្វើអោយត្រូវសារអាម៉ាស់ ?	1	2	8													
	ចាស់	ទេ	មិនដឹង																												
បើវាមិនស្តាប់បង្គាប់ ?	1	2	8																												
បើវាលឿយ?	1	2	8																												
បើវាធ្វើអោយត្រូវសារអាម៉ាស់ ?	1	2	8																												
828	តាមមតិរបស់អ្នក តើឪពុកម្តាយ ធ្វើត្រូវដែរឬទេ ក្នុងការវាយកូនស្រីនៅក្នុងស្ថានភាពដូចខាងក្រោម	<table border="1"> <thead> <tr> <th></th> <th>ចាស់</th> <th>ទេ</th> <th>មិនដឹង</th> </tr> </thead> <tbody> <tr> <td>បើវាមិនស្តាប់បង្គាប់ ?</td> <td>1</td> <td>2</td> <td>8</td> </tr> <tr> <td>បើវាលឿយ?</td> <td>1</td> <td>2</td> <td>8</td> </tr> <tr> <td>បើវាធ្វើអោយត្រូវសារអាម៉ាស់ ?</td> <td>1</td> <td>2</td> <td>8</td> </tr> </tbody> </table>		ចាស់	ទេ	មិនដឹង	បើវាមិនស្តាប់បង្គាប់ ?	1	2	8	បើវាលឿយ?	1	2	8	បើវាធ្វើអោយត្រូវសារអាម៉ាស់ ?	1	2	8													
	ចាស់	ទេ	មិនដឹង																												
បើវាមិនស្តាប់បង្គាប់ ?	1	2	8																												
បើវាលឿយ?	1	2	8																												
បើវាធ្វើអោយត្រូវសារអាម៉ាស់ ?	1	2	8																												




ផ្នែកទី ៩ - ជីវិតអេដស៍

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
901	ឥឡូវខ្ញុំសូមនិយាយអំពីបញ្ហាផ្សេងទៀត តើអ្នកធ្លាប់បានឮអំពីជំងឺអេដស៍ ដែរឬទេ?	ធ្លាប់ឮ 1 ទេ 2	→ 937
902	តើមនុស្សយើងអាចកាត់បន្ថយ ការឆ្លងជំងឺអេដស៍ ដោយគ្រាន់តែរួមភេទជាមួយ ដៃគូតែមួយដែលគ្មានផ្ទុកមេរោគអេដស៍ ដែលកាត់គ្មានដៃគូផ្សេងទៀតដែរឬទេ?	ចាស់ 1 ទេ 2 មិនដឹង 8	
903	តើមនុស្សយើងអាចឆ្លងជំងឺអេដស៍ តាមរយៈមូសខាំដែរឬទេ ?	ចាស់ 1 ទេ 2 មិនដឹង 8	
904	តើមនុស្សយើងអាចកាត់បន្ថយ ការឆ្លងជំងឺអេដស៍ ដោយប្រើប្រាស់ ស្រោមអនាម័យរៀងរាល់ពេលរួមភេទ ដែរឬទេ?	ចាស់ 1 ទេ 2 មិនដឹង 8	
905	តើមនុស្សយើងអាចឆ្លងមេរោគអេដស៍ តាមរយៈការហូបចំណីអាហារជាមួយ អ្នកកើតជំងឺអេដស៍ដែរឬទេ ?	ចាស់ 1 ទេ 2 មិនដឹង 8	
906	តើមនុស្សយើងអាចឆ្លងមេរោគអេដស៍ តាមរយៈអំពើមន្តអាគម អាបត្តបំ ឬ អបិយចំនឿផ្សេងៗទៀត ដែលហួសពីការពិតដែរឬទេ ?	ចាស់ 1 ទេ 2 មិនដឹង 8	
907	តើអ្នកដែលមើលទៅមានសុខភាពល្អ អាចមានផ្ទុកមេរោគអេដស៍ដែរឬទេ ?	ចាស់ 1 ទេ 2 មិនដឹង 8	
908	តើមេរោគអេដស៍អាចឆ្លងពីម្តាយទៅកូន:		
	នៅពេលមានផ្ទៃពោះឬទេ ?	ចាស់ ទេ មិនដឹង	
	នៅពេលសំរាលកូនឬទេ ?	នៅពេលមានផ្ទៃពោះ 1 2 8	
	នៅពេលបំបៅកូនដោយទឹកដោះម្តាយឬទេ ?	នៅពេលសំរាលកូន 1 2 8	
		នៅពេលបំបៅដោះ 1 2 8	
909	ពិនិត្យសំណួរ 908: មានចំលើយ "ចាស់" <input type="checkbox"/> យ៉ាងតិចមួយ <input type="checkbox"/>	ផ្សេងទៀត <input type="checkbox"/>	→ 911
910	តើមានថ្នាំពិសេសណាមួយ ដែលវេជ្ជបណ្ឌិតឬគិលានុបដ្ឋាកអាចផ្តល់អោយស្ត្រី ដែលផ្ទុកមេរោគអេដស៍ ដើម្បីកាត់បន្ថយការចំលងពីម្តាយទៅកូនដែរឬទេ ?	ចាស់ មាន 1 ទេ 2 មិនដឹង 8	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង																
911	<p>ពិនិត្យសំណួរ 208 និង 215</p> <p>កំណើតចុងក្រោយ <input type="checkbox"/></p> <p>ចាប់តាំងពីខែមករា 2008</p>	<p>គ្មានកំណើតទេ <input type="checkbox"/></p> <p>កំណើតចុងក្រោយ <input type="checkbox"/></p> <p>មុនខែមករា 2008</p>	<p>→ 926</p> <p>→ 926</p>																
912	<p>ពិនិត្យសំណួរ 408 ចំពោះកំណើតចុងក្រោយ</p> <p>បានពិនិត្យផ្ទៃពោះ <input type="checkbox"/></p>	<p>មិនបានពិនិត្យផ្ទៃពោះ <input type="checkbox"/></p>	<p>→ 920</p>																
913	ពិនិត្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសុខភាពស្ត្រី និងប្រព័ន្ធគ្រប់គ្រងសុខភាពប្រុស មុននឹងបណ្តុះបណ្តាលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសុខភាពស្ត្រី និងប្រព័ន្ធគ្រប់គ្រងសុខភាពប្រុស																		
914	<p>នៅក្នុងកំឡុងពេលនៃការពិនិត្យផ្ទៃពោះណាមួយ នៅពេលកំណើតកូនចុងក្រោយរបស់អ្នក តើមានអ្នកណាប្រាប់អ្នកអំពី:</p> <ul style="list-style-type: none"> • ទារកអាចឆ្លងមេរោគអេដស៍ ពីម្តាយរបស់វាដែរឬទេ ? • វិធានការដែលអ្នកអាចទប់ស្កាត់កុំឱ្យឆ្លងមេរោគអេដស៍? • ការធ្វើតេស្តឈាមរកមេរោគអេដស៍ ដែរឬទេ? 	<table border="0"> <tr> <td></td> <td style="text-align: center;">ចាស់</td> <td style="text-align: center;">ទេ</td> <td style="text-align: center;">មិនដឹង</td> </tr> <tr> <td>អេដស៍ឆ្លងពីម្តាយ</td> <td style="text-align: center;">..... 1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> <tr> <td>វិធានការការពារ</td> <td style="text-align: center;">..... 1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> <tr> <td>តេស្តរកមេរោគអេដស៍</td> <td style="text-align: center;">... 1</td> <td style="text-align: center;">2</td> <td style="text-align: center;">8</td> </tr> </table>		ចាស់	ទេ	មិនដឹង	អេដស៍ឆ្លងពីម្តាយ 1	2	8	វិធានការការពារ 1	2	8	តេស្តរកមេរោគអេដស៍	... 1	2	8	
	ចាស់	ទេ	មិនដឹង																
អេដស៍ឆ្លងពីម្តាយ 1	2	8																
វិធានការការពារ 1	2	8																
តេស្តរកមេរោគអេដស៍	... 1	2	8																
915	<p>តើអ្នកត្រូវបានគេផ្តល់ឱ្យនូវការធ្វើតេស្តឈាមរកមេរោគអេដស៍ដែលជាផ្នែកមួយនៃការពិនិត្យផ្ទៃពោះមុនពេលសំរាលកូនដែរឬទេ ?</p>	<p>ចាស់ 1</p> <p>ទេ 2</p>																	
916	<p>ខ្ញុំមិនចង់ដឹងពីលទ្ធផលទេ តែគ្រាន់តែចង់សួរថា តើអ្នកមានបានធ្វើតេស្តឈាមរកមេរោគអេដស៍ ដែលជាផ្នែកមួយនៃការពិនិត្យផ្ទៃពោះមុនពេលសំរាលកូនដែរឬទេ ?</p>	<p>ចាស់ 1</p> <p>ទេ 2</p>	<p>→ 920</p>																
917	<p>តើអ្នកធ្វើតេស្តឈាមនៅកន្លែងណា?</p> <p>សូរយោងដើម្បីបញ្ជាក់ប្រភេទនៃទីកន្លែង រួចគូសរង្វង់លេខកូដសមស្រប។</p> <p>បើមិនអាចកំណត់បានថាជាសេវាសាធារណៈ ឬឯកជនទេចូរសរសេរឈ្មោះនៃទីកន្លែងនោះ។</p> <hr/> <p style="text-align: center;">(ឈ្មោះទីកន្លែង)</p>	<p>ខ្លឹមសារសេវាសាធារណៈ:</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) 11</p> <p>មន្ទីរពេទ្យបង្អែកខេត្ត 12</p> <p>មន្ទីរពេទ្យបង្អែកស្រុក 13</p> <p>មណ្ឌលសុខភាព 14</p> <p>ប៉ុស្តិ៍សុខភាព 15</p> <p>សកម្មភាពចុះមូលដ្ឋាន 16</p> <p>មន្ទីរពេទ្យយោធា 17</p> <p>មណ្ឌល VCCT 18</p> <p>ទីកន្លែង PMTCT 19</p> <p>ផ្នែកសាធារណៈ:</p> <p>ផ្សេងទៀត 20</p> <p style="text-align: center;">(បញ្ជាក់)</p> <p>ខ្លឹមសារសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន 21</p> <p>គ្លីនិកឯកជន 22</p> <p>មន្ទីរពិសោធន៍ឯកជន 23</p> <p>ផ្នែកឯកជន</p> <p>ផ្សេងទៀត 24</p> <p style="text-align: center;">(បញ្ជាក់)</p> <p>ផ្សេងទៀត</p> <p>..... 96</p> <p style="text-align: center;">(បញ្ជាក់)</p>																	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
918	ខ្ញុំមិនចង់ដឹងពីលទ្ធផលទេ ប៉ុន្តែតើអ្នកបានទទួលលទ្ធផលតេស្តឈាមហើយឬនៅ ?	ចាស់ 1 ទេ 2	→ 924
919	គ្រប់ស្ត្រីទាំងអស់គ្នាត្រូវបានការព្រួយបារម្ភ បន្ទាប់ពីធ្វើតេស្តឈាម។ បន្ទាប់ពីអ្នកបានធ្វើតេស្តឈាម តើអ្នកមានបានទទួលការព្រួយបារម្ភដែរឬទេ? ។	ចាស់ 1 ទេ 2 មិនដឹង 8	→ 924
920	ពិនិត្យសំណួរ 434 ចំពោះកូនពៅ លេខកូដណាមួយពី <input type="checkbox"/> ផ្សេងទៀត <input type="checkbox"/> 21-33 បានគូសរង្វង់ ↓		→ 926
921	នៅចន្លោះពេលដែលអ្នកទៅសំរាលកូន ប៉ុន្តែមុនពេលដែលកូនកើតមក តើអ្នក ត្រូវបានគេផ្តល់អោយធ្វើតេស្តរកមេរោគអេដស៍ដែរឬទេ?	ចាស់ 1 ទេ 2	
922	ខ្ញុំមិនចង់ដឹងពីលទ្ធផលទេ ប៉ុន្តែតើអ្នកមានធ្វើតេស្តឈាមរកមេរោគអេដស៍ ដែរឬទេនៅពេលនោះ?	ចាស់ 1 ទេ 2	→ 926
923	ខ្ញុំមិនចង់ដឹងពីលទ្ធផលទេ ប៉ុន្តែតើអ្នកបានទទួលលទ្ធផលតេស្តឈាមហើយឬនៅ?	ចាស់ 1 ទេ 2	
924	តើអ្នកមានបានធ្វើតេស្តឈាមរកមេរោគអេដស៍ដែរឬទេ ចាប់តាំងពីអ្នកត្រូវបាន គេធ្វើតេស្តឈាមនៅអំឡុងពេលមានផ្ទៃពោះ?	ចាស់ 1 ទេ 2	→ 927
925	តើរយៈពេលប៉ុន្មានខែហើយដែលអ្នកបានធ្វើតេស្តឈាមរកមេរោគអេដស៍ក្នុង ពេលថ្មីៗនេះ?	ចំនួនខែកន្លងទៅ <input type="text"/> ពីរឆ្នាំ ឬលើស 96	→ 932
926	ខ្ញុំមិនចង់ដឹងពីលទ្ធផលទេ ប៉ុន្តែតើអ្នកធ្លាប់បានធ្វើតេស្តឈាមដើម្បីចង់ដឹងថា តើអ្នកមានមេរោគអេដស៍ដែរឬទេ?	ចាស់ 1 ទេ 2	→ 930
927	តើរយៈពេលប៉ុន្មានខែហើយដែលអ្នកបានធ្វើតេស្តឈាមរកមេរោគអេដស៍ក្នុង ពេលថ្មីៗនេះ?	ចំនួនខែកន្លងទៅ <input type="text"/> ពីរឆ្នាំ ឬលើស 96	
928	ខ្ញុំមិនចង់ដឹងពីលទ្ធផលទេ ប៉ុន្តែតើអ្នកបានទទួលលទ្ធផលតេស្តឈាមហើយឬនៅ?	ចាស់ 1 ទេ 2	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
929	<p>តើអ្នកធ្វើតេស្តឈាមនៅកន្លែងណា?</p> <p>សូរយោងដើម្បីបញ្ជាក់ប្រភេទនៃទីកន្លែង។</p> <p>បើមិនអាចកំណត់បានថាជាសេវាសាធារណៈ ឬឯកជនទេ ចូរសរសេរឈ្មោះនៃទីកន្លែងនោះ។</p> <hr/> <p>(ឈ្មោះទីកន្លែង)</p>	<p>ខ្លឹមសារសាធារណៈ</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) 11</p> <p>មន្ទីរពេទ្យបង្អែកខេត្ត 12</p> <p>មន្ទីរពេទ្យបង្អែកស្រុក 13</p> <p>មណ្ឌលសុខភាព 14</p> <p>ប៉ុស្តិ៍សុខភាព 15</p> <p>សកម្មភាពចុះមូលដ្ឋាន 16</p> <p>មន្ទីរពេទ្យយោធា 17</p> <p>មណ្ឌល VCCT 18</p> <p>ទីកន្លែង PMTCT 19</p> <p>ផ្នែកសាធារណៈ</p> <p>ផ្សេងទៀត 20</p> <p style="text-align: right;">(បញ្ជាក់)</p> <p>ខ្លឹមសារឯកជន</p> <p>មន្ទីរពេទ្យឯកជន 21</p> <p>គ្លីនិកឯកជន 22</p> <p>មន្ទីរពិសោធន៍ឯកជន 23</p> <p>ផ្នែកឯកជន</p> <p>ផ្សេងទៀត 24</p> <p style="text-align: right;">(បញ្ជាក់)</p> <p>សរុបសរុប 96</p> <p style="text-align: right;">(បញ្ជាក់)</p>	<p>→ 932</p>
930	<p>តើអ្នកស្គាល់ ទីកន្លែងដែលគេអាចទៅធ្វើតេស្តឈាមរកមេរោគអេដស៍ឬទេ?</p>	<p>ចាស់ 1</p> <p>ទេ 2</p>	<p>→ 932</p>
931	<p>តើនៅទីកន្លែងណាខ្លះ?</p> <p>មានកន្លែងណាផ្សេងទៀតទេ?</p> <p>សូរយោងដើម្បីបញ្ជាក់ពីប្រភេទនីមួយៗនៃទីកន្លែង</p> <p>បើមិនអាចកំណត់បានថាជាសេវាសាធារណៈ ឬឯកជនទេ ចូរសរសេរឈ្មោះនៃទីកន្លែងនោះ។</p> <hr/> <p>(ឈ្មោះទីកន្លែង)</p>	<p>ខ្លឹមសារសាធារណៈ</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) A</p> <p>មន្ទីរពេទ្យបង្អែកខេត្ត B</p> <p>មន្ទីរពេទ្យបង្អែកស្រុក C</p> <p>មណ្ឌលសុខភាព D</p> <p>ប៉ុស្តិ៍សុខភាព E</p> <p>សកម្មភាពចុះមូលដ្ឋាន F</p> <p>មន្ទីរពេទ្យយោធា G</p> <p>មណ្ឌល VCCT H</p> <p>ទីកន្លែង PMTCT I</p> <p>ផ្នែកសាធារណៈ</p> <p>ផ្សេងទៀត J</p> <p style="text-align: right;">(បញ្ជាក់)</p> <p>ខ្លឹមសារឯកជន</p> <p>មន្ទីរពេទ្យឯកជន K</p> <p>គ្លីនិកឯកជន L</p> <p>មន្ទីរពិសោធន៍ឯកជន M</p> <p>ផ្នែកឯកជន</p> <p>ផ្សេងទៀត N</p> <p style="text-align: right;">(បញ្ជាក់)</p> <p>សរុបសរុប X</p> <p style="text-align: right;">(បញ្ជាក់)</p>	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
932	បើអ្នកដឹងថា ម្ចាស់ហាង ឬ អ្នកលក់បន្លែស្រស់ៗ មានផ្ទុកមេរោគអេដស៍ តើអ្នកទិញ ពីគាត់ដែរឬទេ ?	ចាស់ ទិញ 1 ទេ មិនទិញ 2 មិនដឹង 8	
933	បើសិនជាសមាជិកម្នាក់នៃគ្រួសារអ្នក មានឆ្លងមេរោគអេដស៍ តើអ្នកចង់រក្សាការសំងាត់ ឬ មិនចង់រក្សាការសំងាត់ទេ ?	ចាស់, ចង់រក្សាការសំងាត់ 1 ទេ 2 មិនដឹង/មិនព្រាក/អស្រ័យ 8	
934	បើសិនជាសមាជិកម្នាក់នៃគ្រួសារអ្នក ធ្លាក់ខ្លួនឈឺដោយសារជំងឺអេដស៍ តើអ្នកមានបំណងមើលថែរក្សាអ្នកនោះ នៅក្នុងផ្ទះអ្នកផ្ទាល់ដែរឬទេ ?	ចាស់ 1 ទេ 2 មិនដឹង/មិនព្រាក/អស្រ័យ 8	
935	តាមយោបល់អ្នក បើសិនត្រូវប្រៀនស្រីមានផ្ទុកមេរោគអេដស៍ តែមិនទាន់ធ្លាក់ខ្លួនឈឺ, តើអាចអនុញ្ញាតិអោយគាត់ នៅបន្តការប្រៀននៅសាលារៀនដែរឬទេ ?	គួរអនុញ្ញាត 1 មិនគួរអនុញ្ញាត 2 មិនដឹង/មិនព្រាក/អស្រ័យ 8	
936	តើខ្លួនអ្នកផ្ទាល់ មានដឹងថាមានអ្នកណាម្នាក់ត្រូវបានគេបដិសេធក្នុងការផ្តល់សេវាសុខភាពនៅក្នុងរយៈពេល 12 ខែកន្លងមក ដោយសារតែអ្នកនោះត្រូវបានគេសង្ស័យថាមានផ្ទុកមេរោគអេដស៍ ឬក៏ផ្ទុកមេរោគអេដស៍រួចហើយដែរឬទេ ?	ចាស់..... 1 ទេ 2 មិនដឹង/នរណាម្នាក់ផ្ទុកមេរោគអេដស៍ 8	
936A	តើអ្នកយល់ស្រប ឬ មិនយល់ស្រប ចំពោះប្រាសាទក្រោមៈ អ្នកផ្ទុកមេរោគអេដស៍ត្រូវតែទទួលបានការអប់រំដោយខ្លួនឯង?	ចាស់ 1 ទេ 2 មិនដឹង/គ្មានយោបល់ 8	
936B	តើអ្នកយល់ស្រប ឬ មិនយល់ស្រប ចំពោះប្រាសាទក្រោមៈ អ្នកផ្ទុកមេរោគអេដស៍ ត្រូវតែទទួលបានការស្តីបន្ទោស ព្រោះ នាំជំងឺឆ្លងចូលមកក្នុងសហគមន៍ ?	ចាស់ 1 ទេ 2 មិនដឹង/គ្មានយោបល់ 8	
937	ពិនិត្យសំណួរ 901: 	ចាស់ 1 ទេ 2	
938	ពិនិត្យសំណួរ 613: 		946
939	ពិនិត្យសំណួរ 937: ធ្លាប់ធ្វើជំងឺកាមរោគផ្សេងទៀតដែរឬទេ? 		941
940	ឥឡូវនេះខ្ញុំចង់សួរអ្នកនូវសំនួរខ្លះអំពីសុខភាពរបស់អ្នកក្នុងរយៈពេល12ខែកន្លងមក។ ក្នុងអំឡុងពេល 12 ខែកន្លងមក តើអ្នកធ្លាប់មានជំងឺដែលកើតឡើងតាមរយៈការរួមភេទដែរឬទេ ?	ចាស់ 1 ទេ 2 មិនដឹង 8	
941	ពេលខ្លះស្ត្រីធ្លាប់មានផ្ទុកសតិសមាសមិនប្រក្រតីដែលមានក្លិនអាក្រក់។ ក្នុងអំឡុងពេល 12 ខែកន្លងមក តើអ្នកធ្លាប់មាន ផ្ទុកស មិនប្រក្រតីដែលមានក្លិនអាក្រក់ ដែរឬទេ?	ចាស់ 1 ទេ 2 មិនដឹង 8	
942	ពេលខ្លះស្ត្រីមានការឈឺចាប់ ឬ ដំបៅនៅប្រដាប់បន្តពូជ។ ក្នុងអំឡុងពេល 12 ខែ កន្លងមក តើអ្នកមានធ្លាប់ឈឺចាប់ ឬ ដំបៅនៅប្រដាប់បន្តពូជដែរឬទេ?	ចាស់ 1 ទេ 2 មិនដឹង 8	

លេខ	សំណួរ	ប្រភេទលេខកូដ	រំលង
943	<p>ពិនិត្យសំណួរ 940, 941 និង 942 :</p> <p>ធ្លាប់មានរោគឆ្លង <input type="checkbox"/> មិនធ្លាប់មាន <input type="checkbox"/></p> <p>ចម្លើយណាមួយ (ចាស់) <input type="checkbox"/> រោគឆ្លងទេ <input type="checkbox"/> ឬ មិនដឹង <input type="checkbox"/></p>		946
944	<p>នៅពេលចុងក្រោយដែលអ្នកមានរោគឆ្លង (មានបញ្ហាក្នុងសំណួរ 940/ 941/942) តើអ្នកមានបានស្វែងរកការពិគ្រោះ ឬ ការព្យាបាលដែរឬទេ ?</p>	<p>ចាស់ 1</p> <p>ទេ 2</p>	946
945	<p>តើអ្នកទៅកន្លែងណា?</p> <p>មានទៅកន្លែងណាផ្សេងទៀតទេ?</p> <p>សូរយោងដើម្បីបញ្ជាក់ពីប្រភេទនីមួយៗនៃទីកន្លែង</p> <p>បើមិនអាចកំណត់បានថាជាសេវាសាធារណៈ ឬ ឯកជនទេ ចូរសរសេរឈ្មោះនៃទីកន្លែងនោះ។</p> <p>_____</p> <p>(ឈ្មោះទីកន្លែង)</p>	<p>ខ្លឹមសេវាសាធារណៈ:</p> <p>មន្ទីរពេទ្យជាតិ (ភ្នំពេញ) A</p> <p>មន្ទីរពេទ្យបង្អែកខេត្ត B</p> <p>មន្ទីរពេទ្យបង្អែកស្រុក C</p> <p>មណ្ឌលសុខភាព D</p> <p>ប៉ុស្តិ៍សុខភាព E</p> <p>អ្នកស្ម័គ្រចិត្ត F</p> <p>សកម្មភាពចុះមូលដ្ឋាន G</p> <p>មន្ទីរពេទ្យយោធា H</p> <p>មណ្ឌល VCCT I</p> <p>ទីកន្លែង PMTCT J</p> <p>ផ្នែកសាធារណៈ:</p> <p>ផ្សេងទៀត _____ K</p> <p>(បញ្ជាក់)</p> <p>ខ្លឹមសេវាឯកជន</p> <p>មន្ទីរពេទ្យឯកជន L</p> <p>គ្លីនិកឯកជន M</p> <p>មន្ទីរពិសោធន៍ឯកជន N</p> <p>ផ្នែកឯកជន</p> <p>ផ្សេងទៀត _____ O</p> <p>(បញ្ជាក់)</p> <p>ផ្សេងទៀត _____ X</p> <p>(បញ្ជាក់)</p>	
946	<p>បើប្រពន្ធដឹងថាប្តីរបស់គាត់មានជំងឺដែលអាចចម្លងតាមការរួមភេទ តើប្រពន្ធច្រើប្រាស់ ឬទេ ក្នុងការស្នើអោយប្រើស្រោមអនាម័យនៅពេលពួកគាត់រួមភេទ ?</p>	<p>ចាស់ 1</p> <p>ទេ 2</p> <p>មិនដឹង 8</p>	
947	<p>តើប្រពន្ធច្រើប្រាស់ទេក្នុងការបដិសេធមិនរួមភេទជាមួយប្តី នៅពេលដែលគាត់ដឹងថាប្តីរបស់គាត់មានរួមភេទជាមួយស្ត្រីផ្សេង?</p>	<p>ចាស់ 1</p> <p>ទេ 2</p> <p>មិនដឹង 8</p>	
948	<p>ពិនិត្យសំណួរ 601:</p> <p>បច្ចុប្បន្នរៀបការ/ <input type="checkbox"/> គ្មានដែរទេ <input type="checkbox"/></p> <p>កំពុងរស់នៅជាមួយបុរស <input type="checkbox"/></p>		1001
949	<p>តើអ្នកអាចនិយាយថា ខ្ញុំ ទៅកាន់ (ប្តី/ដែក) របស់អ្នកដែរឬទេ បើសិនជាអ្នកមិនចង់រួមភេទ?</p>	<p>ចាស់ 1</p> <p>ទេ 2</p> <p>អាស្រ័យ/មិនប្រាកដ 8</p>	
950	<p>តើអ្នកអាចសុំឱ្យ (ប្តី/ដែក) របស់អ្នកប្រើស្រោមអនាម័យបានដែរឬទេ ប្រសិនបើអ្នកចង់ឱ្យគាត់ប្រើ?</p>	<p>ចាស់ 1</p> <p>ទេ 2</p> <p>អាស្រ័យ/មិនប្រាកដ 8</p>	

ផ្នែកទី 10 - បញ្ហាសុខភាពផ្សេងទៀត

លេខ	សំណួរ និង ការផ្ទៀងផ្ទាត់	ប្រភេទលេខកូដ	រំលង
1001	<p>ឥឡូវនេះ ខ្ញុំស្ម័គ្រចិត្តអំពីសំណួរមួយចំនួនផ្សេងទៀត ដែលទាក់ទងទៅនឹងបញ្ហាសុខភាព។ តើអ្នកមានចាក់ថ្នាំដោយសារមូលហេតុណាមួយដែរឬទេ នៅក្នុងរយៈពេល 12 ខែកន្លងមក ?</p> <p>បើមាន: តើអ្នកបានចាក់ថ្នាំប៉ុន្មានដង ?</p> <p>បើការចាក់ថ្នាំមានចំនួន 90 ដង ឬលើស ឬបើចាក់រាល់ថ្ងៃសំរាប់រយៈពេល 3 ខែឬលើស សូមកត់ត្រា '90'</p> <p>បើចំណើយមិនមែនជាតួលេខ, ចូរសួររកចំនួនប៉ាន់ស្មាន។</p>	<p>ចំនួននៃការចាក់ថ្នាំ <input type="text"/></p>	<p>00 → 1004</p>
1002	<p>ក្នុងចំណោមការចាក់ថ្នាំនេះ តើប៉ុន្មានដងចាក់ដោយវេជ្ជបណ្ឌិត, គិលានុប្បដ្ឋាក ឱសថការី, ទន្តពេទ្យ ឬបុគ្គលិកពេទ្យផ្សេងទៀត?</p> <p>បើការចាក់ថ្នាំមានចំនួន 90 ដង ឬលើស ឬបើចាក់រាល់ថ្ងៃសំរាប់រយៈពេល 3 ខែឬលើស សូមកត់ត្រា '90'</p> <p>បើចំណើយមិនមែនជាតួលេខ, ចូរសួររកចំនួនប៉ាន់ស្មាន។</p>	<p>ចំនួននៃការចាក់ថ្នាំ <input type="text"/></p>	<p>00 → 1004</p>
1003	<p>នៅពេលចុងក្រោយដែលត្រូវពេទ្យចាក់ថ្នាំអោយអ្នក តើគាត់មានប្រើស៊ីរ៉ាំង និង ម្ជុលថ្លី យកចេញពីកញ្ចប់ដែលមិនទាន់ហែកដែរឬទេ ?</p>	<p>ចាស់ 1 ទេ 2 មិនដឹង 8</p>	
1004	<p>តើបច្ចុប្បន្ននេះ អ្នកជក់បារីឬទេ?</p>	<p>ចាស់ 1 ទេ 2</p>	<p>→ 1006</p>
1005	<p>ក្នុងរយៈពេល 24 ម៉ោងកន្លងមកតើអ្នកជក់បារីអស់ប៉ុន្មានដើម?</p>	<p>ចំនួនដើម <input type="text"/></p>	
1006	<p>តើបច្ចុប្បន្ននេះអ្នកមានជក់ ឬ មានប្រើប្រភេទថ្នាំជក់ (ផ្សេងទៀត) សំរាប់ជក់ ចុក ទំពារ ឬ ហិត ដែរឬទេ?</p>	<p>ចាស់ 1 ទេ 2</p>	<p>→ 1008</p>
1007	<p>តើ អ្នកកំពុងជក់ ឬ ប្រើថ្នាំជក់ (ផ្សេងទៀត) របៀបដូចម្តេច បច្ចុប្បន្ននេះ? កត់ត្រារាល់ការបញ្ជាក់ប្រាប់</p>	<p>ជក់ខ្សែ A ចុក/ ទំពារ ថ្នាំជក់ B ហិតថ្នាំជក់ C ផ្សេងទៀត X បញ្ជាក់</p>	
1008	<p>មានកត្តាផ្សេងៗជាច្រើនដែលរារាំងស្ត្រីមិនឱ្យទៅទទួលជំនួសពីត្រូវពេទ្យ ឬទទួលការព្យាបាលចំពោះពួកគាត់។ នៅពេលដែលអ្នកឈឺ ហើយចង់បានជំនួស ឬការព្យាបាលពីត្រូវពេទ្យ តើបញ្ហារៀបរាប់ខាងក្រោមជាបញ្ហាធំ ឬក៏មិនមែនជាបញ្ហាធំ ទេ?</p> <p>សុំការអនុញ្ញាតដើម្បីទៅជួបវេជ្ជបណ្ឌិត?</p> <p>ត្រូវការលុយដើម្បីទទួលជំនួស ឬការព្យាបាល?</p> <p>ចំងាយឆ្ងុវទៅកាន់មន្ទីរសុខាភិបាល ?</p> <p>មិនចង់ទៅម្នាក់ឯង?</p>	<p align="right">មិនមែនជា បញ្ហាធំ</p> <p>សុំការអនុញ្ញាត 1 2 ត្រូវការលុយ 1 2 ចំងាយឆ្ងុវ 1 2 ទៅម្នាក់ឯង 1 2</p>	

លេខ	សំណួរ និង ការផ្ទៀងផ្ទាត់	ប្រភេទលេខកូដ	រំលង
1009	តើអ្នកមានការធានារ៉ាប់រងសុខភាពដែរឬទេ?	ចាស់ 1 ទេ 2	→ 1101
1010	តើអ្នកមាន ការធានារ៉ាប់រងសុខភាព ប្រភេទអ្វីដែរ? កត់ត្រារាល់ការបញ្ជាក់ប្រាប់	មូលនិធិសមធម៌ A ប័ណ្ណពិនិត្យសុខភាពមាតា B ការធានារ៉ាប់រងសុខភាពសហគមន៍ C ការធានារ៉ាប់រងសុខភាពតាមរយៈនាយក D ការទិញធានារ៉ាប់រងសុខភាពឯកជនផ្សេងទៀត ... E ផ្សេងទៀត X <hr style="width: 100%; margin: 0;"/> បញ្ជាក់	

ផ្នែកទី 11 - មនោរាជរដ្ឋាភិបាល

លេខ	សំណួរ និង ការផ្ទៀងផ្ទាត់	ប្រភេទលេខកូដ						រំលង
1101	ឥឡូវនេះ ខ្ញុំស្ម័គ្រចិត្តខ្លះអ្វីពី បងប្អូនប្រុសស្រីរបស់អ្នក មានន័យថា តិក្ខុនៗ ទាំងអស់ដែលកើតចេញពីអាយុបងប្អូនរបស់អ្នក រួមមានអ្នកដែលកំពុងរស់នៅ ជាមួយអ្នក អ្នកដែលកំពុងរស់នៅកន្លែងផ្សេង និង អ្នកដែលបានស្លាប់។ តើអ្នករបស់អ្នកមានកូនប៉ុន្មាននាក់ រួមទាំងរូបអ្នកផង ?	ចំនួនកូនរបស់អ្នកបងប្អូន ... <input type="text"/>						<input type="text"/>
1102	ពិនិត្យសំណួរ 1101: កូនប្រុស ឬ ប្រុស <input type="checkbox"/>	មានកូនតែមួយគត់ <input type="checkbox"/>						→ 1114 (តើអ្នកធ្វើយតបតែម្នាក់ឯង)
1103	តើមានកូនប៉ុន្មាននាក់ដែលអ្នកបានបង្កើតមុនពេលអ្នកកើត?	ចំនួនកូនច្បង (កំណើតមុនៗ) <input type="text"/>						<input type="text"/>
1104	កត់ឈ្មោះ បងប្អូន បងប្អូនរបស់អ្នកធ្វើយតប តាមលំដាប់ដោយមិន គិតអ្នកធ្វើយតប	(1)	(2)	(3)	(4)	(5)	(6)	
1105	តើ (ឈ្មោះ) ប្រុស ឬ ស្រី ?	ប្រុស 1 ស្រី 2	ប្រុស 1 ស្រី 2	ប្រុស 1 ស្រី 2	ប្រុស 1 ស្រី 2	ប្រុស 1 ស្រី 2	ប្រុស 1 ស្រី 2	
1106	តើ (ឈ្មោះ) នៅរស់ឬទេ ?	នៅរស់ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (2)	នៅរស់ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (3)	នៅរស់ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (4)	នៅរស់ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (5)	នៅរស់ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (6)	នៅរស់ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (7)	
1107	តើ (ឈ្មោះ) មានអាយុប៉ុន្មាន ?	<input type="text"/> បន្តទៅ (2)	<input type="text"/> បន្តទៅ (3)	<input type="text"/> បន្តទៅ (4)	<input type="text"/> បន្តទៅ (5)	<input type="text"/> បន្តទៅ (6)	<input type="text"/> បន្តទៅ (7)	
1108	តើ (ឈ្មោះ) ស្លាប់ ប៉ុន្មានឆ្នាំហើយ ?	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	
1109	តើ (ឈ្មោះ) មានអាយុប៉ុន្មាន នៅពេលគាត់ស្លាប់ ?	<input type="text"/> បើគេ ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (2)	<input type="text"/> បើគេ ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (3)	<input type="text"/> បើគេ ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (4)	<input type="text"/> បើគេ ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (5)	<input type="text"/> បើគេ ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (6)	<input type="text"/> បើគេ ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (7)	
1110	តើ (ឈ្មោះ) មានផ្ទៃពោះឬទេ នៅពេលគាត់ស្លាប់?	ចាស ... 1 បន្តទៅ 1112A ទេ ... 2	ចាស ... 1 បន្តទៅ 1112A ទេ ... 2	ចាស ... 1 បន្តទៅ 1112A ទេ ... 2	ចាស ... 1 បន្តទៅ 1112A ទេ ... 2	ចាស ... 1 បន្តទៅ 1112A ទេ ... 2	ចាស ... 1 បន្តទៅ 1112A ទេ ... 2	
1111	តើ (ឈ្មោះ) ស្លាប់នៅពេល សំរាលកូនឬ?	ចាស ... 1 បន្តទៅ 1113 ទេ ... 2	ចាស ... 1 បន្តទៅ 1113 ទេ ... 2	ចាស ... 1 បន្តទៅ 1113 ទេ ... 2	ចាស ... 1 បន្តទៅ 1113 ទេ ... 2	ចាស ... 1 បន្តទៅ 1113 ទេ ... 2	ចាស ... 1 បន្តទៅ 1113 ទេ ... 2	
1112	តើ (ឈ្មោះ) ស្លាប់នៅក្នុងរយៈពេល 6 អាទិត្យ ក្រោយពេលបញ្ចប់ ការមានផ្ទៃពោះ ឬក៏ បន្ទាប់ពីសំរាលកូន?	ចាស ... 1 ទេ ... 2 បន្តទៅ 1113	ចាស ... 1 ទេ ... 2 បន្តទៅ 1113	ចាស ... 1 ទេ ... 2 បន្តទៅ 1113	ចាស ... 1 ទេ ... 2 បន្តទៅ 1113	ចាស ... 1 ទេ ... 2 បន្តទៅ 1113	ចាស ... 1 ទេ ... 2 បន្តទៅ 1113	
1112A	តើ ការស្លាប់របស់ (ឈ្មោះ) មានទាក់ទងទៅនឹងគ្រោះថ្នាក់ ដូចជាគ្រោះថ្នាក់ ចរាចរណ៍ដែរឬទេ?	ចាស ... 1 ទេ ... 2	ចាស ... 1 ទេ ... 2	ចាស ... 1 ទេ ... 2	ចាស ... 1 ទេ ... 2	ចាស ... 1 ទេ ... 2	ចាស ... 1 ទេ ... 2	
1113	តើ (ឈ្មោះ) បង្កើត កូនរបស់អ្នកមាននាគ ក្នុងជីវិតរបស់គាត់ (មុនពេលផ្ទៃពោះ នេះ)?	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	

ត្រឡប់ទៅសំណួរ 1104 ក្នុងបង្គោលបន្ទាប់ ឬ បើគ្មានបងប្អូនប្រុសស្រីទៀតទេ សូមទៅសំណួរ 1114 ដើម្បីបញ្ចប់។

1104	កត់សម្គាល់: បងប្អូន បង្កើតរបស់អ្នកឆ្លើយ តាមលំដាប់ដោយមិន គិតអ្នកឆ្លើយតប	(7)	(8)	(9)	(10)	(11)	(12)	
1105	តើ (ឈ្មោះ) ប្រុស ឬ ស្រី ?	ប្រុស ... 1 ស្រី ... 2	ប្រុស ... 1 ស្រី ... 2	ប្រុស ... 1 ស្រី ... 2	ប្រុស ... 1 ស្រី ... 2	ប្រុស ... 1 ស្រី ... 2	ប្រុស ... 1 ស្រី ... 2	
1106	តើ (ឈ្មោះ) នៅលើឬទេ ?	នៅលើ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (8)	នៅលើ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (9)	នៅលើ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (10)	នៅលើ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (11)	នៅលើ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (12)	នៅលើ ... 1 ស្លាប់ ... 2 រំលងទៅ 1108 មិនដឹង ... 8 បន្តទៅ (13)	
1107	តើ (ឈ្មោះ) អាយុប៉ុន្មាន ?	<input type="text"/> បន្តទៅ (8)	<input type="text"/> បន្តទៅ (9)	<input type="text"/> បន្តទៅ (10)	<input type="text"/> បន្តទៅ (11)	<input type="text"/> បន្តទៅ (12)	<input type="text"/> បន្តទៅ (13)	
1108	តើ (ឈ្មោះ) ស្លាប់ ប៉ុន្មានឆ្នាំហើយ?	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	
1109	តើ (ឈ្មោះ) អាយុ ប៉ុន្មាននៅពេល ស្លាប់?	<input type="text"/> បើរោម ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (8)	<input type="text"/> បើរោម ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (9)	<input type="text"/> បើរោម ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (10)	<input type="text"/> បើរោម ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (11)	<input type="text"/> បើរោម ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (12)	<input type="text"/> បើរោម ប្រុស ឬ បានស្លាប់មុន អាយុ 12 ឆ្នាំ សូមបន្តទៅ (13)	
1110	តើ (ឈ្មោះ) មានផ្ទៃពោះឬនៅ ពេលគាត់ស្លាប់?	ចាំស ... 1 បន្តទៅ 1112A ទេ ... 2	ចាំស ... 1 បន្តទៅ 1112A ទេ ... 2	ចាំស ... 1 បន្តទៅ 1112A ទេ ... 2	ចាំស ... 1 បន្តទៅ 1112A ទេ ... 2	ចាំស ... 1 បន្តទៅ 1112A ទេ ... 2	ចាំស ... 1 បន្តទៅ 1112A ទេ ... 2	
1111	តើ (ឈ្មោះ) ស្លាប់នៅពេល សំរាលកូនឬ?	ចាំស ... 1 បន្តទៅ 1113 ទេ ... 2	ចាំស ... 1 បន្តទៅ 1113 ទេ ... 2	ចាំស ... 1 បន្តទៅ 1113 ទេ ... 2	ចាំស ... 1 បន្តទៅ 1113 ទេ ... 2	ចាំស ... 1 បន្តទៅ 1113 ទេ ... 2	ចាំស ... 1 បន្តទៅ 1113 ទេ ... 2	
1112	តើ (ឈ្មោះ) ស្លាប់នៅក្នុងរយៈ ពេល 6 អាទិត្យ ក្រោយពេលបញ្ចប់ ការមានផ្ទៃពោះ ឬក៏ បន្ទាប់ពីសំរាលកូន?	ចាំស ... 1 ទេ ... 2 បន្តទៅ 1113	ចាំស ... 1 ទេ ... 2 បន្តទៅ 1113	ចាំស ... 1 ទេ ... 2 បន្តទៅ 1113	ចាំស ... 1 ទេ ... 2 បន្តទៅ 1113	ចាំស ... 1 ទេ ... 2 បន្តទៅ 1113	ចាំស ... 1 ទេ ... 2 បន្តទៅ 1113	
1112A	តើ ការស្លាប់របស់ (ឈ្មោះ) មានទាក់ ទងទៅនឹងគ្រោះថ្នាក់ ដូចជាគ្រោះថ្នាក់ ចរាចរណ៍ឬទេ?	ចាំស ... 1 ទេ ... 2	ចាំស ... 1 ទេ ... 2	ចាំស ... 1 ទេ ... 2	ចាំស ... 1 ទេ ... 2	ចាំស ... 1 ទេ ... 2	ចាំស ... 1 ទេ ... 2	
1113	តើ (ឈ្មោះ) បង្កើត កូនរបស់បងប្អូន ក្នុងវិធីរបស់គាត់ (មុនពេលផ្ទៃពោះ នេះ)?	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>	
ត្រឡប់ទៅសំណួរ 1104 ក្នុងបង្គោលបន្ទាប់ ឬ បើគ្មានបងប្អូនប្រុសស្រីទៀតទេ សូមទៅសំណួរ 1114 ដើម្បីបញ្ចប់។								
1114	កត់ត្រាពេលវេលា					ម៉ោង	<input type="text"/>	<input type="text"/>
						នាទី	<input type="text"/>	<input type="text"/>

ការសង្កេតមើលរបស់មន្ត្រីសំភាសន៍

ត្រូវបំពេញបន្ទាប់ពីសំភាសន៍ចប់

ការផ្តល់មតិអំពីអ្នកឆ្លើយ :

ការផ្តល់មតិលើសំណួរពិសេសផ្សេងៗ :

មតិផ្សេងៗទៀត :

ការអង្កេតមើលរបស់មន្ត្រីត្រួតពិនិត្យ

ឈ្មោះមន្ត្រីត្រួតពិនិត្យ : _____ កាលបរិច្ឆេទ : _____

ការសង្កេតមើលរបស់អ្នកនៅមូលដ្ឋាន

ឈ្មោះមន្ត្រីកែនៅមូលដ្ឋាន _____ កាលបរិច្ឆេទ : _____

សេចក្តីផ្តើម:

មានលេខកូដតែមួយប៉ុណ្ណោះនៅក្នុងប្រអប់នីមួយៗ

បង្គោល 1: តំរូវអោយបំពេញក្នុងក្របខ័ណ្ឌនីមួយៗ ត្រូវបានដាក់អស់

ព័ត៌មានរាប់បំពេញនៅក្នុងបង្គោលនីមួយៗ :

បង្គោល 1 :

កំណើត, ការមានវិជ្ជាជីវៈ, ការប្រើប្រាស់វិធានការកំណើត

- B កំណើត / កើត
- P មានផ្ទៃពោះ
- T បញ្ចប់/បញ្ចប់ កំណើត

- 0 មិនប្រើប្រាស់មធ្យោបាយពន្យារកំណើត
- 1 បញ្ចប់កំណើតអចិន្ត្រៃយ៍ចំពោះស្ត្រី
- 2 បញ្ចប់កំណើតអចិន្ត្រៃយ៍ចំពោះបុរស
- 3 កងដាក់ក្នុងរូង
- 4 ថ្នាំចាក់ពន្យារកំណើត
- 5 ដាក់កងនៅដើមដៃ/ក្រោមស្បែក
- 6 ថ្នាំប្រាប់ពន្យារកំណើត
- 7 រូបភាពអនាម័យ
- 8 រូបភាពអនាម័យស្ត្រី
- 9 រោងចាត់ស្បូន DIAPHRAGM
- J ប្រេម/ថែម
- K វិធីបំបាត់ដោះក្នុងអាយុមានផ្ទុះ (LAM)
- L វិធីមង្គល
- M វិធីកង្កែប
- X វិធីសំនើបផ្សេងទៀត
- Y វិធីបុណ្យផ្សេងទៀត

បង្គោល 2 :

បញ្ចប់ការប្រើប្រាស់វិធានការកំណើត

- 0 មិនសូវមានការរួមភេទ/មិនមានវិធានការ
- 1 មានផ្ទៃពោះនៅពេលប្រើ
- 2 មិនមានកូន
- 3 ប្តី/វាង់ស្រី មិនប្រើប្រាស់
- 4 មិនប្រើប្រាស់វិធីសម្រាប់ប្រតិបត្តិការកូន
- 5 មានផលប៉ះពាល់/ បញ្ហាសុខភាព
- 6 ពិបាករក/ គ្មានពេទ្យ
- 7 ថ្លៃពេទ្យ
- 8 មានអារម្មណ៍អស់ស្រួល ពេលប្រើ
- F អាស្រ័យលើអារម្មណ៍/តាមដំណើរ
- A ពិបាកមានផ្ទៃពោះ/ រងផ្ទុះ
- D បែកបាក់អាពាហ៍ពិពាហ៍/ រស់នៅផ្សេងគ្នា
- X ផ្សេងទៀត
- Z មិនដឹង

បញ្ជាក់

			1	2		
06	មីថូនា	01				
2	05	ឧសភា	02			2
0	04	មេសា	03			0
1	03	មីនា	04			1
1	02	កុម្ភៈ	05			1
*	01	មករា	06			*
<hr/>						
12	មី	07				
11	វិទ្យុកា	08				
10	តុលា	09				
09	កញ្ញា	10				
2	08	សីហា	11			2
0	07	កក្កដា	12			0
1	06	មិថុនា	13			1
0	05	ឧសភា	14			0
*	04	មេសា	15			*
	03	មីនា	16			
	02	កុម្ភៈ	17			
	01	មករា	18			
<hr/>						
12	មី	19				
11	វិទ្យុកា	20				
10	តុលា	21				
09	កញ្ញា	22				
2	08	សីហា	23			2
0	07	កក្កដា	24			0
0	06	មិថុនា	25			0
9	05	ឧសភា	26			9
*	04	មេសា	27			*
	03	មីនា	28			
	02	កុម្ភៈ	29			
	01	មករា	30			
<hr/>						
12	មី	31				
11	វិទ្យុកា	32				
10	តុលា	33				
09	កញ្ញា	34				
2	08	សីហា	35			2
0	07	កក្កដា	36			0
0	06	មិថុនា	37			0
8	05	ឧសភា	38			8
*	04	មេសា	39			*
	03	មីនា	40			
	02	កុម្ភៈ	41			
	01	មករា	42			
<hr/>						
12	មី	43				
11	វិទ្យុកា	44				
10	តុលា	45				
09	កញ្ញា	46				
2	08	សីហា	47			2
0	07	កក្កដា	48			0
0	06	មិថុនា	49			0
7	05	ឧសភា	50			7
*	04	មេសា	51			*
	03	មីនា	52			
	02	កុម្ភៈ	53			
	01	មករា	54			
<hr/>						
12	មី	55				
11	វិទ្យុកា	56				
10	តុលា	57				
09	កញ្ញា	58				
2	08	សីហា	59			2
0	07	កក្កដា	60			0
0	06	មិថុនា	61			0
6	05	ឧសភា	62			6
*	04	មេសា	63			*
	03	មីនា	64			
	02	កុម្ភៈ	65			
	01	មករា	66			
<hr/>						
12	មី	67				
11	វិទ្យុកា	68				
10	តុលា	69				
09	កញ្ញា	70				
2	08	សីហា	71			2
0	07	កក្កដា	72			0
0	06	មិថុនា	73			0
5	05	ឧសភា	74			5
*	04	មេសា	75			*
	03	មីនា	76			
	02	កុម្ភៈ	77			
	01	មករា	78			